

รายงานการอ้างอิง

ภาษาไทย

จิตรารัตน์ เกื้อรัตน์พนุช. 2525. ค่าความหมายของรับ-ปฏิเสธในภาษาไทย: การวิเคราะห์เชิงอรรถศาสตร์. วิทยานิพนธ์ปริญญาโท จุฬาลงกรณ์มหาวิทยาลัย.

นราธรรม พันธุเนษา. 2525. ไวยากรณ์ไทย. [น.ป.ท.]

นักษา วงศานนท์. 2539. ตัวตนปริเจก"นฉ"ในแบบแผนแบบกันเองภาษาไทยกรุงเทพฯ. วิทยานิพนธ์ปริญญาโท จุฬาลงกรณ์มหาวิทยาลัย.

ภาษาอังกฤษ

Austin, J.L. 1962. How to do things with words. Cambridge, Mass : Harvard University Press.

Chafe, Wallace L. 1994. Discourse consciousness, and time. Chicago and London: The University of Chicago Press.

Ford, C.E., and Thompson, S.A. Interactional units in conversation: Syntactic, intonational, and pragmatics resources for the management of turns. To appear in Interaction and Grammar. Cambridge University Press.

Haiman, J. 1978. Conditionals are topics. Language 54:564-587.

Halliday, M.A.K. 1976. Halliday: System and function in language. Edited by Gunther Kress. Oxford: Oxford University Press.

Halliday, M.A.K., and Hasan, Ruqaiya. 1976. Cohesion in English. London : Longman.

Harris, Z. 1952. Discourse analysis. Language 28:1-30.

- Hymes, Dell. 1972. Models of the interaction of language and social life. In J.J. Gumperz, and D. Hymes (eds.), Directions in socio-linguistics: The ethnography of communication, pp.35-71. New York: Holt, Rinehart & Winston.
- Li, C.N., and Thompson, S. 1976 Subject and topic. Topic and subject. London: Academic Press.
- Hey, Jacob L. 1993. Pragmatics: An introduction. Oxford & Cambridge: Blackwell.
- Noss, Richard B. 1964. Thai reference grammar. Washington, DC: Foreign Service Institute.
- Peansiri Ekniyom. 1982. A study of informational structuring in Thai sentence. Unpublished Doctoral Dissertation, University of Hawaii.
- _____. 1991. A model of a discourse grammar for the analysis of Thai. Pan-Asiatic Linguistics. I:339-354. Bangkok: Chulalongkorn University Press.
- Sacks, H., Schegloff, E.A., and Jefferson, G. 1974. A simplest systematics for the organization of turn-taking for conversation. Language 50:696-735.
- Saville-Troike, Muriel. 1982. The ethnography of communication. Oxford: Basil Blackwell.
- Schiffrin, D. 1987. Discourse markers. New York: Cambridge University Press.
- Searle, J.R. 1969. Speech acts. Cambridge: Cambridge University Press.

- . 1977. A classification of illocutionary acts. In A. Roger, B. Wall, and J.P. Murphy (eds.), Proceedings of the Texas Conference on performatives, presuppositions, and implicatures, pp. 27-45. Washington, DC: Center for Applied Linguistics.
- Tingsabadh, Kalaya, M.R., and Abramson, Arthur S. 1993. Thai. Journal of International Phonetic Association 23:1.

สถาบันวิทยบริการ
จุฬาลงกรณ์มหาวิทยาลัย



ภาคเหนือ

สถาบันวิทยบริการ จุฬาลงกรณ์มหาวิทยาลัย

ข้อมูลบันทึกภาษาที่ใช้ในการวิจัย

บันทึกภาษาที่ 1 "ก่อนนอน" มีความยาว 12 นาที 20 วินาที

สถานการณ์สื่อสาร เป็นการหดหู่ในช่วงบ่ายๆ ของวัน

เหตุการณ์สื่อสาร การสังนักน้ำที่ประกอบด้วยผู้ร่วมสังนัก 3 คน ได้แก่ ตัวผู้วิจัย สอง คุณตา และคุณยาย นั่งสังนักกันที่ห้องน้ำในบ้านคิดก่อนเข้า眠ของคืนวันหนึ่ง เป็นการหดหู่มีระสាគนในครอบครัวเดียวกันเพื่อการซักความพื้นที่ หัวเรื่องในการสังนักน้ำประกอบด้วยเรื่องของฝาจากคนรู้จักชื่น ได้แก่น้ำมันกวางสัตว์ อาการปวดข้อเท้าของหลวงปู่ที่ใช้กานเพื่อบรรเทาอาการปวด อาการหลานไบบน้ำยาจาร์อินวันดังกล่าว ผู้ที่กรีฟท์ นานาหลาน ภาระอุทุนไม่ศึกษาที่ประเทสญี่ปุ่น ลักษณะการเรียนภาษาตี่ปุ่นของหลวงปู่และของภาษาตี่ปุ่น และการเป็นอาจารย์ ไม่มีการหดหู่กันมากนัก มีความเงียบเงิบ เกิดขึ้นในระหว่างการสังนักน้ำ 3 ครั้ง

วัจนะรวมการสื่อสาร วัจนะรวมที่ปรากฏอยู่ท่ามกลางในทุ่งที่เป็นการซักถามและการเจ้าความ วัจนะรวมอันที่ปรากฏได้แก่ การอธิบาย การบอกให้ฟัง ภารกิจล่ามหั้ง การกล่าว สันบสนุน การแนะนำ การขออภัย การคาดคะเน การโน้มน้าวให้เห็นด้วย การปิดบัง การแสดงความคิดเห็น และการซ้อมความเห็นด้วย

หลานมืออาชีวะ อาการปวดข้อเท้า อาบน้ำเย็นมาให้ฟัง แล้วก็คุยกันเพียงกิ่งคุณตาชี้่งอธุ์ในห้องน้ำว่ากำลังน้ำดื่มน้ำอุ่น เนื่องจากมีคนคุ้นเคยกันมาเช่น และนำน้ำมันกวางสัตว์มาฟอก 1 ยาส : น้ำบันดาอาจ. ตามาจ اهว⁴¹ จริง, ___ ใจสักล่องมาซะอย่างดีเลย, พ่อใหญ่เค้า 2 اهว⁴¹ ร่าคาถูเค้า, เค้าใส่กระเบื้องล่างน้ำ, เค้า اهว⁴¹ ค่ายากะดูว่ามันเป็น 3 ยาสชา, ไอ้น้ำมันกวางสัตว์ อ?⁴¹, tho:³⁸, มีนาส่องชาด, Lew⁴⁸ ko⁴¹ = 4 หลาน : ((หัวเราะ))

- 5 ชาย : = ใช่กอลงมาหอยเชือก, ให้อาไปป่าให้อาบาก, นั่งค่าอยู่^{๔๑}, [((หัวเราะ))]
 ((หัวเราะ)) =
 6 หวาน :
 7 ชาย : = กะวะ^{๔๒} นิกว่าม้ามัน,- กะบะ^{๔๓} นิกว่าอาอยูราไวเศว道士, — นึ่งค่า, ให้กุญ่าบาก
 8 เปล่าๆ, tho: ^{๔๔} than^{๔๕}, กะ^{๔๖} เอาไปมีครัวเต้าเชี้, กะ^{๔๗} มันให้ต่
 9 กะ^{๔๘} เอามาให้อิอกฟ์มันขอคละ^{๔๙}, กะ, นี่ได้อาหมาให้มัน, กะ^{๕๐} เอามา
 10 ใช้กเป็นอ, มันเอาไปไว้นั่น^{๔๑}, เวลาเป็นหวัด, มันเดนหึงเงย, เค้า=
 11 ชาย : = กะ^{๕๑} ให้กบ้านเอ้าไปดังออยเป็นพืช, — นี่ได้ใช้ขอไวรอะ^{๕๒}. — เนื่อ, ท่า
 12 ไปบะ^{๕๓}. เนื่อ, ปรอดเนื่องเนื่อ.

หลังจากนั้น ตายได้ออกมาจากห้องนอน และมาร่วมคุยกับ ประจิณในการ
ผนวกนาธิคคงเป็นเรื่องน้ำมันกว้างดั้ง

- 13 ดา : ไครเค้าหะ^{๕๔} ไม่ใช้กัน. เค้าไม่อายากใช้กันໄวะ^{๕๕}, เค้าใช้อะนันกัน, ไอ,
 14 ชาย : เชื่องเพียอว้า.
 15 ดา :  เชื่องเพียอว้ากันทั้งนั้น^{๕๖}?
 16 ชาย : ยะ^{๕๗}, ดัน^{๕๘}, หมาย^{๕๙} ไม่ใช้เข้ากia^{๕๑}, ลันมี่, นันมือเนื่อ, กองพาก
 17 เข้า, มันปวดเนื้อ. ท่าได้เนื้อ. นี^{๕๒} หะ^{๕๘}? อ่านคุหง?^{๕๙}. คุ,
 18 ทานบอยซะบะ^{๕๖}. มันหนุดแล้ว เดี๋ยวค่าอยาปักษ์, ไปมันมุน,
 19 ท่าพระจันทร์^{๕๑}.
 20 ดา : อ่าไวรอะ^{๕๑}.
 21 ชาย : เนื่อ.—(?)
 22 ดา : นิกว่าม้ามันไว่นน.
 23 ชาย : น้ำมันอะไว.
 24 ดา : น้ำมันในช่องที่น้ำ^{๕๑} de?^{๕๑}.
 25 ชาย : ทำไมค^{๕๑}.— ไม่ทำพระจันทร์^{๕๑} de?^{๕๑}.

- 26 ค่า : ก่าหาระจันกร์จะมีร้านอยู่ร้าน。ก็^{๔๑}, เค้าขายข้างๆร้านมากอ่อนหาร。ก็^{๔๑},
27 มันมีร้านขายยาอ้อขายยาๆเงียบเค้าตั้งอยู่。เดี๋ยวมันไม่เหมือนเมื่อก่อน
28 แล้วก่าหาระจันกร์. พวกพี่, พวกน้อง [ไร,
29 ถาม : กานันເຂອຂ່າເນື້ອ, ໄຟດ້ອງໄປກົລຳ
30 ນັ້ນໝາຍ^{๔๕}. กາດູາເຫຼົາ.
31 ค่า : ກໍາໄນ^{๔๑}.
32 ถาม : ເສັ້ນມັນອີດ, ໄບ?^{๔๕} ພວ:^{๔๑} ເນີນກຳລຳນັ້ນ^{ໜີ} ເກົວ^{ໜີ} ໄຟ. [ພັນປາດ.
33 ค่า : ໄຟໄວ້^{๔๕}, ວັນ^{ໜີ}
34 ຮອງເກົ້າເຫຼົາ.
35 หลาน : ໄໜ່. มັນເປັນເນື້ອເຫຼົາ ສິນ^{ໜີ} ນ້າມ^{ໜີ} ເກົວ^{ໜີ} ເປັນ. ເປັນ, ມັນໄຟ ໃຊ້ກຳລຳນັ້ນເອົາ, ມັນ
36 ເນື້ອນເປັນເສັ້ນມັນອີດ.
37 ค่า : ເນື້ອ, ນ້າມນະ^{ໄຈຮ້ວຍ}^{๔๑}.
38 หลาน : tຂວ^{๔๑} ເຫັນດີຢ່າງເງື່ອ, ປາດ.—
39 ถาม : -?^{๓๓} . ເນື້ອ,
40 ເທົ່ານັ້ນແມ່ໄຫດ່ເປັນເນື້ອກອນເນື້ອ, ເປັນແກວ່າ: ແດການ^{ໜີ} ເນື້ອ.
41 ค่า : ນ້າມນະໄຈຮ້ວຍ^{๔๑}, [ເອການວຽດ^{ໜີ} ເຫຼົາ.] ນ້າມນີ້ໃນກວ່ານີ້ມີງວັດ,=
42 ถาม : ນີ້ນວ?^{๔๑}. ເນື້ອ, ກາເຫຼົາ.
43 ค่า : =ແກ້ປາດ.
44 ถาม : tຂ^{๔๑} ແມ່ໄຫດ່ໄສ່ຫລາຍຂ່າງດອບ?^{๔๕}. ອີຄອນກີ່ປາດຕຽງເນື້ອ,—ໃຈ່ເຂອຂ,
45 ໄອກີ່ກົນ^{ໜີ} ເກົວ^{ໜີ} ເອາເຄີນເຂຍ່າຫຍາໄຫ້. [tຂ^{๔๑} ສ່ວນໄຫດ່ຈະໄອເນື້ອ.
46 ค่า : (?)ຫວັງກົນໂນຫຍາໃນໄກຮັກສົນ^{ໜີ}.
47 ถาม : ຫຂ?^{๔๕}, ເຄື່ອງ^{ໜີ} ຫາວ. ນີ້ນ^{๔๑}, ຄ່ອຍາສ່າເຫຼົາເນື້ອ, [ນີ້ນວັດເຫຼົາ.
48 ค่า : ກາເຄື່ອງ^{ໜີ} ຫອນ,
49 ນີ້ນກວ?^{๔๑}. ນີ້ອັນ [ຫົນອອງ.
50 ถาม : lຂວ^{๔๕} ແກ້ຢ່າຫາຈາກອ່ານາວີໄຟວັນເນື້ອ, ເຄົວວ່າໄຟ^{ໜີ}.
51 หลาน : ໄຟໄ້ດ້ເຈອອາຈາກ, [ເຄົ້ານີ້ສອນ. ເກົວ^{ໜີ} ໄປອ່ານປະກາສເຄົາ, ເຄົາ^{ໜີ} ໃຫ້=
52 ถาม : lຂ:^{๓๖}.

- 53 អត់ន : = បូចិនីមីកទាំងណាង, kɔ⁴¹ ។ ខ្លាត់នាក់ដោkɔ⁴¹ សៀវភៅ។ ឥឡូងអាន
 54 គុ, នឹងkɔ⁴¹ បើន((ពោរះ)) ភាសាត្រូវ។
 55 ((កុណពោរះ))
 56 យាយ : កំនួននឹងអកlɔj⁴¹ នៅ, អុទកិនីrɔi²² នៅ, kɔ⁴¹ តិចនឹងនីដីវិរោធមេ⁴⁵
 57 ឈឺនចែកចានអនុកតុតីងlɔj⁴¹ ((ពោរះ)) ការឃានីក, ព្រមាមទាំង
 58 បាកសុល, læ:⁴⁵, læ:⁴⁵ ឈឺនរាងផ្តាច់នៅ, kɔ⁴¹, តោះkɔ⁴¹ ក្រោម។
 59 អត់ន : នាវារី⁴⁵ ហេរោ។
 60 យាយ : គុងចែកចានអារ៉ារ៍, នឹងឃុំkɔ⁴¹ តោរារាប់ពីអារ៉ារ៍, lɛ:³³ នឹងឃុំkɔ⁴¹
 61 lɛ:³³ អុទកិនីដោីpæ:³³ ne?²¹. kɔ⁴¹ អក, តោរារាប់ - តោបនុកម្លាសាហ
 62 ឈឺនមុននឹងkba?⁴¹. kɔ⁴¹ អក, ?ɔ³⁵ ឈឺនអនុកបីបាយកុងអកផ្ទា
 63 kba?⁴¹. ពីរីងអករារាប់kba?⁴¹. ?ɔ³⁵ ឈឺបគុម្មាភក
 64 តោះkɔ⁴¹ វានៅ។
 65 អត់ន : tba⁴¹ ឈឺនអកkɔ⁴¹ គុងអារ៉ារី²¹, [tba:⁴¹ ពើនុនតោរារាប់ វិរោធផ. កែវិស្វិក
 66 យាយ : ?ɛ:³³. ?ɛ:³³.
 67 យាយ : នឹងឃុំkɔ⁴¹ និកលីlɛ:n²¹, lɛ:³³ អុទកិនីដោី ក្នុងគុងគុងពីរីង
 68 ឡាវ...lɛ:³³ ស្ថានកាម្មីនីងឃុំដុរាករតិំង់នាក់ជីកបីទុក្ខុង⁴⁵, នៅ, នៅបំ
 69 គុងបាបីរាជការដោីlɔ:⁴⁵, នឹងឈឺនដីគុម្មាភករាយនូវតោ, ដីបាបីតោរារាប់។
 70 អុទកិនីnɛ:²¹.

(9)

- 71 តា : kɔ⁴¹ គុងចែកចានអារ៉ារ៍, វានៅពីរីងឃុំនីងឃុំបាបីបីពីរីង
 72 អុទកិនី⁴¹.
- 73 អត់ន : នីមួយៗ
 74 តា : [នីមួយៗ]⁴¹. នាវារាប់ពីរីងឃុំដោី, តោរារាប់ ឈឺនអនុកអុទកិនី⁴⁵.
 75 យាយ : ?æ:³³.
- 76 អត់ន : [គុងអារ៉ារី. tba⁴¹ ពើនុនតោរារាប់ វិរោធផ.]
- 77 យាយ : នឹងrɔi²². ពីរីងឃុំតោបនុកវិវាយ, [នឹងឃុំkɔ⁴¹ lɛ:³³ អក, នីមួយៗ³³ =
 78 តា : [នីមួយៗlɛ:³³]

- 79 ဓាយ : = kha?⁴¹, ออ ก้าวข้างนอก, เห็นเค้าบอกว่าเค้าจะไปมหาวิทยาลัย
- 80 ဓា : kha?⁴¹. _ຂອບຄຸມ kha?⁴¹.
- 81 ဓາ : ຂັງຕີຫະ?⁴⁵, ฉันมาระนาຍให้ເຂອີ້ນ, ໃນຈັນເຊອກວ⁴¹
- 82 ໄປ່ຫະ⁴⁵, ວ່າກອອົພໄປ່ຫນ. ເຂອີ້ນໄດ້ຄາມກອອົພ⁴¹.
- 83 ဓາຍ : tha⁴¹ໄນ່ຫະ⁴¹ນອກໄນ່di⁴¹. tha⁴¹ຫະ⁴¹ນອກຮູ້.
- 84 ဓາ : ດັນ⁴¹ທີ່ເຫັນເອາຮອງເກົ້ານໍາຫຼັດ, ດັນ⁴¹ຄາມວ່າເຕືອມຈະໄປ່ຫນ, ຈະອອກໄປ
ຂ້າງນອກເທຣ.
- 85 ဓາຍ : lcw⁴⁵ lcw⁴⁵ ນັກເອົາຢ້າໃນກາชาຕີ່ປັນນາໄlcw⁴⁵ ນັກຫະ⁴¹ອ່ານໄມ່ອອກ,
- 86 හລານ : ມັນkw⁴¹ນີ້ເຂືອນກາชาອັງກຸາຫຼັດວຽກ²¹, tc⁴¹ wa:⁴¹, ຕ້ອງນີ້ເຂືອນ=
- 87 ဓາຍ : lcw⁴⁵.
- 88 හລານ : =ແນບ, _ເໜືອນເຮົາຮູ້ວ່າເຮົາຈະໄປວິຈິດເວັງຂອງໄຣ [ຫອັງເງືອ.] ນັນ=
- 89 ဓາຍ : 28³³, 28³³.
- 90 හລານ : =ແນບ, _ເໜືອນເຮົາຮູ້ວ່າເຮົາຈະໄປວິຈິດເວັງຂອງໄຣ [ຫອັງເງືອ.] ນັນ=
- 91 ဓາຍ :
- 92 හລານ : =ຕ້ອງເຕືອມຕ້າເຂາໄວ, lcw⁴⁵ຕ້ອງເຫັນເສນອເຈັ້າ⁴¹. lcw⁴⁵=
- 93 ဓາຍ : lcw⁴⁵.
- 94 හລານ : =ນີ້ໄໝໄດ້ເຕືອນ, ອະໄປ່ຫຽວຈະໄປກໍາອະໄຣ. lcw⁴⁵ ເຈົ້າຕ້ອງ=
- 95 ဓາຍ : hɔ:³⁵.
- 96 හລາຍ : =ສົ່ງກາຍໃນວັນສຸກ່າເນື້ອ.
- 97 ဓາຍ : _ພຽງໜ້າ, -ວັນວິນເນື້ອ?
- 98 හລານ : ((ພັກຫັ້ນ))
- 99 ဓາຍ : ມັນຈະໄປກັນຂະໄໄຣ. tc, ນາຈນໄໝນໍດັ້ວ.
- 100 ဓາ : ສົ່ງໄບສັມຄຣອ⁴¹ເທຣ.
- 101 හລານ : hɔ?⁴⁵.
- 102 ວາຍ : hɔ⁴⁵, ປ້າງພັນhɔ?⁴⁵ ອຸກ. ແລ້ວແຕ່ວາງ.((ຫ້າເຮາຍ))
- 103 ಹລານ : ນຄຫຼອກວ⁴¹ເຂືອນໄນ່ດຸກແລ້ວ, ໄທ ເຂືອນຫຼອເປັນກາชา=
- 104 ဓາຍ : ((ຫ້າເຮາຍ)) lcw⁴⁵ kw⁴¹ ບັນ=
- 105 ಹລານ : =ດູ່ມືນ.

- 106 ဓាម : = ឯករាយ ឱ្យទៅ, ឱ្យនៃឯករាយទៅ, ឱ្យនៃឱ្យទៅ [ខាងក្រោមភាសាជាតិ].
- 107 អតាន : ឯណី, មើលបែងក្រុប្បុន, lcw⁴⁵ kɔ⁴¹
- 108 មើលបែងក្រុប្បុនភាសាផងកុម្ភ.
- 109 ဓាម : lɔ:³⁵. ឯកនឹងឯក, ឯន្តូ (?)
- 110 ធា : kɔ⁴¹ kɔ⁴¹ កកូលុវិវិទិយន, ឯន្តាតិគិតិវិទិយន
- 111 ឃោរ.
- 112 អតាន : វិទិយន, tc²¹ ឯណី ឯន្តាតិគិតិវិទិយនបែងក្រុប្បុន. វិទិយនមើលបែង, - ឯដី, -
- 113 ពុំក្រុម្ភស៊ីណាមើលបែង tc²¹. - មើលបែងតេចិនខ្លួនដែលឯណី. ឯន្តាតិគិតិវិទិយន. ឯន្តាតិគិតិវិទិយន
- 114 ពុំ,
- 115 ធា : lɔ:³⁵ ឯន្តាតិ, ?, kbe:³³ ឯន្តាតិអងស់តុប្បុន ph:⁴¹ pan⁴⁵ th?⁴⁵
- 116 អតាន : ឯន្តាតិ.
- 117 អតាន : ឯដីការអិន.
- 118 ធា : ឯដីការអិនមាតោការអាម៉ានីយុង.
- 119 អតាន : ((ឯកហុង))
- (13)
- 120 អតាន : ឯកកុង, ឯបុណ្យ hɔ⁴¹ ី, ឯកបីគិយវ. lcw⁴⁵ តោ kɔ⁴¹? ឯន្តាតិឯកមុខ = ʔɛ:³³.
- 121 ဓាម : ʔɛ:³³.
- 122 អតាន : = វារុបិនិត្យការតាមរាយការ.
- 123 ဓាម : lɔ:³⁵. - ʔɛn⁴¹ tc²¹, lcw⁴⁵ តោ ឯកុងរារិយុង.
- 124 អតាន : តាមនិរាយទីនិត្យគិយគិយ, ឯកុងរារិយុង, ʔɛ⁴¹ ឯកុងរារិយុង.
- 125 តោនិត្យនិត្យនិត្យ. lcw⁴⁵ ឯកុងគិយគិយ, ឯកុងឯកុង lcw⁴⁵ ប្រជាពលន៍ការ.
- 126 នាក់, តោនិង.
- 127 ဓាម : តោនិង lcw⁴⁵ ឃោរ. lcw⁴⁵ ឯកុង, lcw⁴⁵ kɔ⁴¹ ឯកុងគិយគិយ.
- 128 អតាន :
- 129 ဓាម : ʔɛ:³³. lcw⁴⁵,
- 130 ធា : ឯកុងគិយគិយ. lcw⁴⁵,
- 131 អតាន : ឯកុងគិយគិយ.

- 132 ဓາຍ : ʔaw⁴¹, lcw⁴⁵ ဓູ້າເຄົາຈະນາໄຫ້ເຮົາກໍາໄນak⁴¹.
- 133 ຜລານ : lcw⁴⁵ kɔ⁴¹, tc²¹ wa:⁴¹, ກີ້ພັກເດົາຈະໜາທີ່, tc²¹ wa:⁴¹ ເຕາ
- 134 ພົອງຄອກ, -ອອກເບັງ, ເຮືອງກີ້ພັກ, ເຄົາແຄ່ຫາທີ່ເຮົາເກົ່ານິນ.
- 135 ဓາຍ : lcw⁴⁵ ກັບນາກ*i:⁴¹,*
- 136 ຜລານ : ເຄົາkɔ⁴¹ ອາຈະເອງນາງວິຊັຍຂອງເຮົາໄວ້ຂະໄຈນິັ້ນິັ້ນ, ເປັນກາຣ,
- 137 ဓາຍ : ເຮົານາກໍາເປັນພັນນ, [ນວຍຫັກຂອງຖຸປຸນຂອ່າໃຈເງື່ອເຫຼຸດ] ເພື່ອນ=
- 138 ຕາ : kɔ:⁴¹, kɔ?⁴¹, kɔ⁴¹ ໃນິັ້ນເຄົາທີ່ເຮົາ
- 139 ອົງກາຣດ້າຍໃໝ່ni⁴¹ lcw⁴¹, ວ່າເຮົາໄປກ*ia⁴¹*, ຈະກັບນາມ, -ໄປໃນ
- 140 ອົງກາຣຍ່າ, ໄສ້ນີ້, ພັນຄົງຈະເປັນໃນລັກຂະແນ້ນິັ້ນິັ້ນິັ້ນ.
- 141 ຜລານ : ເໜືອນກັບໄປເວື່ອນແລ້ວຢັບ?, —ຄດ້າຍໄປກໍາ, ເໜືອນກໍາວິກຫານິຫຼັກຫຼົກຫ່າງ
- 142 ເງື່ອha²¹. ເຮົາດ້ອນນີ້ຄຽງກາຣຂອງເຮົາຍຸ້ວ່າເຮົາຈະໄປສຶກຫາເຮືອງຂະໜາກ.
- 143 ຕາ : thi³³ ni:⁴⁵ ເຮົາໄປສຶກຫາ, ໜັ້ງສມະຕິວ່າເຮົາຈະໄປສຶກຫາວິ່າເກົ່າກັບ
- 144 ອົງຈານເງື່ອ, ກັບນາມເຄົາkɔ⁴¹ ອາຈະໄຫ້ເຮົາເຂົ້າໂຮງຈານເຄົາ, —
- 145 ຜລານ :
- 146 ໄດ້. ເຄົາ, -ຄອງເກື່ອງກັບເຮືອງກີ້ເຮົາເວື່ອນອຸ່ງ, ກອ່ອົຟkɔ⁴¹ ດົງດ້ອນໄປໝາກ
- 147 ການເຮັດວຽກ. tc²¹ ! ເຮົາkɔ⁴¹ ໄນໄລ້ຈົດໄປດ້ອນວ່າເຮົາອອກຈະສຶກນາຍ່າງ.
- 148 lcw⁴⁵ kɔ⁴¹ ໄນຮູ້ວ່າຈະຊ້ອງສຶກຫາເພາະຖຸປຸນຮັປາka⁴¹ ໄນຮູ້, —lcw⁴⁵ kɔ⁴¹
- 149 ໄນໄລ້ເວື່ອນຄືກຫາຄະຈະໄປກໍາວິຊັຍຂະໜາກ.
- 150 ຕາ : lcw⁴⁵ ກົກລົງຟເວື່ອນ*nia⁴¹*, ເວຄາເຄົາຫຼຸດນາຝັ້ງຮູ້ເຮືອນນະ?
- 151 ຜລານ : tha⁴¹ ຜູດເຮົາkɔ⁴¹ ໄນຄ່ອຍຮູ້ເຮືອນ.
- (10)
- 152 ຜລານ : ອຸ່ງຍາກນາກເຄຍກາຫາຍຸ້ນ. ໄນເຄຍເຈອຍເຄຍກາຍ່າງ.
- 153 ဓາຍ : lcw⁴⁵ (ຫ້າເຮົາ)
- 154 ဓາຍ : lcw⁴⁵.
- 155 ຕາ : ພັນເປັນຄໍະຫຼັບນັບ*ga?*⁴¹. ພັນສືອຈິນເຄົາkɔ⁴¹ ເປັນຄໍາ.
- 156 ຜລານ : lcw⁴⁵ ພັນໄໜ່ເໜືອນກັນກາຫາອື່ນ, ພັນຈະເອົາຄໍາກວິຫາປາໄວ້ກ້າວນປະໄຍດ
- 157 ສຸດ, ໄນວ່າຈະຫຼຸດຂະໜາກກີ້ແລ້ວແຕ່, ນັ້ງ, —ເຮົາຫຼຸດຜົນກິນໜ້າka⁴¹, -ກາຫາ
- 158 ເຄົາkɔ⁴¹ ດົອງຫຼຸດປິ່ນຈັນ, -ໜ້າວ, lcw⁴⁵ kɔ⁴¹ ກິນໄປອຸ່ຫຼັດັງສຸດ.

- 159 ตา : กเรียไว้ท้าย. มันนี่, kɔ⁴¹ แปลกกว่าเด็กw?⁴⁵. — ləw⁴⁵ เวลาพั้นเขื่อน
 160 หันลงเห็นหนังสือจันรีป่า.—เขื่อน,—เขื่อนห้างหลังนาห้างหน้า.
 161 หวาน : คง,—คงจะเขื่อนจากหลังนาห้างหน้า, te²¹ ? : ที่อยาเห็นลงไม่รู้.
 162 ตา : เรื่องแคลง, lə?⁴⁵ เรื่องแคลงหน้า, เขื่อน, ไน,—เรื่องหลังนาห้างหน้า.
 163 หนังสือจันมันkɔ⁴¹ เรื่องแคลงหลังนาห้างหน้า.—te²¹ มันkɔ⁴¹ เรื่องมือถาวรมันไม่น่า
 164 เขื่อนห้างหลังนาห้างหน้าw?⁴⁵. tba⁴¹ เรื่องมือชาก((หัวเรา)) เรื่อน
 165 ห้างหลังนาห้างหน้าอัง陌ว่า.—te²¹ มันเรื่องลง, ləw⁴⁵ หันแคลงใหม่, หนด
 166 ləw⁴⁵ kɔ⁴¹ หันแคลงใหม่ห้อง, ((ยกมือแสดงท่าประกอบ)) te²¹ บาง,
 167 te²¹ wa:²¹ ในโรงกักศัน<sup>ni⁴¹, มัน, จะว่าหนังเงิน, lə?⁴⁵ จะหนังตุ่มปุ่น
 168 kɔ⁴¹ ไม่รู้, ที่นั้นเรื่อนเป็นแคลงห้อง, ((ยกมือแสดงท่าประกอบ)) สองสื้อหนัง
 169 เงิน, ภาษาเงิน. tba⁴¹ ภาษาเงินkɔ⁴¹ ภาษากรุง. ส่วนมากที่เค้าเอามาแสดง
 170 หนังต้องใช้ภาษากรุง, ไนไซบ์ตั้ว, ให้หล่า,—ใช้ภาษากรุง.</sup>

(35)

- 171 สาม : หมุดึงจะไปเป็นครู: เป็นอาจารย์gk⁴¹ kɔ⁴¹? , จะสอนจะเด็กได้เรื่อง?
 172 ตา : _ ; ร่องรอย ใจจะสอนไม่ได.
 173 หวาน : ใจ, ทำไม่จะสอนไม่ได.
 174 สาม : lə?⁴⁵.
 175 ตา : มัน, ก่อนที่จะสอนมันต้องมีตัวรับu⁴¹, มันkɔ⁴¹ ต้องมีโน้ตการสอน, มีบันทึก
 176 การสอน, จะสอนซึ้งไว, อะไรอังไว, มีโครงกรเด็กนี่, เดือนเชิง
 177 หมายเหตุ, แต่ก่อน<sup>gk⁴¹, ต้องนานั้นบันทึกการสอน, มันทิกอย่า, =
 178 ตา : -tba:⁴¹ มันทิกเพิ่มkɔ⁴¹ มาก, te²¹ เดือนนี้เด็กนี่บันทึกไว้ให้เจอก, จะสอน
 179 ประมาณสี่เรื่องของไรgk⁴¹ เด็กนี่เป็น, ทำไว้ให้เสร็จ, ləw⁴⁵ เรากลับ<sup>kɔ⁴¹ สอน
 180 ตามนั้น.—เดือนนี้เด็กอีกสบายนำไปให้กู้, สมัย, ฉันเป็นนั้นตอกอกกันไปปั้น^{nc?}²¹, pbo?⁴⁵ มันสอนอัดน้ำในไม้ดีสอนปรานัย.</sup></sup>

บทสนทนาที่ 2 "ยลิตกับอนาคต" มีความยาว 1 นาที 35 วินาที

สถานการณ์ปัจจุบัน เป็นส่วนหนึ่งของการทดสอบในชีวิตประจำวัน

เหตุการณ์ปัจจุบัน การสนทนานี้ประกอบด้วยผู้ร่วมสนทนา 3 คน ได้แก่ ตัวผู้วิจัย เช่น คุณตา แห่งคุณยาย นั่งสนทนา กับพี่น้าโนน ตามดิกก่อนเข้าอนของคืนวันนึง เป็นการพูดคุยประจำตนในครอบครัว เจือกระซับความสัมพันธ์ หัวเรื่องในการสนทนา ประกอบด้วยเรื่องการเรียนคณิตศาสตร์ สมัยคุณตาอ้างเด็ก อายุนักเรียนอย่างมาก แต่ไม่มีการปลูกต้นไม้ของคุณยาย มีการพูดเรื่องกันเรื่องครั้งเดียว

วัจนะการณ์ปัจจุบัน วัจนะนี้บ่งบอกถึงความต้องการเจ้าความ การซึ่งกัน การกราดเข้า และการสะดุความดีดเท็ง

- 1 朔 : ตอนเช้าในวัน วันอาทิตย์^๑, รากไฟ^๒ ว่ารากไฟไปเมือง. วังลักษณ์เล่นเรือเด็กๆ, รากไฟแจ้งมาว่าโนนจะหกเดือนต่อไปเมือง. ขัน, เอื้อ เกล่น, ช้ำโนนจะหกเดือนต่อไปเมือง. วัน^๓ ก้าว^๔ คันที่แล่นล่อง^๕ คงกิจ^๖, อ้า หล่นช้ำโนนจะห้ามเดินทางเมือง, งานว่างคุณแม่ขออะไร. ((หัวเราะ)) แกลัง, นั่นกัน. __ สังล้อกันเรื่องอย่า... นาเด็ก^๗, อีกเรื่องนึงช้ำ, อีกเรื่องนึง เรื่อง, ถามว่าจะเดินทางไปปีชื่อนกันตรงไหน. จะไปเจอกันตรงไหน. อะไร ก้าว^๘ ไม่รู้, สารัช.
- 2 朔 : ล้วน^๙, ล้วน^{๑๐}, ก็แยกเรียน^{๑๑} ก้าว, แกร็บไปปีเกดจากทำละไร. ใจแก ก้าว^{๑๒}. __ ใจแข็งจริงๆ ออกทำละไร, ตัว^{๑๓} มันจะไม่ได้หลังก้าวที่เราคิด ลัก^{๑๔}, ตัว^{๑๕} สมมติว่า, ล้วน^{๑๖} ไม่ยอมออกทำละไร^{๑๗}. ((หัวเราะ)) ตัว^{๑๘} ใจแข็งๆ^{๑๙}, อายากดู, อายากนอนอยู่กับบ้าน, ใจ.
- 3 朔 : ใจแข็งๆ^{๒๐} เท่านั้น.
- 4 朔 :
- 5 朔 : เนื้อ, เนื้อ, เนาะตันไม้เนาะปลาสายอย่างไรเงื่อ. [((หัวเราะ))]
- 6 朔 :
- 7 朔 : ใจ ตัว พ่อนั้นมาเรียนทำห้าม^{๒๑}, ใจตอนที่จบม. ลัก^{๒๒} ไม่นอก, ป่านน=

17. ခုခံ : =kɔ̄⁴¹ ဒါဂေါ်ငော်မော်နှာ၊ ဒါခုခုခုခုဂါးပြား၊ ၇မဲ့
18 မော်စွဲkɔ̄⁴¹ ထုတ္တိkɔ̄⁴¹，ʔō⁴¹hō³⁵ ပုဂ္ဂိုလ်ဘီkɔ̄⁴¹ မိခိုက်သံလား၊
19 kɔ̄⁴¹ ဗျားက်ဘီး၊ ဟေးထံမော်ရာက်ဘီးဘား。—ဗျားက်ဘီးလဲး
20. မာ : ဗျားက်ဘီး
21 အရာရုံး， ခ.ု.ု.nia⁴¹.

ဆာတိသိပုဒ်
ရုပ်ပုဂ္ဂန်မှုဘာသိပုဒ်

บทสนทนากำก 3 "ส่านคนอ่อนเรา" มีความยาว 21 นาที

สถานการณ์ผู้สำรวจ เป็นส่วนหนึ่งของการทดสอบในชีวิตประจำวัน

เหตุการณ์ผู้สำรวจ การสนทนานี้ประกอบด้วยผู้ร่วมสนทนา 3 คน ได้แก่ หนึ่ง บุกเบิกอย่างซึ้งคือผู้วิจัยเอง ทั้งสามเป็นเนื่องสนใจก็รู้จักกันมากกว่าเดิมปี เป็นการสนทนากับเกิดขึ้นในรถยกคันแรกที่ห้อง睡眠เดินทางจากภูมิภาคไปสังสรรค์ห้องอาหาร เนื่องไปร่วมงานพิธีกรรมของเนื่องที่ซื้อห้อง ก่อฟื้นเป็นผู้รับรถ มีบุกนั่งอยู่ข้างหน้า และหนึ่งนั่งข้างหลัง การสนทนานี้ไม่มีเป้าหมายที่แน่นอน หัวเรื่องในการสนทนาประกอบด้วยเรื่องปากของนางแบบคนหนึ่ง ปากของบุก เนื่องชื่อแก้ว เนื่องชื่อวุฒิ เนื่องชื่อหมู เนื่องชื่อกิ่ว ชาอยหนุ่มที่รับรถคันข้างๆ ชาอยหนุ่มแบบที่บุกชอบ การเบื่องรถเข้าเล่นชื่อการบอกนิยมของทาง คนที่ซื้อรถจักรยานยนต์คันข้างๆ ในคราฟน หวานมาอีกดอกจ้าปีเบาะรถ ความไม่สมประกอบของรถของเดื่อจะคน ความเชื่อเรื่องการไปงานศพ เนื่องชื่อห้อง การยาของห้องที่ซื้อเดือน การเสียชีวิตของมาตรการของห้อง การขับรถฝ่าไฟแดงในจังหวะควบคุมความต้อง รู้ปร่างหน้าตาของคนข้ามถนน เนื่องที่อยู่เริ่ดๆ เนื่องชื่อเบล เนื่องชื่อต่อง แฟรงก์ของบุกที่ซื้อคู่ เส้นทางขับรถ อาการหัวของผู้ร่วมสนทนาก้าวทั้งสาม เนื่องของก่อฟื้นและบุกที่ซื้อน้ำ รหัสบันทึกบันทึกเดือน การขับรถของก่อฟ์ ก่อนคนในเครื่องแบบที่นั่งคู่ในรถคันข้างหน้า เนื่องวันนี้อ เนื่องชื่อปุ่ม(ภาวิภา) เนื่องชื่อปุ่ม(ภาวนะ) เนื่องชื่อปุ่ม(ศูลวัตร) คนที่ไปเรียนต่อต่างประเทศ อาชีวที่เหมาะกับหนัง เหตุการณ์ที่บุกใช้รถสัมภาระกับเพื่อนชื่ออยู่น กการที่หนังเปลี่ยนแหวนด้า เนื่องชื่อป้อ อการที่ป้อต้องการจ้างคนช่วยเปลี่ยนเอกสาร ค่าจ้างแปลเอกสาร การเรียนปริญญาโท และเรื่องความสุขของบุก มีการนัดซ้อมกันอยู่ เช่น ฉะเกิดความเงื่อนไขระหว่างการสนทนาหนึ่งครั้ง

วัจนะกรรมการผู้สำรวจ วัจนะกรรมการที่ปรากฏประกอบด้วยการเจ้าความ การซักถาม การวิจารณ์ การบอกให้ฟัง การห้าม การบ่น การรำพึง การหยอกล้อ การค่าหนี้ การคาดคะเน การประชุดประชัน การขอความเห็นด้วย การสนับสนุน การอธิบาย การแสดงความเห็น การซักสวน การขอโทษ และการแนะนำ

- หนังเล่าให้กอัฟกันบีกฟังว่า ได้ไปบนพะ夷อกหนุ่มคนหนึ่งคงคุ่น้ำเกี่ยวกับแผน
สารชิงเป็นนางแบบ แต้วจิงเรียนวิจารณานางแบบผู้นี้ว่ารินฟ้ากหนา
- 1 หนัง : อิน, — เปลื่องสิปติก ก?^{๔๕}. [— ก? ^{๔๕}, ไน, คนปกติ, มาก [นิง ก?^{๔๑}, =
กอัฟ : ((หัวเราะ)) ?^{๔๒}.]
 - 2 บีก : ((หัวเราะลืม))
 - 3 บีก :
 - 4 หนัง : = ก้าได้กั้งเดือน, อินแบบ, [((หัวเราะ)) ครั้ง, ครั้งเดือน] ก?^{๔๓} หมุดฉา, =
 - 5 บีก : มากก็เดียวซักครั้งเดือน.
 - 6 หนัง : = pbo^{๔๕} ปากล่างเชือปากเดียวจะเท่ากันมากเราสอง [คน.]
 - 7 บีก : ((หัวเราะ))
 - 8 unj^{๔๕} หยังเด้าปากกว้าง hi^{๔๑} ก?^{๔๑} กเดือน, [((หัวเราะ))
 - 9 หนัง : ((หัวเราะ)) ไม่ ໄວk^{๔๕},
 - 10 te^{๔๑} เชือปากบาง. — ใช,
 - 11 บีก : อันกว้างดี [บาง.]
 - 12 หนัง : ปากกว้างอย่างเดียว. — ใช.
 - 13 บีก :
 - 14 เพื่อนปากอันคนเข้าไปแล้วเชือ [อดิ^{๔๑}. ((ทำปากอุ้ว))
 - 15 หนัง : โทร, ne:^{๔๑}, ทำรำให้หายาก, ไน
 - 16 อธุบ้าน, ฝากรเรื่องกันพ่อ,
 - 17 บีก : ทำไม. ((หัวเราะ))
 - 18 หนัง : k?^{๔๑} ไปบอกพันธุ aj^{๔๓}. — ?^{๔๒}, กวัญไม่ naï ก?^{๔๕}, หนันไม้มัน.
 - 19 บีก : ((หัวเราะ))
 - 20 หนัง : ((ทำเสียงเคร่งขอริน)) ?^{๔๒} ไน เป็นไร ໄວk^{๔๕}, ของหยังมัน,
 - 21 มัน, (?)
 - 22 กอัฟ : ((หัวเราะ))
 - 23 บีก : หมู หมู หมู หมู, สามีไน, ไนมา ก?^{๔๑} ไม่ขาย [ด้วย.]
 - 24 หนัง : ?^{๔๒}, ไอกินอย ก?^{๔๕} เนื่องกัน, เด้าบอกเด้าไปไนได, pbo^{๔๕} ph^{๔๑} สามีเด้าไนมา.
 - 25

- 26 ปีก : ŋɔ:⁴⁵; น่าเบื่อหน่าย, พากที่ นิลูก gwu ด้านมีสานี gwu ia?⁴¹.
- 27 หนัง : ŋɔ:⁴⁵.
- 28 กอยฟ์ : kɔ?⁴⁵.
- 29 ปีก : ŋɔ:ʒa, ŋiŋtɔ:b, ((หัวเราะ)) อิจชา. ((หัวเราะ)).
- 30 กอยฟ์ : ((หัวเราะ))
- 31 ปีก : จะออกได้มั้ยเนื้อเงิน, เจนเน็ต, เจนช้าย ia?⁴¹.
- 32 หนัง : ((มองรอดคันที่ติดไฟแสดงอยู่ข้างๆทางข้าม)) bɔŋ?⁴¹ อันไม่เข้าใจ, ทำไม่เดา
33 ผ่องเปิดกระฉก.
- 34 ปีก : เค้า rɔ:,
35 กอยฟ์ : kɔ?⁴⁵ เค้า rɔ: ว่าเค้าหล่อ.
- 36 ปีก : rɔ: เค้า rɔ: เค้าหล่อ ɔ:⁴¹. ((หัวเราะ))
- 37 หนัง : ?ɔŋ?⁴¹ เค้ายับบีก ɔ:⁴¹.
- 38 ปีก : ไฝหดต้อ lɔ:k?⁴⁵ หนัง, ไฝ芝士เบเก, สเปก tɔ:b, ชาคร่างคล้ำ,-ผิวคล้ำ,
- 39 หนัง : เชยซ้อมแบบ la?⁴¹.
- 40 ปีก : อันซ้อมแบบ ɔ:tɔ?⁴¹. ((หัวเราะ))
- 41 หนัง : ตุ่น นพผลเหราอ.
- 42 ปีก : ((หัวเราะ))
- 43 กอยฟ์ : ((หัวเราะ))

ไฝเยื้อง รถทุกคันเริ่มเคลื่อนตัว กดตึ๊งว่าต้องลับสนว่าควรจอดอยู่ไหนกันแน่
พยายามจะเบี้ยงเข้าเจนช้าย ทุกๆเดียวกัน รถที่ถูกทางเจนช้ายก็เคลื่อนตัวช้ามาก

- 44 กอยฟ์ : ne?⁴¹, เจนนินเร็วนะ ɔ:tɔ?⁴¹.
- 45 ปีก : อันໄบกให้ ɛw?⁴¹ ไม่เค้า, อันໄกกระฉก, อันจะโนก,
- 46 หนัง : ?ɔ:⁴¹ ni?⁴¹, ได้ na?⁴⁵. ชวา.
- 47 กอยฟ์ : ɛ, เค้าจะได้กันเรารก ɔ:⁴¹.
- 48 คันมี na?⁴¹.

- 49 ปีก : ((นักราชจารดแล้วขึ้นมือออกไปบอกขอทาง)) ขอไปหน่อย, ขอไป,
 50 [((หัวเราะ))]
- 51 กอ่พ : ปีกอ่ำ.
- 52 หนัง : ทำ ทำ ทำ, ทำ, ไป.
- 53 กอ่พ : ((ไม่กล้าขึ้นเบียดเข้าเด่นชัด เพราจะกลัวกดชน)) ไม่ไหว, ไม่ไหว,
- 54 [ไม่ไหว.]
- 55 ปีก : ไป^{๓๓} วะ^{๔๘}. ((หัวเราะ)) หลบตัว^{๓๓}, [((หัวเราะ))
- 56 กอ่พ : [?] ไม่ไป.
- 57 หนัง : กอ่พ
- 58 ๘๙:^{๔๑}.
- 59 กอ่พ : ไม่ไหว๘๙:^{๔๑}.
- 60 หนัง : อะไรของมัน. ไม่, ไป^{๔๕} อีกดันนั้นคงงง๘๙:^{๔๑}, ว่าอื่น, เอามือออก=
 61 ปีก : [((หัวเราะ))]
- 62 หนัง : =มากกว่าไม่เพื่อๆ.
- 63 กอ่พ : [ใช่^{๔๖}]! เค้าต้องนึกว่าเชือให้ทำ แน่ใจ๘๙:^{๔๑}. ไม่
 64 ปีก : [((หัวเราะ))]
- 65 หนัง : [((หัวเราะ))]
- 66 กอ่พ : =ให้เค้าแน่ใจ๘๙:^{๔๑}.
- 67 ปีก : [((หัวเราะ))]
- 68 หนัง : ((หัวเราะ)) รับกิจที่เข้าแน่ใจ. ((หัวเราะ)) ?๘๙:^{๔๑} นํ๙:^{๔๑},
- 69 ((มองหาไม่คราฟนเลื่องบันทึกเสียง)) หายไปไหนอันนั้น.
- 70 กอ่พ : ((ส่งไม่ไว้รอฟนให้หนัง))
- 71 หนัง : น้ำท่ามีกินพ้อเนื้อ, งานเนื้อ. หัวน้ำจะลาก.
- 72 ปีก : ((หยิบไม่ไว้รอฟนนา)) อันที่อย่า.
- 73 กอ่พ : เอาวางไว้ ภายนอกได้.
- 74 หนัง : ใช่^{๔๖}, ผู้ชาย^{๔๘:}^{๔๖} กอนพะ?^{๔๘}. --- ((หัวเราะ)) เปิดกราดก
 75 ถ่าน, ((หัวเราะ)) พี่, พี่, ผู้ชาย^{๔๘:}^{๔๖} กอน, แม่งยิงเปรี้ยว, ((หัวเราะ))
 76 แต้วหันไปมองหารอดคันที่มีคนหักหลัง) ?๘๙:^{๔๑}, ไม่เห็นแต้ว^{๑๙?}^{๔๑}.

- 77 ปีก : เค้ากลัว ฉันจะไปแล้ว la?^{xx}.
- 78 กอล์ฟ : เค้ากลับรถอยู่ตรง, เนื้อ ki.
- 79 ปีก : อันนี้มีเส้นที่... ความภาคภูมิใจหายไปเลย.
- 80 หนัง : ((หัวเราะ)) เค้ารู้ว่าเชยร้อนแรง.
- 81 (((ทุกคนหัวเราะ)))
- 82 หนัง : ไฟฟ้า, เชอ,
- 83 ปีก : ฉันบอกน่ารักออก, เหมือนหนึ่งสิบเอ็ด.
- 84 หนัง : ((หัวเราะ))

- นี่เด็กชายห่วงหาต้องเดินผ่านนา นี่ห่วงนาต้องร้องด้วยดอกจำปาทึ่งห่วงด้วย
 85 ปีก : ชอบไอ้ดอกจำปา, ก็พันยาส่ำหดเหล็ก ki?, [เห็นยะ?]
 86 หนัง : ((จับหนังผิงกันนั่งข้างคนขับชิ่ง
 87 ปีก (นั่งอยู่) ?e?^{xx} กำไน, - ไอ้นั้นเอียงหนอั่ง ky?^{xx}.
- 88 กอล์ฟ : ?o?^{xx} พัน, — หัง. ตั้งแต่ตอนถูกกรอก na?^{xx}.
- 89 หนัง : ?o?^{xx} ky?^{xx}. พันปรับไม่ได้เลยเหรอ.
- 90 กอล์ฟ : ไม่รู้,
- 91 ปีก : ((หัวเราะ)) รถแต่ละคัน ki?^{xx}, ไม่สมประกอบ, ((หัวเราะ))
 92 กอล์ฟ : ((หัวเราะ))
- 93 ?u j^{xx} ta:j^{xx} เชอ, กำเป็นหยุดไว้มอ? ^{xx}, กันชนหน้าฉัน ok?^{xx}, เปลียอน
 94 น้อะไหล่ชุดกีฬาแม้ด้า ka?^{xx} ja?^{xx}.
- 95 ปีก : ((หัวเราะร่า))
- 96 หนัง : ((หัวเราะ)) แข็งกันร้าว jø?^{xx}, ส่องคน, อีส่องคนเนี้ย.
- 97 ปีก : ?ɔj สองฉันเน็น, สองฉันเน็น ไม่ชั้น. สองฉันหลุด.
- 98 กอล์ฟ : ((ซักปีก)) ni:^{xx}, วันนี้นาไม่ได้
- 99 phɔ?^{xx} อ่ารู้วันนี้ ø?^{xx}. หน้อน้ำหนอด ha?^{xx}.
- 100 ปีก :
- 101 หนัง : ?ø:^{xx}. สองนา กับฉันเน่น.
- 102 กอล์ฟ :

- 103 หนัง : ((หัวเราะ)) หน้อน้าหลุด.
- 104 ปีก : หน้อน้าหลุด, ขับกลับ, อุตส่าห์ขันไปนาไจ้กอก^{๔๕}, กี่หน้อน้ามันหลุดไป
105 แล้ว.
- 106 หนัง : เบ่ารถอิกอจพหิ?^{๔๖} อันจังເຂຍกช?^{๔๗}.
- 107 กอตີ່ພ : เพียง [นີດ.
- 108 หนัง : ne:^{๔๘}, lcv^{๔๙}, lcv^{๔๙} lcv^{๔๙} lcv^{๔๙}, อີ, ອິນວັດກອ^{๔๑},
- 109 หน้อน้าหลุดรีป่าว. ((หัวเราะ)) ba?^{๔๙},
- 110 กอตີ່ພ : ((หัวเราะ))
- 111 ปีก :
- 112 เຊยงกับรุ่นน้อง. งอนແລ້ວດ້ວຍ, ເຄືວຈະແກລັງໄນໆຜູດໂກຮັກທຶນ=
- 113 หนัง :
- 114 ปีก : =ຂວັດເປັນເວລາ ສໍານຄັງ.
- 115 กอตີ່ພ : ດອນແຮກ, ຂວັດເປັນຄນບອກເອງກອ^{๔๙}, ວ່າຈະເອາວັນເນື້ຍ,
- 116 ເນື່ອຄືນ, ກຳໄກກອ^{๔๑}.
- 117 ปีก :
- 118 ว่าห้ามฉันອอกจากบ้านวันสุดท้าย, -วันเสาร์, ห้ามໄປงานศหวันเสาร์. ฉัน
- 119 ເກວ?^{๔๓} อุตส่าห์ยอมໄປ; ເຫຼສປິໄລ.
- 120 หนัง : ((หัวเราะ)) ສປິໄລ. ฉันຮູ້ເຂອ, ສປິໄລສູງ. ((หัวเราะ)) ສປິໄລ, ສປິໄລ=
- 121 ปีก :
- 122 หนัง : =ຫົກອົກປິໄລ.

(6)

- 123 หนัง : hbj^{๔๙}, ກິຈິງ, ກິຈິງ, ດນໄນ່ສ້າຍເຕົາໄນ່ອອກໃຫ້ໄປ. ດນ, ດວງໄນ່ດີ
- 124 ອະໄໄຣເງື່ອ, ໃຈ່ປະ?
- 125 ปีก : ?ະ:^{๔๓}. ຜ່າງມັນທະ^{๔๑}.
- 126 หนัง : ໄນ, tc^{๔๑} [ນີເພື່ອນ,
- 127 ปีก : [ຫຍອມມັນຢັງໜາງໝາຍໝໍເຮົາເຂຍພວ?^{๔๑}.
- 128 หนัง : ?ະ:^{๔๓}. ຂານພ້ອນັ້ນ=

- 129 หนัง : = เค้า kɔ̄w⁴¹ ไน ŋaj³³. [ใช่ .]
- 130 ปีก : tchaj⁴¹ ma?⁴⁵. เด้าอยู่สำหรับงาน, เค้าเป็นคนคิด
- 131 ผ้าตั้งหัวเตี้ยร่องพางหรือ ต้าอยช้า, ช่วงที่แผ่นเสื่อ ก้อ?⁴¹.
- 132 หนัง : lcw⁴⁵, lcw⁴⁵, 旺 lcw⁴⁵, lcw⁴⁵, 旺
- 133 งานแม่เด้าเราระอ้างว่าเราไม่ผ่านเหรอ. pbo?⁴⁵ เรา, นัน, ((หัวไปที่
- 134 สติกเกอร์หัวอยร้อนด้านข้างหน้า ซึ่งເກີຍວ່າ "ເພື່ອຫິວດ")ເພື່ອຫິວດ.=
- 135 หนัง : = ((หัวเราะ)) เห็นมือ? ເພື່ອຫິວດ.
- 136 ปีก : ((หัวเราะ))
- 137 กอบลฟ : เห็นป้อมบอก, เดือนกำลังท่อง ki?⁴¹, [อกล๊ะ] คลอดแล้ว.
- 138 ปีก : lɛ:³⁵.
- 139 หนัง : lcw⁴⁵, lcw⁴⁵, ไปวัด
- 140 ได้เหรอ nɔ?⁴¹.
- 141 กอบลฟ : สงสัยคงไม่ไป.
- 142 หนัง : คงไม่ไป phɔ?⁴⁵. นัน, ไนคี. เค้า ʔɔ:³³, ยังไม่รู้เลย เด้าไปเที่ยว,
- 143 ไปเที่ยววนตัวເຊີມ, la:³⁵ phɔ:⁴¹ ไปรักษา [ตัว].
- 144 กอบลฟ : ไปย่าตัดกีเน่องจัน.
- 145 หนัง : lɛ:³⁵. [มีเงินทำไวน, มีเงินทำไวนไม่ไปรักษา, อเมริ] ka, lɛ:³⁵ =
146 กอบลฟ : (?) nɛn na?⁴¹ di?⁴¹.
- 147 หนัง : = ถูกรป phɔ?⁴⁵. ไป, ไปเน่องจัน. ผันຈະຫຼັງນັກເຮອຍ? ກາງແພກ໌ເນອງຈຳນ
- 148 nia?⁴¹. ເຮອເຂອນພ້ອ? wəhnu::j³⁵, tha?⁴¹ nnka?⁴⁵, ฉันไปເຂອນ ka?⁴⁵
- 149 กอบลฟ, นัน ka?⁴¹.
- 150 กอบลฟ : phɔ:j³⁵, nnka?⁴¹, ไนได lɔ:k³⁵, ทำอะไรที่ผิดกฎหมาย.
- 151 หนัง : ((หัวเราะ))
- 152 ปีก : ไปทำไวนเหรอ. ฉัน kɔ?⁴¹ ยังไม่เข้าใจอีก a?⁴¹. ฉันเป็นคน [ที่เข้าใจ =
- 153 หนัง : ((หัวเราะ)) kɔ?⁴¹ ฉันໄຟ=
- 154 ปีก : = ยะไรยกจังເຄມ. ((หัวเราะ))
- 155 หนัง : = แตง tchaj⁴¹ ma?⁴⁵, tc?⁴¹ ฉันลูกติดพัน ka?³³, lcw⁴⁵ ไอ้งang ผู้นั้นยังไม่
- 156 na?⁴¹.

- 157 ปຶກ : ຜັນນີກວ່າເຮືອງໄປເນືອງຈິນ, [ມັນພົດກຸ່ມາຍອັງໄຟ. ((ຫ້າເຮາຍ))
- 158 ໜຶ່ງ : ((ຫ້າເຮາຍສອບໃຈ))
- 159 ກອລົ່ພ : ((ຫ້າເຮາຍສອບໃຈ))
- 160 ກອລົ່ພ : pa:s⁴⁵ ສົງສອບ, ເກບນກ່າຈະຄອດຍາກພອ? ⁴¹.
- 161 ປຶກ : ((ຫ້າເຮາຍຮ່ວມ))
- 162 ໜຶ່ງ : ປຶກ, ຜັນໄໝ່ອສາກເຂົ້າເຂອງວ່າແກສອບອັກຊາ ຈຸດາຢາດ. [((ຫ້າເຮາຍ))
- 163 ກອລົ່ພ : ti:ong:ni:, [ປົກປະກອບ, =
- 164 ປຶກ : ((ຫ້າເຮາຍ))
- 165 ກອລົ່ພ : =ຄລອດ, ຖຸກຮະຫະເລຂ.
- 166 ປຶກ : ((ຫ້າເຮາຍ)) ຜັນkɔ:w⁴¹ ນີກວ່າໄປເນືອງຈິນ. ຜັນkɔ:w⁴¹ ?e:⁴⁵, ມັນຈະໄປກ່າ
ອະໄກທ໌ເນືອງຈິນ, thɔ:n⁴⁵ ພົດກຸ່ມາຍອັງໄຟ? ⁴¹. =
- 167 ໜຶ່ງ : ((ຫ້າເຮາຍ))
- 168 ໜຶ່ງ : ((ຫ້າເຮາຍ))
- 169 ປຶກ : =((ຫ້າເຮາຍ)) bɔ:j⁴⁵, ຜັນຮູ້ສຶກຜັນໄງ່ຫຼູງໄຟkɔ:w⁴¹? ໄນ rɔ:b⁴¹.
- 170 ໜຶ່ງ : ຜັນເຫັນດ້ວຍ, ໄອ ຂີ້ງຄໍ ໄຊ.
- 171 ((ກົກຄົນຫ້າເຮາຍ))
- 172 ປຶກ : ((ເມອງບຽງຈາກນິກກໍາຈັງຫ້າມດູນ)) ta:j⁴⁵ ເຄືກສັນຍື້ນໜ້າຕາໄມ່ຫລ່ອເລຂ
ŋɔ?⁴⁵.
- 173 ໜຶ່ງ : ((ຫ້າເຮາຍ)) lɛw⁴⁵ ຮຸນເຮົາ [ຫັນຕາດີນິກເຫງົວ. ha?⁴⁵, ne:s⁴⁵,
- 174 ໜຶ່ງ : ((ຫ້າເຮາຍ)) lɛw⁴⁵ ຮຸນເຮົາ [ຫັນຕາດີນິກເຫງົວ. ha?⁴⁵, ne:s⁴⁵,
- 175 ປຶກ : ((ຫ້າເຮາຍ))
- 176 ກອລົ່ພ : ((ຫ້າເຮາຍ))
- 177 ປຶກ : tsi:⁴⁵, [ກໍ່ຫ້ານຂ⁴¹, ອ້າມໍລືກຄນ.]
- 178 ໜຶ່ງ : [ໄອ, ໄອນນna:⁴¹,] ນໍາຮັກນາກເລຂ, ປົງຫຼາຍ⁴¹.
- 179 ໄປ, ໄປວັດ,
- 180 ປຶກ : ta?⁴⁵, ນອກຂ້າວນŋɔ:⁴⁵, ຫານ [ຂ້າວແຄ້ວ.
- 181 ໜຶ່ງ : [ໄປ, ໄນໍ້ໃໝ່. ໄປວັດຕັ້ງແຕ່ເຫຼົາເລຂ.
- 182 ປຶກ : la:⁴⁵.

- 183 หนึ้ง : โครงการ,
[น้อง, น้อง, น้อง, น้องเบนซ์, น้องเบนซ์รับ, -ชื่อ] อะไร =
(?)
- 184 มีก : ลักษณะ.
คุณเค้ามี =
- 185 กอยส์ :
คุณเค้ามี =
- 186 หนึ้ง : =na^{๔๕}, บอส.
- 187 กอยส์ : =กันไม่ใช่ [เหรอ.]
- 188 หนึ้ง : อะไรก็า?^{๔๕}.
- 189 กอยส์ : [ปริญญาทักษะ]^{๔๑}.
- 190 มีก : [ใจน้องเบนซ์,
- 191 หนึ้ง : ?ะ:^{๓๓}, สินิก, สินิกมาก.
- 192 กอยส์ : k^{๔๑}งาน, แต่งงาน, ปริญญาเค้าเหมือนเป็นเพื่อนเจ้าบ่าว. [ช่วงดูแล =
?ะ:^{๓๓}.
ลักษณะ =
- 193 หนึ้ง :
ลักษณะ =
- 194 มีก :
ลักษณะ =
- 195 กอยส์ : =งาน.
- 196 มีก : =ทำไม่เค้ามีเวลาอันเป็นเพื่อนเจ้าสาวໄอะ?^{๔๑}.
- 197 หนึ้ง : อก, ((หัวเราะ)) ไม่ต้อง,
[เค้าไม่รู้หรือว่าอันยอมรักพี่น้องออก?^{๔๑}.
- 198 มีก : ((หัวเราะ))
- 199 กอยส์ : lən^{๔๕}งานนี้, งานนี่^{๔๑}รู้สึกปริญญาเป็น, - คุณติดต่ออะไรก็?^{๔๕},
- 200 กอยส์ : phɔ:^{๔๕} พะ:^{๔๑} ทดสอบไปกับแบบที่เมืองจัน, [ตอนที่นั่นเสีย.
- 201 มีก :
ลักษณะ =
- 202 มีก :
ลักษณะ =
- 203 หนึ้ง : ติด, ติด, ติดต่อวัด, อะไรเงื่อน
- 204 เหรอ.
- 205 กอยส์ : เร้าใจว่าจังอะ?^{๔๑}. [phɔ:^{๔๕} ปริญญาเป็นคุณโปรแกรมบอกป้อบ.
- 206 หนึ้ง : ลักษณะ =
- 207 หนึ้ง : ?ะ:^{๓๓}, ?ะ:^{๓๓}.
- 208 มีก : ləs::^{๔๕}. เอาไว้งานอันดันก็^{๔๑}ให้ปริญญาคุณมั่ง ก็?^{๔๑} ติก?^{๔๕}.

- 209 หนึ่ง : งาน อะไรga?⁴⁵.
- 210 กอสพ : เค้าคงอยากจะมาดู lək⁴⁵. ((หัวเราะ))
- 211 ปึก : ((หัวเราะ))
- 212 หนึ่ง : ((หัวเราะแล้วถามเสียงดัง)) งานอะไรของแก. ha?⁴⁵! (?)
- 213 ปึก : ac::³⁵.
- 214 หนึ่ง : ne:⁴¹, อ่ากับสายรือ⁴¹.
- 215 ปึก : พื้นดอย⁴¹, คิดถึงจังเลย.
- 216 หนึ่ง : น่ารักm?⁴⁵, แบบ, อุอกไบน้องชายนอกว่า, บอขอคไบ
- 217 ตั้งแต่เข้าน้ำkhab⁴⁵. บอกว่า, ไม่ทราบว่าเด็กธูเรื่องแม่เห่อนเสียรี
- 218 ป้า, เดือนอกกว่า, ?w:³⁵ ทราบkhab⁴⁵, ทราบ, อะไรเง้อ.
- 219 ปึก : lə::³⁵.
- 220 หนึ่ง : uk?⁴¹, - ทราบไปเรื่อย lək⁴¹ ปาก, -
- 221 ปึก : เลี้ยดายnch?⁴⁵.
- 222 หนึ่ง :
- 223 ชุมชน. มันhɔ:⁴¹ ləj³³ ไม่รู้เลย, tc²¹ wa:⁴¹, นักบ่มบ่มa?⁴¹, =
- 224 กอสพ : phɔ:j⁴¹.
- 225 หนึ่ง : = เค้า hɔ:⁴¹ จะ, จะทราบไป. lk?⁴¹, ไม่รู้ว่า เป็ลลันจะขึ้นมาหรือป่าว.
- 226 ปึก : lə::³⁵.
- 227 ทราบเพื่อง, เพื่องบอกว่า, ใจสุดารถ, เพื่อง พรัชช์m?⁴¹.
- 228 หนึ่ง :
- 229 หนึ่ง : ?y:³³ ni:⁴¹, - กอสพ, ตอนแรกไม่ปักบอก, นราธิษ, ลืมไปเลย
- 230 a?²¹. จะถาน, - พรัชช์ ให้น.
- 231 กอสพ : ((หัวเราะ)) พรัชช์ให้น. ((หัวเราะ))
- 232 ปึก :
- 233 หนึ่ง :
- 234 phɔ⁴⁵ va⁴¹, จำไม่ไดga?⁴⁵, nmap⁴¹ tçak²¹, =

- 235 หนึ่ง : = n̄ap̄⁴¹ [na³³ tca:k²¹],
- 236 ปีก : [hɔj⁴⁵, เรากิตติมัณฑลของเวลาเฉย na⁴⁵, นางฟ้า a:⁴¹ = la:³⁵.
- 237 กอสัมพ : []
- 238 ปีก : = รายการกับมันบ่อก [na⁴⁵. ปีมิงหังสองสามท้อ⁴¹].
- 239 กอสัมพ : [ฉันไน่เคยดิดด่อเฉย.] [((หัวเราะ))]
- 240 หนึ่ง : [] [((หัวเราะ))]
- 241 hu:j⁴⁵, อีเวร. []
- 242 กอสัมพ : [] [บ่อสเหรอ.]
- 243 หนึ่ง : [] [ไนต้องบอก keo²¹, บ่ออยสินหาดเฉย,
- 244 tba⁴¹ ไนบ่ออย na⁴⁵, ชักส์ห้าปีครึ่งหึ้ง.
- 245 ((ทุกคนหัวเราะ))
- 246 หนึ่ง : [bu::j⁴⁵, เรา尼กิว่าชักยกอาทิตย์ลงหน, lai³⁵ เค่อนจะสองสามหน.=]
- 247 ปีก : [2a:w⁴¹,]
- 248 หนึ่ง : [] [ละสองสามหน.]
- 249 ปีก : [] [นบบะกีสุดแล้วในบรรดาผู้ชายที่เราเคยด้วยอกเว้นหึ้ง.]
- 250 หนึ่ง : ((หัวเราะ))
- 251 ปีก : tc²¹ หนีไปแจ้า, เช้า. เคี้ยวจะไไปดาน.
- 252 หนึ่ง : ((หัวเราะ)) นตุ่เป็นเจนนีไปแจ้า, กذاงวันครับกลางคืนค่า.
- 253 ปีก : ((หัวเราะ)) เค้าเก่าร์มากเฉย o²¹, เค้าหาว่าเค้าไน่เก่าเก็บเราระ.
- 254 ตอนนี้ไปทำเกษตรกรรมบางจังที่ราชบูร. เค้าก, หังป้าโปรดที่ไม่เอ่ยคำรำล่า.
- 255 หนึ่ง : กำไนเหรอ. น้ำหนัก, เก็บกัน [ไนไดเหรอ.]
- 256 ปีก : [] [((หัวเราะ)) ไนซ่าอย.]
- 257 กอสัมพ : [] [hɔj⁴⁵ เคี้ยวๆ, อ่าคาย]
- 258 เขลิน na⁴⁵, กางนจะเดียวรีบๆ.

259 หนัง : ตรงเจอกอก^{๔๕} เข้อ, เข้ออ่า, อ่า, อ่าเข้าขวา, อุตติตรกกลาง [ผลบด.

260 กอยฟ :

[ผู้]

261 กกลางเจอกอก^{๔๕}.

262 หนัง : Z 2e:^{๓๓} 2e:^{๓๓}.

263 ปึก : 2e:^{๔๕}, ตอนเส้นนี้ทำไม้ตันไม้พันโคเรว

264 wa?^{๔๕}.

265 หนัง : tha:^{๔๑} เจือว้ามีเจือจะเข้าเมธรบูรพัดใหม่, เจือว้าเจือ^{๔๑} เข้า

266 เมธรบูรพัดใหม่, phe:^{๔๕} pan:^{๔๕} เกรอตองอุตติตรกกลาง, phee:^{๔๑} thi:^{๔๑} =

267 ปึก : la:^{๓๖}.

268 กอยฟ :

[ผลบด.]

269 หนัง : =จะตรงไป. ตรงไปเปี๊ะ เข้าอีศกอก^{๔๕}.

นีรอกไฟแปลนผ่าน รอชนเด็บบนนั้นต้องหดครายให้รอกไฟผ่าน

270 หนัง : รอกไฟหมายดี. ปึก, nna^๑, เข้อเห็นมะ? ขบวนสุดท้ายแล้ว^{๔๕} นั้น

271 na^๑. ((หัวเราะ))

272 ปึก : ฉันพิงต้องความไปปูra:^{๓๓}. ก็ล้ามีรายไฟที่ไหนผู้ๆ ใจฉันอีกน้อว.

273 ((หัวเราะ))

274 หนัง : มันทำให้ยังคงมันเป็น, หล่อจ้าวจะท่องกวารา, พี่จ้าวไปทำนาอู้, ๗๘๐๙.=

275 ปึก : ((หัวเราะ))

276 หนัง : = นีลูกอกมะ?

277 ปึก : หิวห้ามpa:^{๔๑}. hhej^{๔๕}, ไปหาอะไรกินกันก่อนมะ?

278 หนัง :

279 กอยฟ :

280 กันก่อน.

281 หนัง : หิว naa. จะกินน้า.

282 ปึก : เดือนอกว่า, มี, มีร้านก้าวเดื่อยาภานั้นอยู่อ้อ, เจ้านัง=

2e:^{๓๓}.

ไปคุหอยไรกิน

- 283 ปีก : =ร้านบะ [หนี่, กวางตุ้ง^{๔๑}].
- 284 หนัง : [?^{๓๓}. ?^{๓๓}.]
- 285 กอฟ : ?^{๓๓}.
- 286 หนัง : เดียว [ก่อน, ที่สำคัญ, กด, กดเงินใส่ซองให้เด็กกลับ.
- 287 กอฟ : [เรียกเดาลักษัน, ว่า, ที่ไหนอย่างเงียบ, ฉันไม่คิดถูก].
- 288 ปีก : ล^{๓๓} พ^{๔๑} เราจะกินข้าวตามของพ่อทันนั้น^{๔๑}. ปะหัด.
- 289 หนัง : ((หัวเราะ))ต้อง, ลงแขงดาว,-นั่ง, นั่ง,-นั่งๆ^{๔๑}, เป็นลม..
- 290 [น่าดี, ดีด้อด้อราวด้วยกันแบบเพื่อน]^{๔๕} นา?^{๔๖}. ((หัวเราะ))
- 291 ปีก : ((หัวเราะ))
- 292 กอฟ : [hui^{๔๕}, ศisi^{๔๑},
- 293 เรา^{๔๑} บอก, ho^{๔๕} เสือใจมาก.
- 294 หนัง : อะไร^{๔๖}.
- 295 กอฟ : เรา^{๔๑} พ่อรำไปເຊຍ^{๓๓}, ว่าเนี้ย, เราเห็นใจ [เพื่อนมาก, [เสือใจมาก.
ชาก.
- 296 ปีก :
- 297 หนัง :
- 298 [เป็น 1, เป็นสอง.
- 299 ปีก : ni^{๔๑} ni^{๔๑}, ดูป.
- 300 หนัง : [รูปไปคร?^{๔๑}].
- 301 ปีก : รูป กอฟ กับปีก, วันรับปริญญา.—ที่รุ่งฯรับ [ปริญญาเมื่อ, เมื่อเดือนที่แล้ว.
- 302 หนัง :
- 303 ลูกน้ำ, ทำงานบริษัทเดียวกัน, [วันนันเห็น,] [?^{๓๓}, ก,
- 304 ปีก :
- 305 กอฟ :
- 306 [!^{๔๖}].
- 307 หนัง : ก็ทิว.
- 308 ปีก : นสัยเดีย^{๔๖}.
- 309 หนัง : [hui^{๔๕} tc^{๔๑} เดือนหน้าตา, —ทางไปเชียงราย [^{๔๑}.]
[!^{๔๖}.]
- 310 ปีก :

- 311 หนัง : =?ะ:^{๓๓}. มันไปทำผนังสีทองมัง. lcw^{๔๕}แบบ, [หน้าโกรน, ล่า?^{๔๑}.
 312 ปุก : [เชือย่าจอยครองน. เชือ,
- 313 กอฟ : กอย์มันจอยคนราชราดกوا:^{๔๑}.
- 314 กอฟ : ((หัวเราะ))
- 315 ปุก : lcw^{๔๕} เคียว [มันมา,
- 316 กอฟ : [มันติดกوا?^{๔๑}. ((หัวเราะ)) อันkow^{๔๑}พยาภานจอด, ((หัวเราะ))
- 317 หนัง : ไม่มีอย่างไรwak^{๓๖}, มันไม่ได้รึ,
- 318 ปุก : เราก [se?^{๔๑}.
- 319 หนัง : ?aw^{๔๕} ไปเลอ. — เชือเคียว, เคียวอันคงก่อน.
- 320 ((ทุกคนหัวเราะ))
- 321 หนัง : lcw^{๔๕} ไม่ใช่รถดันค่าวาย, อันไม่เสียหายlak^{๓๖}. ((หัวเราะ)) — (คือวัน
 322 ถูกน้ำค่า.
- 323 กอฟ : lak:^{๓๖}.
- 324 หนัง : [?ะ:^{๓๓}.
- 325 ปุก : [ly:^{๓๓}. อันเห็นเค้าดี [มากเจอ.
- 326 กอฟ : [นี้ดีเค้าคนมากเจอgob:^{๔๕}.
- 327 ปุก : เค้าเจออันเค้าทักอันค่าวาย [gb?^{๔๕}.
- 328 กอฟ : [?ะ:^{๓๓}, เค้าkow?^{๔๑} ทักอันก่อน.
- 329 ปุก : ?ะ:^{๓๓}.
- 330 หนัง : huj^{๔๑} อิส่องคน. ((หัวเราะ)) ทำไม่รี. [กำลัง, ไม่, กำลังจะเข้าไป=
- 331 ปุก : เค้าไม่เหมือนคนอื่น.
- 332 หนัง : =ทักว่าเนื้อ, หนัง, เพื่อนปุกจะเพื่อนกอฟ, [อะไรเงย,] เพื่อนปุก, =
- 333 ปุก : [?ะ:^{๓๓}].
- 334 หนัง : =เพื่อนกอฟ, เพื่อน [จ้อย.
- 335 ปุก : [เค้าจำไว้ต้องซื้อกง?^{๔๕}.
- 336 หนัง : จำได้.

- 337 ปีก : phɔ̄⁴⁵ [ฉันko?⁴¹ ค่อนข้างจะดังko?⁴¹.]
- 338 กอญฟ : เค้าจนแล้วเหรอ.] เค้าเรียนศิลป์ko?⁴¹. [จบแล้ว= จบแล้ว.=
- 339 ปีก :
- 340 กอญฟ : =เหรอ. เก่งko?⁴⁵.
- 341 ปีก : =ເສືອດາຍ, ໄຟໄດ້ໄປງານເຄົາ. — ເຄົາເຮືອນກ່ອນເຮົາປິນິງko?⁴⁵ ນຸ້.
- 342 กอญฟ : ko³⁵ [lɔ̄³⁵.
- 343 หนึ่ง : ?ɔ̄³⁵ ໃນ.
- 344 ปีก : ເຮົາ, ເຮົາຂ້າປິນິງko?⁴⁵ ja?⁴⁵ ມີລັບ.
- 345 หนึ่ง : ne:⁴¹, ໄອກິຫຍົວko?⁴¹, ມັນ
- 346 ບອກວ່າ, ມັນບອກວ່າ, mn̩ka?⁴¹, ຈະເອັນນີ້ເອກວ່າຈະທາງນາໄດ້ໄນ່ໃຈ່ງ່າຍ່າ
- 347 ເຄອນka?⁴⁵. phɔ̄⁴⁵ ມັນໄມ້ນີ້ປະສົບກາຣີ. — ມັນໄນ້, ມັນໄມ້ນີ້ໄອປະເກທ,
- 348 ເຄົກຂາຍພວງນາຄົອນລ້າ [khao, — khaoໄອເລືອງ, ຂາອນ້າເຢັນ, ນ້າບ້ຽງ=
- 349 ปีก : ?ɔ̄j⁴⁵ ດຽງໜີ, ດຽງໝີ, ດຽງໝູ,
- 350 หนึ่ง : =ɛໄຣເງົບ.
- 351 ปีก : ເຄຄຸນ45 pa²¹, ທິວໜ້ານາກເຈົບ.
- 352 หนึ่ง : ທິວໜ້າ.
- 353 ปีก : ນີ້ຄືອດຽງໃຫນka?⁴¹. ko³⁵ [ປະສຳນິຕຣ.] ຮູບລ້າ, ຮູບລ້າ, ຮູບລ້າ.
- 354 หนึ่ง : prahsānmitr.
- 355 หนึ่ง : lɔ̄³⁵ ຕາມກໍາໄນko?⁴⁵. ((ຫຼວງເຮາຍ))
- 356 ปีก : ໄນໜ້າຍ, ເນື້ອກໄນໜ້າ.
- 357 หนึ่ง : ne:⁴¹, ອັນນາເດີນແດນkh⁴⁵ ha⁴⁵, ອັນຈະ, ນີ້,
- 358 กอญฟ : ດຽງໄປເຊື່ອຍໆ [ເຄຍໄປປະ?—
- 359 ปีก : (?)
- 360 หนึ่ง : —ໃໝ່. ໄໃໝ່. ເຄຍວ, ເຄຍວ, —ພອເລຍຕົກ
- 361 ຫືນິກສູko?⁴⁵ na?⁴⁵, —ໄອ້ເນື້ອ, ເວົາກນິດko?⁴¹, ກອລົົມko?⁴⁵ ປິດຫວາໄປກາງ
- 362 [ເລັນັ້ນ, phma⁴¹ thi:⁴¹ ເຮົາຈະເລືອກຫວາ. — hɔ̄j⁴⁵, ໄນໜ້າຍ, ໄນ=
- 363 กอญฟ : nhula⁴¹, ຫືນິກສູ.
- 364 หนึ่ง : =ɛ, ດຽງໄປກ່ອນ. | —ອູ້ກລາງເນື້ອ, ອູ້, ອູ້, ອູ້, —ອູ້ເຄືນເນື້ອ.
- 365 กอญฟ : lɔ̄³⁵.

- 366 ปีก : นี่หนึ่งเก่งมาก^{๔๖}.
- 367 หนึ่ง : pbo^{๔๕} พะ^{๔๑}, เดียวมันจะเจอสุขุมวิท, มันไม่ใช่พระรามสี่, ต้อง,
368 ต้อง, สุขุมวิทก่อน.
- 369 ปีก : ((อ่านป้ายโฆษณาข้างทาง)) โรงแรมนานาชาติ. เป็นจังเจอยาอีพากส์ง
370 เด็กเรียนนานาชาติ^{๔๒}.
- 371 หนึ่ง : ท่าม, ((หัวเราะ)) ท่าม [เหรอ.
- 372 กอัลฟ์ : bc:^{๔๓} นานาชาติจักรวาล, เชาในที่.
- 373 ปีก : [โรงแรมนานาชาติแห่งรังดองจักรวาลอีก.
- 374 ปีก : ((หัวเราะ)) ให้เค้าไปbc:^{๔๓} กอัลฟ์, คันเค้าใหญ่.
- 375 กอัลฟ์ : ?bc:^{๔๓}. (?)
- 376 หนึ่ง : ((หัวเราะ))
- 377 ปีก : ผู้ชายbc:^{๔๑} เยอะด้วย. ?uj:^{๔๕} tc:^{๔๑} อ่าเลยมันหลังbc:^{๔๑}.
- 378 ((ทกคนหัวเราะ))
- 379 กอัลฟ์ : เมื่อกันนา^{๔๕}, ห้างหน้านั้นเป็นเบนซ์^{๔๑}. ลงสักเค้าคง= bc:^{๔๕}.
- 380 ปีก :
- 381 กอัลฟ์ : คิดว่าเค้าเป็นเบนซ์รำ, มันไม่ก็ตัวbc:^{๔๑}.. รถบรรทุกbc:^{๔๑}, [รถสิบล้อ= bc:^{๔๕}.]
- 382 ปีก :
- 383 กอัลฟ์ : =a:^{๔๑} na:^{๔๕}, [กำลังจะเมียคุณbc:^{๔๑}, มันไม่ให้เค้าออก, มันbc:^{๔๑}=
- 384 หนึ่ง : มันพุ่งไวๆเลย. ?bc:^{๔๓}.
- 385 ปีก : ?bc:^{๔๓}.
- 386 กอัลฟ์ : =trongไปbc:^{๔๕} เบนซ์^{๔๑}.
- 387 ปีก : ta:j:^{๔๕} ทุ่เรษ. tha:^{๔๑} [มันคายมันจะเสียดายชีวิตมันยังเนื่อง.]
- 388 กอัลฟ์ : [ฉันแบบ, หยอดชี้แจ้ง]
- 389 เจย, ใจ, ใจมันออก. ฉันกลัว. รถฉันไม่, ไม่เก่งร่าง.
- 390 หนึ่ง : ((หัวเราะ)) บำรุงการแพทย์ฉันไม่เคยถืม. ((หัวเราะ)) อ่างทอง. เธอ=
- 391 ปีก : ((หัวเราะ))

- 392 หนัง : =แต่งเพลงให้, จังหวัด ด้วย,
 393 ปึก : ((หัวเราะ)) เคี้ยว [นเค้าขันช้าก่อนเมื่อกذا^{๔๖} =
 394 หนัง : ยังดี,
 395 ปึก : =กอจฟ, เกิดเหตุการณ์ที่, ที่เจอกับพิจาร,
 396 หนัง : ni:^{๔๑} เชอ, ดูดูก, ดู
 397 ลูกศรด้วยกذا^{๔๖}.
 398 กอจฟ : ชนา ก้ายเหรอ.
 399 หนัง : ผันครอง, คิดว่ามันน่าจะครอง, ทรงได.
 400 ปึก : ลูกศร, ถนน phoj^{๔๘}. ((หัวเราะ)) =
 401 หนัง : ((หัวเราะ)) ชนาการ.
 402 ปึก : =ชนาการ.
 403 กอจฟ : ((อ่านปีก่อนออกกลาง)) ทรงไปพะราณสี่, เดือชาข้าเพลินจิต, =
 404 ปึก : ช้า,
 405 กอจฟ : =ทรง ไปใช่ไหม?
 406 ปึก : ทรงไป.
 407 หนัง : ทรงไป, ทรงไป. ?a?^{๔๑} ทั้งเรื่องที่ผันไป? ?a?^{๔๑}, ให.
 408 ปึก : ไปเอกสารมั่นจะ?
 409 หนัง : ไปท่าอย่างไร.
 410 ปึก : ไปเที่ยวพักยา. ((หัวเราะ))
 411 หนัง : ni:^{๔๑} เมื่อคืน, เปิด:นี้ย, เปิด, [เปิดเหล้า, te^{๔๑} ให้มีครเพื่อนไปเมื่อ =
 412 กอจฟ : ?azz^{๓๓}, ที่ริง,
 413 หนัง : ดูด,
 414 กอจฟ : รู้สึกตั้งแต่ที่เราไปบางแสนกันคราวนั้น, เราค้างไม่ได้บัดรวมเจอย
 415 กันเฉอกذا^{๔๖}.
 416 ปึก : ที่, ครบซุดใช่ไหม?
 417 กอจฟ : ?azz^{๓๓}. ใช่ไหม?
 418 หนัง : ?azz^{๔๖}, ไอ้หัวญี่นาโน^{๔๖}, pho^{๔๘} ไอ้หัวญี่ชอบคนในเครื่องแบบ.
 419 ((ทุกคนหัวเราะ))

- 420 กอລົ້ພ : ເຄຣອງແບບອະໄຮກ? ⁴¹.
- 421 ປຶກ : ເຄຣອງແບບອະໄຮພໍ້ນັ້ງ.
- 422 ໜັ້ງ : ດະກ່ອນນ້ອງອາຈະຈະເປັນແມ່ບ້າທ່ານກ. __ ຄຸ້ຫຼິງ, ສຸກ [ຫຼິງຂວ້າງວຽກ].
- 423 ກອລົ້ພ :
- 424 ໜັ້ງ : ha?⁴⁵,
- 425 ກອລົ້ພ : ໄອກີ້ວິດອອະໄໄ.
- 426 ປຶກ : ໄນວັດi³³, ດັນການໃຫ້ນະ?
- 427 ໜັ້ງ : [ດັນເຊື່ອວ່າເຂອກກໍາໄດ້, ເຂອໄນ້ຂໍອະໄວk³⁶. [__ ດັນນີ້ກາງເຮົາເຫຼົາa⁴⁶=
ເຫັນຂອງເຮົາເຫຼົາ] ((ຫ້າເຮົາ))
- 428 ກອລົ້ພ : [ເຫັນຂອງເຂົຍພວ? ⁴¹] ເຂອ.
- 429 ປຶກ :
- 430 ໜັ້ງ : =ha?⁴⁶.
- 431 ກອລົ້ພ : ເທັນປະ? ນີ້ມີຫຼິງຄົວອູກ? ⁴¹, [__ ເຫັນຂອງເກົ່າກົ່າເຂົຍ.
432 ປຶກ : ໆ. [ດັນວ່າກປ.ປະຈໍາ [ອະໄຫວາກ=
433 ໜັ້ງ : ອານນີ້ນັ້ງ.] ?ai:³³.]
- 434 ປຶກ : =ne... ໃນຕີ... ໃນຕີຕ້ອງນາກໍາກໍາເປັນຂັ້ນໃຫ້ຂັ້ນໂກ? ⁴⁶.
- 435 ກອລົ້ພ :
- 436 ໜັ້ງ :
- 437 ໄອ, ໄອ, ໄອເນື່ອ, ຄອນໂຄ, ຄອນໂຄ, __ ຄອນໄດກ໌ພັນພັນຫຼັກຕິຫຼີຍ, ອູ້
ນອນນີ້ໄຟ່ເຫດອ.
- 438
- 439 ປຶກ : __ ໄຄ. ?o:³⁵ ເຮືອງກາຖຸນເສດຖະກິນ ka⁴¹ ເຫດອ.
- 440 ໜັ້ງ :
- 441 ກອລົ້ພ : ku:⁴¹, ພັນນອງໃຫ່ງເຂອ a:⁴¹. __ ດັນອາກຈະເປົ້ອນເດັນ. __ ໄນ໌ລໍ່ອ=
- 442 ປຶກ :
- 443 ກອລົ້ພ : =ດັວກ. [__ ໃນ໌ຫຼົດແລ້ວຢັງກໍາງານຕໍ່າຫຼົດອົກ.]
- 444 ບຶກ :
- 445 ໜັ້ງ :
- 446 ຜາວ.

- 447 ปีก : ---?k:³³, ติกแກวนสูงดีกธ?⁴⁵.
- 448 หนัง : ---oññemion [เข้ากรุงเทพฯครั้งแรก.]
- 449 ปีก : --- อยากระจานที่สูง. ((หัวเราะ))
- 450 กอต์ฟ : ?k:³³, ถนนkɔ:⁴¹ สวอยph:⁴¹. ตันนี้ [ເຂອະດີ.
- 451 ปีก : ?³³. [ໃຫ້ໄດ້.]
- 452 หนัง : kɔ:⁴¹ เนื้อ, สุนອติริกิต์เนื้อ, รู้จักนะ?
- 453 กอต์ฟ : ?ɔ:³⁵.
- 454 ปีก : ?ɔ:⁴¹ lɔ:³⁵, [ໄນ່ໄຊ(?)]
爪มือเนื้อ, สุนອติริกิต์kha:⁴¹. [--- เนื้อ.]
- 455 หนัง : --- [ໄມ້ໄກລູນາຄ=]
- 456 ปีก : ---
- 457 ปีก : =น เนื้อ. [ັນນິກວ່າອ່ອຸ່ມກວັບຈາ.]
- 458 หนัง : [ນີ້ອາຄາຣເຂດຈັກ. --- เนื้อ, kɔ:⁴¹ ຈັກ.
- 459 ปีก : ຈົງ [g²¹.]
- 460 หนัง : [ເນື້ອ, kɔ:⁴¹ ຈັກ] [ກີເຫກ.]
- 461 ปีก : [ນີ້ກັນຈັກເຫງຼາ. --- ໃຫ້ha?⁴¹.]
- 462 หนัง : --- ໃຫ້ha?⁴¹.
- 463 ปีก : ອາວຈັງ.
- 464 หนัง : lcw⁴⁵ ພັນນິອຕິສກນາຕັນ [หนໍອນິນັງ, tɕhaj⁴¹ ma?⁴⁵.]
- 465 ปีก : ta:j⁴⁵, ປັນເໜືອນບ້ານພອກເຂອຍch?⁴⁵.
- 466 หนัง : ?ɔ:³³. ຖູເຫັນດ້ວຍlc?²¹.
- 467 ปีก : ((หัวเราะ)) ຂອບຈາກ.
- 468 หนัง : ຂອບຈາກ. ((หัวเราะ))
- 469 ปีก : ກອງໄວຕຽນນີ້. ((หัวเราะ))
- 470 หนัง : ດູ້ເຄີນຂົດອອດna⁴⁵ kha?⁴⁵, ເຄີຍເຮົາຈະເຊົ້າຫວາ.
- 471 ปีก : --- th³⁵ tha⁴¹ ພຸນດັກແຫ້ວຽນແນນຕົກໃຫຍ່ເຂອກga?⁴⁵. ເນື້ອ.
- 472 หนัง : ((หัวเราะ)) ັນນິກວ່າລັນເປັນຫ້ອງເຫງຼາ. ((หัวเราะ)) ອັນນິກາງເຮົາດ້ອງ=
- 473 ปีก : --- ((หัวเราะ))

- 474 หนัง : = ใช้ก้าวไห่ฟินชารนชาติ $[na?^{45} kha?^{45}]$ ((หัวเราะ))
- 475 ปุก : $((\text{หัวเราะ})) \underline{boz}^{45}$ กอยด์พืชบุดน่าเกิดยด \underline{boz}^{41} ,
- 476 เส็นกิบอังเข้าอีก.
- 477 กอยด์ : \underline{iz}^{45} . อันไม่เคยคุ้มเส้น $\underline{ja?^{41}}$.
- 478 หนัง : ((หัวเราะ))
- 479 ปุก : \underline{lew}^{45} กอยด์เข้าไปก้าว, เข้าแล้ว \underline{ko}^{41} ต้องขอ.
- 480 หนัง : \underline{nka}^{45} , ซังรือยกว่าซัง, เนื่องเชอ,
- 481 เท็นน้อย. ((ชี้ให้คุณงบเริ่มสูบผู้จัดการ))
- 482 ปุก : เท็น.
- 483 กอยด์ : $\underline{?oj}^{45}$ นั้นกลับรถ $\underline{na?^{41}}$.
- 484 หนัง : $\underline{?aw}^{41}$, อีเราร. ((หัวเราะ))
- 485 ปุก : เข้ามาก้าวไม่ $\underline{pa?^{45}}$. ((หัวเราะ))
- 486 กอยด์ : ((หัวเราะ)) ใช่มะ? ไม่ใช่เลียวยาใช่
- 487 มะ?
- 488 ปุก : ช้ำด.
- 489 กอยด์ : $\underline{?uj}^{45}$ กุเรศ $\underline{?a?^{41}}$.
- 490 หนัง : ไม่เป็นไร, ไม่เป็นไร. [เราครองไปได้.
- 491 กอยด์ : \underline{lew}^{45} อันจะเลียวยาคันธ, ภีคนอยู่
- 492 หวานอยู่ด้วย $\underline{pa?^{41}}$.
- 493 หนัง : ฯหน.
- 494 กอยด์ : $\underline{_?o:^{45}}$, นอเดอร์ไซค์.
- 495 หนัง : $\underline{_z}^{45}$ ชนนั่งเลอ. ((หัวเราะ)) ผัวเนียกัน.
- 496 กอยด์ : อันเห็นเค้าเข้ากันนา, อันก็นิกร่า, ถึงเวลาเฉี่ยวแล้ว, อัน \underline{ko}^{45} เข้าบ้าง.
- 497 หนัง : $\underline{_ne?^{41}}$, มัน, มันตรงไ้อันนี้ไปคัน $\underline{_la: maa siang, (?)}$
- 498 ปุก : อันไม่เคยมาเส้นทางนี้ $\underline{le: pa?^{45}}$
- 499 เนื้อ.
- 500 กอยด์ : $\underline{?a:^{41}}$.

- 501 ปีก : ครึ่งแรก.
- 502 หนัง : ครึ่งแรก, ((หัวเราะ)) ครึ่งแรกของไฟฟ้า. [((หัวเราะ))]
- 503 ปีก :
- 504 หนัง : เกรอะเกรอเจ้าอย่างไร, __ เจ้าอริสมันต์, [ເອົາບ້າ.]
- 505 ปีก :
- 506 หนัง : มีเจ้ารังสมันต์, ne:⁴¹, มีนาขากยมະ? ((หัวเราะ))
- 507 ปีก : ?ŋy:⁴⁵ ทุเรศ, เค้าขากยมันดា. ((หัวเราะ))
- 508 หนัง : กินน้ำหน่อotcə:⁴¹.
- 509 ปีก : เน้าทุกเน้าทุกบัณฑิตวักัน, ฉันให้น้ำจาระ.
- 510 กอตฟ์ : wa:j⁴⁵.
- 511 หนัง : ไอ้อนอย, ออื่นเนื้อ. ใช่มะ? ลือกชเมอญเนื้อ. วันรัชดา2a:⁴¹.
- 512 กอตฟ์ :
- 513 กอตฟ์ : ta:j⁴⁵, ออู่ไกก็o?⁴⁵.
- 514 ปีก : มน่าเมียคืนไนก็ลับ.
- 515 ((ทุกคนหัวเราะ))
- 516 หนัง : ?s:ə:⁴¹, tsə:⁴⁵, แฝ, ปุ่มกา la:⁴¹.
- 517 กอตฟ์ : ไม่มา, เค้าอังไนก็ต้มมั้ง.
- 518 ปีก : ออู่ต่างประเทศไม่ใช่เหรอ. __ เค้าเรือนต่อหอกเชอร์ [ต่อไม่ใช่เหรอ.
- 519 กอตฟ์ :
- 520 หนัง : lə:³⁵... เกรอสอนแพ้เค้าได้ดังนี้.
- 521 ปีก : ไม่, ฉันไม่เอา, [มีว่าสนใจอยู่ [นี่ค'เนย,
- 522 กอตฟ์ :
- 523 หนัง : [คนเรา, [ฉันk,] ฉันไม่มีปัญญาเรียนเหมือนกัน.
- 524 กอตฟ์ : ((ทำเสียงประชด)) กิงเป็นหอกเชอร์, tə:⁴¹ tba:⁴¹ ไม่สายมันɛ:⁴¹ แค่นั้น
- 525 :
- 526 หนัง : ?ɔ::⁴⁵, จริงด้วย, เห็นด้วย.
- 527 ปีก : ((หัวเราะซ่อนใจ))] ปากหล่อน.

- 528 กอֻลົ່ພ : ?ນງ^{๔๘} ຕະ^{๔๙}ຈົງໆ, ເຄົາກວ?^{๔๑}ສາຍກວ່າເຮາ. ((ຫ້າເຮາ))
- 529 ປຶກ : ຜັນກວ?^{๔๑}, ໄນໜູຈະເວີຍກໍາໄນໃນເນື້ອເຄືອາ, ຜັນກວ^{๔๑}ຕາມພື້ນໄປອ່ອຽ່ຮອອງ
- 530 ນິວ້າ. [ປະບົບຫຼາກໄນໜູຈະເອາໄປກໍາໄນເໜືອນກັນ.
- 531 ແນ້ົງ : ((ຫ້າເຮາ))
- 532 ແນ້ົງ : [ນກກວ^{๔๑}ເວີຍໄກດີອັນ.]
- 533 ກອົລົພ : [ກວ?^{๔๘}.] ສຸດທ້າຍກວ^{๔๑}ໄປກໍາງານອ່ອັກັນຄວັງກຫ?^{๔๕}, [ຫ້າຄ່າ, =
534 ປຶກ : ຂ່າຍ. ອ່າຍ=
- 535 ກອົລົພ : =((ຫ້າເຮາ))
- 536 ປຶກ : =ໃນໄໝ, ກ້ອງໄໝກ້ອງນາ. —ຈະເວີຍກໍາໄນກວ^{๔๑}ໄໝ.
- 537 ແນ້ົງ : ນໍາຈະໄປເວີຍພວກ, ຄທ [ກຽມ, —ກາຣຸມແຮກໜ້ານ້ານ] ອະໄຫຫັ້ງເງີຍ.
- 538 ກອົລົພ : ((ຫ້າເຮາ))
- 539 ປຶກ : [ຫຼັງຜົນນໍາຈະເວີຍ]
- 540 ເກຫະກາຣນກຫ?^{๔๘}.
- 541 ແນ້ົງ : ວິສາຄະໄຣ, ຂຸດືນພຽນສ້ານຄະໄຣເງີຍ. ພຽນຈົນກໍາສ້ານ.
- 542 ກອົລົພ : —ຂະ^{๔๑}ພິເນົງ, —ປຸນການາກເຄົາໄປເວີຍຕ່ອມອ້າວກວ?^{๔๘}. ↗
- 543 ແນ້ົງ : ↗ປະບົບຫຼາກ
- 544 ແນ້ອ.
- 545 ກອົລົພ : ?ນ:^{๔๓}.
- 546 ແນ້ົງ : ↗ກໍາໄໝ.
- 547 ກອົລົພ : ກໍາເນວິກາ.
- 548 ແນ້ົງ : ຂວ^{๔๖}ເຄົາໄປເນວິການລ້າເຫຼອດອອນເນື້ອ? ↗
- 549 ກອົລົພ : ↗ໄປຕັ້ງເຈັດເດືອນແລ້ວ.
- 550 ປຶກ : ໄນໜູເກົ່າກົງເຂອ. ↗
- 551 ແນ້ົງ : ↗ໄນໜູ, [ໄນໜູ.
- 552 ກອົລົພ : [ເພິ່ນຊື່ເນື້ອຄືນເນື້ອ, ຈະໄກໄປສັ່ງຂ່າວເຄົາເນື່ອ
- 553 lc?^{๔๒}.

- 554 ปีก : เจ็คเดือนที่^{๔๑} ไม่เคยโทรศานาเค้าເລຍເຫດເຊອ, [น่าເກົ່າຍມາກເລຍກອົ່ພ, =
((ຫ້າເວາະ))
- 555 กອດຟ :
- 556 ปีก : =ສິນກັບເດັກພນຕາຍ.
- 557 หนັງ : \sum นີ້ເຈອຄັງສຸດກ້າຍກິ່ງຈານສັນໜີ, [$\underline{lew}^{45} \underline{kɔ}^{41}$ =
 $\underline{lɔ}^{35}$.
- 558 กອດຟ :
- 559 หนັງ : =ໄຟ, ໄນໄດ້ຕິດ [ຕ້ອອິກເຂອ.
- 560 ปຶກ : \sum ອ້າອື້ນ, ອ້າເຮາ, ອ້າເຮາໄຟ, ໄນຮູ້ເວົ້ອງກົດ^{๔๕}, ໄນນໍ້າ
- 561 ເກົ່າຍມ, ອ້ອກອິພົກ^{๔๑}, ສິນກັບເດັກພນ [ຕາຍ, ໄນກິນຫ້າວະເຄົາ=
- 562 หนັງ : \sum ?
563 ປຶກ : =ນ້ອຍໆ, [\underline{lew}^{45} ເຈົ້າເຈືອນໄຟເຄຍໂທຣາເຄົາເລຍ \sum^{41} . =
564 หนັງ : \sum ?
565 ປຶກ : =((ກໍາເສືອງປະຫຼຸດ)) ຫ້າງ [ໄຟນີ້ຄວາມຈົງຈາໃນກາຮົບຫາ [ເໝອນຝູ້.
566 ກອດຟ : \sum ບ້າ, ((ຫ້າເວາະ))
- 567 หนັງ : \sum tba⁴¹ນິນ,
- 568 tba⁴¹ນັນທົ່ວງ, kɔ⁴¹ເກົ່ານະຄ່າມຄົມແລ້ວ [gk⁴¹. ((ຫ້າເວາະ)) ໄລັບນຸ່ມ=
((ຫ້າເວາະ))
- 569 ກອດຟ :
- 570 หนັງ : =ສຸລືວັດ໌, ເຄຍເຈອກີ່, ກີ່ [ດັກ, ເນື້ອ. ຄຽງນິນ.
- 571 ກອດຟ : \sum ດະກຳນັນກັບນ້ານັດກົດ^{๔๑}, $\underline{lew}^{45} \underline{dʒnkɔ}^{41}$ ໄນ
- 572 ຂອນໂທຣັດກົງ, ອັນkɔ⁴¹ $\underline{lɔj}^{33}$ ໄນຄ່ອຍໂກຮູ້³³ law⁴¹. \sum [$\underline{?mən}^{33}$.
573 หนັງ : \sum lɔ::³³.
- 574 ປຶກ :
- 575 ອ້ອື່ນສຸລືວັດ໌ທົ່ວງເຫດ.
- 576 หนັງ : ((ກໍາຍື່ນ)) ປ່າວ.
- 577 ກອດຟ : [(ຫ້າເວາະ))
- 578 ປຶກ : [(ຫ້າເວາະ))
- 579 หนັງ : ປ່າວ... [ດັນ, ?i::⁴⁵!
- 580 ປຶກ : [ເໝັນຫຼຸດເຮືອງທົ່ວງແລ້ວເຫດຫຼຸດຕິ່ງປຸນສຸລືວັດ໌.

- 581 หนัง : អុតិចna:⁴⁵, អុកេ?⁴⁵ អុនា?⁴⁵, គុប្រឈរីន, ... វីអូ, ឃាកេខីនីខោ
- 582 ដើមឱងនឹកនា?⁴⁵, រើនឱដ្ឋាកលិខិននា?⁴⁵.
- 583 ឪក : --?៥:³³, ីវិនិច្ឆ័េច។
- 584 កុលិធម៌ :
- 585 ឃុង :
- 586 ព្រិទ្ធិនីា⁴⁵, ឯអំការគា, គុនរើនប្រិទ្ធសារ, ភាពីងកុជ្រីនករិក
- 587 ឡូកេ²¹, ?៥:³³, tc²¹ [រើនុប,
- 588 ឪក :
- 589 [ុវាបេ? ីហេ] ុកស្រ.
- 590 ឃុង :
- 591 ឪក :
- 592 ឃុង : tba⁴⁵ សុណិចុទានីប្រិកិ⁴⁵, kɔ⁴⁵ ឯកុងុរាលានសាន, [សាតុប្រាបិទ្ធី, ... =
?៥²¹ h៥:⁴⁵]
- 593 ឪក :
- 594 ឃុង :
- 595 កុលិធម៌ :
- 596 ឪកនុវាខាងនៅ.
- 597 ឪក :
- 598 ឃុង :
- 599 កុលិធម៌ :
- 600 ឃុង :
- 601 ឪក :
- 602 ឪក :
- 603 កុលិធម៌ :
- 604 ឪក :

- 605 หนัง : lcw⁴⁴ เนี่ย, -tha⁴¹, tha:⁴¹ ตรงไปka⁴⁵, kɔ⁴¹ จะเป็นเดอะ, เอ่อ
- 606 บังกอกไฟฟ้า.
- 607 ปีก : อันรุล,] หนังเหมาจะอะไรา, เหมาจะอะอาชีพอะไรรุนด?
- 608 ชนบทก็.
- 609 กอตพ : Z ((หัวเราะ))
- 610 หนัง : ((หัวเราะ)) ไม่kɔ⁴¹ เป็นไปปราดดอ. ((หัวเราะ)) บังกันง
- 611 อธิบายให้ชัดๆ? , อีเพื่อนพับกันไม่čok²¹, ใจ, มันใจ, มันมีน้อกอ
- 612 gaj²³, kɔ?⁴¹ มันkɔ⁴¹ จะทำมาตามทางg⁴¹.] หยังเงย, มากยังเงยๆ,
- 613 ปีก :
- 614 หนัง : =ไปโรง, เงยๆ.
- 615 ปีก : ช่วง, kɔ⁴¹ มีช่วงเลือกตั้งg⁴¹, ใจหาย, พ่อนคนั่งg⁴¹.
- 616 tchaj⁴¹ ma?⁴⁵. เค้าบอกร้าว, ไม่, ไม่ซ้าย.] ใจหายจุ่น, ใจหาย
- 617 หนัง : ใจ. ผิดใจเหรอ.] ใจ. lɛ:³⁵ จำลอง.
- 618 ปีก : =บุงn²¹, วางจันกนg³³ g⁴⁵.] kɔ⁴¹ ใจหายเค้าtchaj⁴¹ ma⁴⁵,
- 619 หนัง : ?ɔ:³⁵ บุง.
- 620 ปีก : =กาน่าว่าอยู่นุ่น, พอหนอยต่างใจg⁴¹, ไม่rɔ:⁴², อธิบายป้ายหัวใจด.
- 621 tchaj⁴¹ ma?⁴⁵.] ป้าย, ป้าย, ผิดใจหัวใจด, thi³³ ni:⁴⁵ kɔ?⁴¹ =
- 622 กอตพ : ((หัวเราะ))
- 623 หึง :
- 624 ปีก : =ถ่านไฟน, kɔ⁴¹ ดู, มันkɔ⁴¹ คุยกับ, มันkɔ⁴¹ คุยกับเรื่องtchia⁴⁵,
- 625 หนัง : มือถือท้าเมือง. ((หัวเราะ))
- 626 ปีก : =คุยกับเรื่องๆ, พอดีมันมีน้อกอkɔ⁴¹ คุยกับเรื่องtchaj⁴¹ ma⁴⁵, เชิญ
- 627 แล้ว, เนี้ย, ตอนเนี้ยอู้ป้ายกดหูๆ. ((หัวเราะ)) สรุป,] มันอยู่ไหนkɔ⁴¹ ไม่รู้,
- 628 หนัง : อี,
- 629 ไม่គ្រាប់(ให้ปีก) ถือเดียว, ne:⁴¹, ถือเดียว.
- 630 ปีก : ((รับไม่គ្រាប់) ขอบ [ji.
- 631 หนัง :] เดียวเปลี่ยน方言ก่อน.

- 632 ปีก : กำไนต้องเบล็อกด้วย la:⁴¹.
- 633 หนัง : kɔ:⁴¹ ส่วนวันค่าอยู่, ระหวันนันจะคงอยู่แล้วซึ่งจะใส่บ่วนค่าอีกเหรอ.—
- 634 ?ɔ:⁴⁵, กำเป็นว่าฉันร้องไห้ความ.—
- 635 กอัฟ :
- 636 ปีก : ((หัวเราะ))
ช่าบ. เสือใจ.—เก็บจะได้
- 637 เป็นอุกสะไภ้เด้ออยู่แล้ว.—tc:⁴¹ ในที่สุด hɔ?⁴¹ แคด้าคลาดจากกัน.
- 638 หนัง : ((หาบ่วนไม่เจอะ)) ?e?⁴⁵ ฉันเอาบ่วนไปไว้ไหน.
- 639 ปีก : ?ɔ:⁴⁵ กอัฟ, - อันนั้น gɔ:⁴¹, - ปะຍเด้าจะจ้าง, จ้างคนทำอะไรเปลี่ยน
เด้าเล่าให้กอัฟฟังปะ? ที่สิสิน, - เจ็ดสินห้าน้ำ, ภาษาอังกฤษ hɔ?⁴¹.
- 640 แบบแล้วคอมคลุชชันออกนา, รีวิวออกนา.—thi³³ ni:⁴⁵,
- 641 =
- 642 กอัฟ : ?ɔ:⁴⁵.
- 643 ปีก : =thi³³ ni:⁴⁵ ดูคเด้าศิดหัก tc?⁴¹.—เด้านอกกว่าในจะต้องแบล็อก,
ที่จริงมัน kɔ?⁴¹, มัน hɔ?⁴¹, มัน hɔ?⁴¹, มัน kɔ?⁴¹ ถูก gɔ?⁴⁵, หลัง hɔ?⁴⁵,
- 644 phɔ?⁴⁵ มันเจ็ดสินห้าน้ำ tcha⁴¹ na⁴⁵, tba:⁴¹ แบล็อกหน้าจะสองรืออุด
น้ำ, [มันจะเป็นหม่นห้ามมือ la?⁴¹, นัดองแบล็คด้วยรีวิวผ้าสะพัด]
- 645 ไม่ กว่า, - ถูก-
- 646 ปีก, - กำไน=
- 647 หนัง : กำไน, กำไน,
- 648 ปีก : - กำไนไม่ได้แล้ว la?⁴¹.
- 649 หนัง : = น้ำจ้าง, น้ำจ้างรุ่นเพื่องเอกอั้งกฤษ, หวานมีสี อะไรเงย.
- 650 ปีก : ?ɔ:⁴⁵. กอัฟว่ามันถูกไป
- 651 ปอกไม้ได้ มะนากหัน gɔ?⁴¹. ส่านรับป้อมอาจจะรู้สึกแพ้เจ้าใจนะ? phɔ?⁴⁵ ปอกไม้ได้
- 652 ไม่ อุ่งการณ์. tc?⁴¹ งานการเราเราร่วมมันถูกแล้ว na?⁴⁵.
- 653 กอัฟ : ?ɔ:⁴⁵.
- 654 หนัง : บอส, ?e?⁴⁵ บอส,
- 655 บอส มันจะร้อง h?⁴¹.
- 656 กอัฟ : หังไม่วน.
- 657 หนัง : จนแล้ว เหรอ.
- 658 กอัฟ : หน้านิงไม่ติงรือ gɔ?⁴⁵ เนื้อ.

- 659 ปีก : ช้าอ. tcə⁴⁵ ต้อง, ต้องรีวิวต้องคงคู่ชั้นอีก, [ใช้ความสำคัญคืออะไร, =
660 กอญฟ : χε:³³. ใจ ใจ.
661 หนัง : ha:³⁶.
662 ปีก : =ทึ้งเปเปอร์เจด.
663 หนัง : χε:³³ ใจป้อใจหนึ่ง.
664 กอญฟ : อัง...me:³⁵ เรียนก็หลังฉันจะมานานก่อนได้ทาง ja?⁴⁵.
665 ปีก : ดูเด็บอกกว่า,
666 หนัง : ?χε:j⁴⁵, อิหากนี่เรียนกันหมด. ((หันไปอ่านฝ่ายข้าง
667 หนน) การจ้านวนมากเสียชีวิตด้วยโรค [เบลส์, ก่อนจะหมดคำว่า amen, =
668 กอญฟ : ((หัวเราะ))
669 หนัง : =อย่างเนื้อ, ตรวจเลือดก่อนแต่งงานและก่อนตั้งครรภ์.
670 ปีก : __คิดถึงพวกเราหาเรื่อง χ?⁴⁵, จะง่ายไม่ต้องเรียนก็ได้ χ?⁴⁵.
671 หนัง : ?χε:⁴⁵ หนังอยากเรียน χ?⁴⁵, บอกเรียนการจัดการ,
672 กอญฟ : อัน χω⁴¹ อังคงของเรียน.
673 หนัง : อากาศเรียนนิเกส.
674 กอญฟ : tba⁴¹ อันมีเงิน χa?⁴⁵, อันจะเรียนต่อไปให้จบ [เจด.
675 หนัง : ?χε:⁴⁵ เรียนแม่งตลอดชีวิต.
676 ปีก : อัน χω⁴¹ อากาศเรียน χa?⁴¹.
677 กอญฟ : สบายออก, ชีวิตนักศึกษา. [__อิราเชรี.
678 หนัง : ?χε:⁴⁵ ใจ. ไม่ต้องนาฬิก,..._รับน้ำอบบริษัทบ้า
679 บอๆ. เอามา, ดีอย่า.
680 ปีก : ไฟเขียวฟ้า χω?⁴⁵. __สีส้าย [จัง, ชอบ,_อยากนี่เสียดีเขียวห้องเจด.=
681 หนัง : ((หัวเราะ))
682 ปีก : =หาผ้าเก่าไหร χω⁴¹ หายไม่ได.. ต้องดีเขียวห้องเจด, ตัดใส่แล้วคงสาย.
683 หนัง : __อ้อยก็คงด้วย χa?⁴¹.
684 ปีก : χ³⁵. ?χ³⁵ χε:³⁵. __tc²¹ ใจ χω⁴¹ ว่าอันฟ้า χa?⁴⁵.
685 หนัง : ((หัวเราะ))

- 686 กอคົ່ພ : ໄຄງ່າ⁴¹, หมายถึง, ພ່ອເຂອ, [((ຫ້ວເຮາຍ))]
[ຫ້ກາຍ] ເຂອ,
- 687 ປຶກ : [((ຫ້ວເຮາຍ))ຫ້າຍ.]
- 688 ໜັງ : [((ຫ້ວເຮາຍ))]
[ພ່ອນຍກວ່າ,
- 689 ni⁴¹, ni⁴¹ຊຸກ, ((ຫ້ວເຮາຍ))
- 690 ປຶກ : ນະ³⁵ ວັນໜີ່ພ້ອຍໜ້າເລືອ, ຊຸກສ້າງໜ່ອສ້າຍຈັງເປດ. ໄລ້⁴⁵ ກວ⁴¹ຈັບແກ້ມ
- 691 ສອງທີ.
- 692 ກອຄົ່ພ : [((ຫ້ວເຮາຍ))]
- 693 ໜັງ : [((ຫ້ວເຮາຍ))ເຄີນ⁴¹ເຄີນຊຸກສ້າງຢູ່ຄົນເດືອນ. —— tba⁴¹ນິນ້ອງສ້າ,
ໄມ³⁵ ນ້ສ້າງເຫຼຸ່ມ⁴¹ອາຈະຍຳໄດ້ຮັບກາරສ້າ.
- 694 ນິກ : ບັດໜັງໜ້າເລືອວ່າພັນນ່ອງສ້າຍ.
- 695 ນິກ : ((ຖືກຄົນຫ້ວເຮາຍ))
- 696 ກອຄົ່ພ : ?bo:j³⁵ ເຂອ,
- 698 ນິກ : ະບໄງ. [(?)
- 699 ກອຄົ່ພ : [ໜ້ວ່ານ່ອງສ້າຍ.
- 700 ນິກ : ?R:³⁵.
- 701 ກອຄົ່ພ : ບັດເຄີາ, ເຄີນອອງພ່ານຫັນຫ້າເຂອໄປ.
- 702 ((ຖືກຄົນຫ້ວເຮາຍ))
- 703 ກອຄົ່ພ : ມັນນໍາໜ້າໃຈທອ⁴⁵ ເຂອ. ນາມໜ້ວ່ານ່ອງສ້າຍນິບ⁴¹.

ສຕາບັນວິທຍບຣິກາຣ
ຈຸ່າພໍາລັງກຽດນີ້ມໍາຫວິທຍາລັຍ

บทสนทนาที่ 4 "ผับ" มีความยาว 5 นาที 10 วินาที

สถานการณ์สื่อสาร เป็นส่วนหนึ่งการทดสอบในรายการโทรทัศน์ประเภทสนทนา
ขันเทิง

เหตุการณ์สื่อสาร การสนทนาเป็นรูปแบบด้วยผู้ร่วมสนทนา 3 คน ได้แก่ ผู้เชิญ
หลัง แขกรับเชิญหนุ่ม (เจนจิรา) และแขกรับเชิญสาว (เน่องคุ้ม) ผู้ร่วมสนทนาทั้งสามรู้จักกันมาก่อน
แล้วเนื่องจากทำงานอยู่ในวงเดิมบันเทิงด้วยกัน เป็นการสนทนาที่พิธีกรต้องการทราบรายละเอียดเกี่ยวกับการที่แขกรับเชิญทั้งสองได้ร่วมทุกกันเปิดผับในอ่านร้อยล ฉีด อเวนิว หัว
เรือง ในการสนทนาประกอบด้วยเรื่องความสัมพันธ์ระหว่างเจนจิราและเน่องคุ้ม ทุรากิจที่
ทั้งสองร่วมกัน ความเป็นมาของภารกิจทั้งสองนาร่วมกันเปิดผับ บรรยายกาศในอ่าน
ร้อยล ฉีด อเวนิว และผับอื่นๆ ก่อตั้งในอ่านดังกล่าว ผู้เชิญชื่อนักน้องอยู่เสมอ

วัจกรรมการสื่อสาร วัจกรรมที่ปรากฏส่วนใหญ่จะเป็นการซักถามและการเจ้า
ความ วัจกรรมอื่นๆ ก็ปรากฏได้แก่ การอธิบาย การแสดงความคิดเห็น การขอความเห็น
ด้วย การแสดงความเห็นด้วย และการกระแทก

- 1 ผู้เชิญ : ตอนนั้นก็คุ้มกันอย่างไรกันบ้าง.
- 2 เจนจิรา : ตอนนั้น ฉะ?^{๔๑}, นอกจากเปิดบริษัท, [เอ่า,
ฉะ?^{๔๒}, ฉะ?^{๔๓}, ไหนໄล่แจ้ง รี?^{๔๔},
- 3 ผู้เชิญ :
- 4 เดี๋ยว, สองคนนี้เป็นอย่างไรกัน.
- 5 เจนจิรา : เป็นเพื่อน กัน.((หัวเราะ))
- 6 เน่องคุ้ม : ((หัวเราะ)) เพื่อน.
- 7 ผู้เชิญ : เป็นเพื่อนของโน่น. ความซึ้ง.
- 8 เจนจิรา : เป็นแบบ, รุ่นพี่รุ่นน้อง ฉะ?^{๔๕}. จริงๆฉั้ว ฉะ?^{๔๖}, อายุเท่ากัน ลี?^{๔๗}.
- 9 ตี^{๔๘}แบบนี้เค้าไม่ยอมยก ฉะ?^{๔๙}, [เค้าเฉยเรือกฟัดคลอด, ฉะ?^{๔๖}, ฉะ?
- 10 ผู้เชิญ :

- 11 เจนจิรา : =kha?^{๔๘}, [อะไรเงย.
- 12 ฉีกกร : [รุ่นพี่รุ่นน้องหมายความว่าไง. เรื่องมาด้วยกันเหรอ.
- 13 เจนจิรา : ไม่kha?^{๔๑}, มาก็จักกันที่แบบ, กลั่นละครัวที่, เค้าเป็นพืชาร์มีอย่าง
- 14 อันดับหนึ่ง, [สมัยก่อน, เดียวันนี้ออก [ไปแล้ว. ((หัวเราะ))
- 15 เมืองคุ้ม : ?a:^{๔๑}. ?a:^{๔๑}. ((หัวเราะ)) ตอน=
- 16 ฉีกกร : la:^{๔๘}! เมืองคุ้ม~~nia~~^{๔๑} na?^{๔๘}.
- 17 เมืองคุ้ม : =นมืออก.
- 18 ฉีกกร : กำอะไรกันมั้ง, ที่นาเป็นชูริกิจช่วงกัน.
- 19 เจนจิรา : เริ่มแรกเลือกทำอะไรให้เหรอ, [kɔ?^{๔๑}แบบกินข้าวกันไปป่า, [แจ้ออสูร,
- 20 เมืองคุ้ม : [เราทำ, ba?^{๔๘}, =
- 21 เจนจิรา : =((หัวเราะ))
- 22 เมืองคุ้ม : =ตอนแรกซังไม่มี, ?a:^{๔๑} เราทำนั้น~~กู~~^{๓๓} j, ชาวบ้านขอร้องซึ่ง,
- 23 [ทำร้านที่ดี ใจดี สวยงาม [หลาช่า,
- 24 เจนจิรา : ?a:^{๓๓} ?a:^{๓๓}. - [ขายพวกเครื่องของต่างบ้าน, [อะไรเงย,
- 25 ฉีกกร : [=ราษฎร
- 26 แต่งบ้านกันมาถ่อง. ləw^{๔๘} kɔ?^{๔๑} ฯลฯ.
- 27 เจนจิรา : ləw^{๔๘} kɔ?^{๔๑}, เกิดทะเลเจ้ายกัน~~kɔ?~~^{๔๑} la:j^{๓๓} เล็กไป.
- 28 ฉีกกร : la:^{๔๘}, ləw^{๔๘} มีจุบัน~~la~~^{๔๑}, ทำชูริกิจอย่าด้วยกัน.
- 29 เมืองคุ้ม : ตอนนี้เราทำ [เป็น,
- 30 เจนจิรา : [เบิดประตูดัก [ชั้นเส้าส์,
- 31 เมืองคุ้ม : [มีประตูดักชั้นเส้าส์, บริษัท~~ka~~^{๔๘} ba?^{๔๘},
- 32 ทำไรซ์กบราโว่, [รับทำ, สัยราษฎร์ก็วี, ทำกีดีราบรมชั้น, ทำ=
- 33 เจนจิรา : ?a:^{๔๑}.
- 34 เมืองคุ้ม : =พรีเซ่นเดชั้น, [เรียนศรีบัตร, แต่ง, เผลง, ?u:j^{๔๘}, --=
- 35 เจนจิรา : [อธร์กานีช, อะไวหัชเงย.
- 36 เมืองคุ้ม : = [ทำกุกอย่าง.
- 37 ฉีกกร : [เรือกว่านาจ้างได้หมด.

- 38 เมืองคุ้ม : [ได้หมด.]
- 39 เจนจิรา : [ได้หมด.]
- 40 พิธีกร : นางสาว.
- 41 เมืองคุ้ม : บัว?^{๔๑}.
- 42 พิธีกร : lcw^{๔๕} ก้าวขาไรอิก.
- 43 เมืองคุ้ม : lcw^{๔๕} kɔ?^{๔๑} อัญเชิญ,-เจ้าاهว?^{๔๑}, -เจ้ากับคุณดวงคลาอะ?^{๔๑}, แม่ห่วง
ดวงเด้าاهว?^{๔๑} มาชาน,
- 44 เจนจิรา : ไม่ได้ชาน, ไปเที่ยว, ไปเที่ยว, อัญคิ้ว มืออัญวันนิงเป็นยาสักกันหนด
เลอ, [สานคนสีคน,
- 45 เจนจิรา : ไม่ได้ชาน, ไปเที่ยว, ไปเที่ยว, อัญคิ้ว มืออัญวันนิงเป็นยาสักกันหนด
- 46 พิธีกร : [ก้าน, เดี้ยง, ปอกตีกิ^{๔๑}, ไม่ยาสักเหรอ.
- 47 เจนจิรา : ไม่, ปอกตีاهว?^{๔๑} จะมีแผนเจ้ายังนิดหน่อย, [ห้องเงียบ. วันนี้เป็นอย่างไร= ((หัวเราะ))
- 48 เมืองคุ้ม :
- 49 เจนจิรา : =ไม่รู้, สุดคุณเป็นยาสัก ยาสัก และยาสัก. kɔ?^{๔๑} ไปผั้งบันจะไป=
- 50 เมืองคุ้ม : ?d:^{๓๓}. ไปผั้งกันหูย়ু^{๓๓}.
- 51 เจนจิรา : =เก็บไว้, ไม่รู้จะไปเที่ยวไหน ก้าวหนะاهว?^{๔๑} คนเยอรมันจะไปหนด, ไปกีฬามีคันคี่
กว่า, اه?^{๔๑} ไปรอตัด ตีด อเวนิว. [ไปเลอ, ไปรัง, ครองค์กันไป=
- 52 พิธีกร :
- 53 เจนจิรา : =ครองค์กันมา, ดวงคลาاه?^{๔๑} เรื่องแล้ว, แบบว่า, ด้า [เป็นเงินเป็นทอง,
วันนี้มีคาดราบมั่ง.
- 54 พิธีกร :
- 55 เจนจิรา : ครองค์กันมา, ดวงคลาاه?^{๔๑} เรื่องแล้ว, แบบว่า, ด้า [เป็นเงินเป็นทอง,
วันนี้มีคาดราบมั่ง.
- 56 พิธีกร :
- 57 เจนจิรา : [พี่ไป.
- 58 เจนจิรา : [มีดวงคลา, มีเจน, lcw^{๔๕} kɔ?^{๔๑} มีเสื้อกันนิง. มีน้ำจันหนนม, เป็น
คนแบบบัว, อัญมณีวงการ, tc^{๒๑} wa:^{๔๑} เป็นครีเอทีฟ,
- 59 60 เจนจิรา : lcw^{๔๕} kɔ?^{๔๑} มีเฟช่า [ก้านเฟช่า เว็ลลี่, ?a:^{๔๑}, นั่นtc?^{๒๑}, =
- 61 เมืองคุ้ม : ?a:^{๔๑} ?a:^{๔๑} ha^{๔๕}.
- 62 เจนจิรา : =เราไปlcw^{๔๕} แบบว่าครีเอทีฟกันสุดฤทธิ์,-เขานะ เขายะ, เรายัง اه?^{๔๑} กะ
ว่า, ?a:^{๓๓} เอาاه?^{๔๑} เอา, tc^{๒๑} wa:^{๔๑} หลุดเล่น, จริงๆแล้วคือขดเด่นเลย,
ดวงคลาاه?^{๔๑} ตัวตึงตัวตึง, หลวบันรุ่งขัน, ห้าไปถึงญี่ปุ่นเลย, [จองเริงเซร์ว=
- 63 64 65 เมืองคุ้ม :
- พี่ไป เชร์ว.

- 86 เจนจิรา : =เรียนรู้ความต้องการ.
khu³³ หุดวันชัย, วันรุ่งขึ้นดวงอาทิตย์ไปเอง.
- 87 เมืองคุ้ม : khu³³ kha³³ khu³³ ษาร์มดา⁴¹, ษาร์มดา
- 88 ดวงดาวจะเป็นคนที่แบบพูดๆ กล่าวเด้าจะผิด.
Z ไปร่าเชกที่เยอระ⁴¹ha?
- 89 เจนจิรา :
- 90 tc²¹ ไม่ค่อยทำ. ((หัวเราะ))
- 91 เมืองคุ้ม : ?a?⁴¹. กำยั่นท่านพ่อ, lcw⁴⁵ พอกดเค้าจะลืม, พอเค้าพูด
 เราก็ kɔ⁴¹ เท่น, -เราก็⁴¹, ?aw⁴¹ ท่า*ri:*⁴¹, ท่า*ai?*⁴¹. lcw⁴⁵ =
- 92 เจนจิรา : บอ ก?³³ ?ɛ:³³ ?ɛ:³³ กำๆ.
- 93 เมืองคุ้ม : =เด้าจะลืมไปเอง.
- 94 พังกร : ?ɔ:³³.
- 95 เจนจิรา : tc²¹ นี้เค้า [กำริง, lcw⁴⁵ kɔ⁴¹ ราชมนูกันสุคเดช, =
- 96 เมืองคุ้ม : ?ɛ:³³.
- 97 เจนจิรา : =lcw⁴⁵ kɔ⁴¹, ?hu:j³⁵, เหนือวนาอก, แบบ,
- 98 พังกร : khu³³ เรียกว่าเหตุผลที่เกิดข้อเดียวกัน, phrɔ?⁴⁵ wa:⁴¹ ไปบัง, ไป=
- 99 พังกร : =พื้นแล้วซึ่งคงอยู่nina⁴¹, Z ไม่มีคน, ว่าง, ไม่มีเอง.
- 100 เจนจิรา :
- 101 พังกร : ไม่มีคน. lcw⁴⁵ ท่าในthap³⁵, เป็น
- 102 พังกร : nina⁴¹ na?⁴⁵, tha⁴¹ ไฟบแล้ว, ?ɛ:³³, คนมันเขอนายเจตวิจิรา
- 103 สมุกสมาน, กำรีก้าวเรียบ, พูด⁴¹ จะดี, tc²¹ ไม่มีคน lcw⁴⁵ ท่าใน
- 104 thap³⁵ คิด^{la?}⁴¹.
- 105 เจนจิรา : ไม่กราบเห็นกัน, เจนไม่ไม่ได้คิดเรื่อง⁴⁵, lcw⁴⁵ เจนไม่คิดว่าจะ
- 106 ท่าอย่างไรเหย้งชัย, kɔ⁴¹ phɔ⁴⁵ wa:⁴¹ คุณนินา⁴¹ ขอไว้ว่า, อ่าท่า
- 107 อย่างไรที่เป็นอนาคต, อ่าท่า⁴⁵. อย่างไรเงย. เราก็⁴¹, ?ɛ:³³,
- 108 พังกร : ?ɛ:³³.
- 109 เจนจิรา : =ไม่ท่า ไม่ท่า. เราก็⁴¹ รับปากไปส่งๆ ส้มอ่อน, [ว่าไม่มี, ไม่มีอย่างไร=
- 110 เมืองคุ้ม : ?ɛ:³³ ?ɛ:⁴¹ ?ɛ:⁴¹.

- 92 เจนจิรา : = เกิดขึ้น, คราวนี้เกิดขึ้นจริง ໄຊ j³³ แบบอกใจ, เอ้าริงเหรอ,
 93 [ให้ไปเอาตังค์มา.]
- 94 เมื่องคุ้ม : รุ่งขันki⁴¹, khm³³ เค้าไปบุ, ไปคล้อป่องເຂົ້າກາ? ⁴⁵.
- 95 เจนจิรา : ไปป่อง, ไปล็อกห้องไว้, lcw⁴³ kɔ?⁴¹ เอ,
- 96 เมื่องคุ้ม : [ไปล็อกห้องเสร็จເຊຍ.]
- 97 พิธีกร : lcw⁴⁵ kɔ?⁴¹ มีເຊຍ,
- 98 [ห้อง kɔ?⁴¹ มีເຊຍ?]
- 99 เมื่องคุ้ม : tc²¹ ดวงจริงๆເຂົ້າກາ? ⁴⁵ ພ, phɔ⁴⁵ phɔ⁴¹ ພວເຄົາໄປເຫັນຫອງ,
 100 [ເກືອບກົກທົ່ວນia⁴¹, ເຕັມໜົດ, lcw⁴⁵, ເຮົາໄປໄດ້ຢູ່ນີ້ລັອກເດືອນ
 101 [ดวงພອ] ດີ.
- 102 เจนจิรา : [ใช่. kɔ?⁴¹ ໄດ້ໄວ້ສໍານ [ห้อง, tc²¹ wa⁴¹, kɔ?⁴¹ ໄນມີຄົມ=
- 103 เมื่องคุ้ม : [ສໍານຫອງ, ?ɔ?³³ ເລັກໆ ສໍານຫອງ.]
- 104 ((หัวเราะ))
- 105 เจนจิรา : = ว่าจะทำ ka?⁴⁵, ພັນ kɔ?⁴¹ ເຈືອນ ka?⁴¹, ເຮົາມ້ອນຜ່ານ ka?⁴¹ ແນຍ, ເຈືອນ
 106 ນາກເຂຍ, tba⁴¹ ນາຄນເດືອກ ka?⁴¹ ມີສິກ້າໂດນເໝີມັນກັນ ka?⁴⁵, | ໂດນ ka?⁴⁵, =
 107 พิธีกร :
- 108 เjenjiра : = ടອນປັດນ, ອົນອະໄໄນຫັ້ງເງອ (?)
- 109 พิธีกร : = ?ɔ?⁴¹ ?ɔ?⁴¹. [ຮູ້ສິກວ່າມີນໍາເປັນຜົນໄດ້. lcw⁴⁵ ພວ=
- 110 เมื่องคุ้ม : ?ɔ?⁴¹, ພັນເປົ່າຍາ. čāy.
- 111 พิธีกร : = ສຸກ້າອເຮົາ kɔ?⁴¹ ຮະລຸນຫຼຸ່ມສ່ວນກົນ ri³³.
- 112 เjenjiра : ?ɔ?³³, khm³³ ຄວາມກົ່າ.
- 113 ຕ້າຍຄວາມກຳລັວມີນຈະຕ້ອງ, hɔ?⁴⁵ ເຈິງແນ່, ເຈິງແນ່, ((หัวเราะ))
 114 พิธีกร : ຕອນຜົນຫັ້ງກຳລັວ
- 115 ນະ? ຕອນກໍໄດ້ໄປບຸກຫຼົງແລ້ວ ກຳລັນນະ? ra³⁵ wa⁴¹ ຢັງກຳລັວໆ.
- 116 เjenjiра :
- 117 ວ່າເຮົາໄດ້ກໍາຍະໄຮຮ່ວມກັນດີກ່າວ, [ແນນວ່າຈະດູວ່າ, ຄວາມສ້າມຄົງ, ສີບ=
- 118 พิธีกร : ?ɔ?⁴¹. ?ɔ?⁴¹.

- 119 เจนจิรา : = หลัง, kɔ⁴¹ laŋ³³, ?a?⁴¹, ร่วนหุ้นกันทำ, kɔ⁴¹แบบบาระดมกัน=
- 120 พธีกร : ?ɔ:⁴¹.
- 121 เมืองคุณ : ha?⁴¹.
- 122 เจนจิรา : = เอօชนาກເຂອ, pbo⁴⁵ ความที่กล้า, [klawāj jēng hɔaj³³, kɔ⁴¹=
- 123 เมืองคุณ : [klawāj wāj³³, [rēoknma 妾=
- 124 เจนจิรา : = แบบคนจะหน่ออ, คนจะนิด, khu?³³ ไม่, ไม่ลงทุนกันไปເຂօະນະ.=
- 125 เมืองคุณ : = หน่ออ.
- 126 เจนจิรา : = kɔ⁴¹ laŋ³³ เป็นรูปเป็นร่างกันชั้นมา [yɔ:ŋ hɛn̥hɛn̥] หน่ออ.-
- 127 พธีกร : ?m:m³³. [ləw⁴⁵, [?hɛ?⁴¹ ใจๆ
- 128 บ้างที่เป็นหุ้นส่วน [t̥hɛŋhʌj³³ ทั้งหลาย.
- 129 เจนจิรา : [ni], [t̥hɛn̥t̥hɛt̥hia⁴¹, [ni]n̥iŋ ดวงตา, [ni]jēn̥=
- 130 พธีกร : [kha?⁴¹. ?m:⁴¹.
- 131 เจนจิรา : = t̥pha:j⁴¹ ma⁴⁵ ha?⁴⁵, [ləw⁴⁵ kɔ⁴¹ หมาบาร์ชา, [ləw⁴⁵ kɔ⁴¹=
- 132 พธีกร :
- 133 เจนจิรา : = [ni] [pau:t̥i], [ləw⁴⁵ kɔ⁴¹ [ni] เมืองคุณ, [ni]ku:pa ฤกษา, [ləw⁴⁵ kɔ⁴¹=
- 134 เมืองคุณ : [wa:t̥i]. [ni]ku:pa, [ni]ku:pa ฤกษา.
- 135 เจนจิรา : = [ni], [eo], [ni]n̥iŋ, [ni]ɔ:ŋ, [ni]ən̥nək กองกาก, [ni]ɛ:ŋnəm, พระใจๆ=
- 136 เมืองคุณ : [ni]n̥iŋ.
- 137 เจนจิรา : = [nia⁴¹,
- 138 พธีกร : [hʌm:nələ] หมุนวัวເຂօະນະ. [t̥r̥iŋhʌm:t̥kɔ:ŋ] จริงๆแล้วที่จะบอก,-ที่เราทำแล้งหູດตິ່ນ=
- 139 เjenjiра : [t̥r̥iŋhʌm:t̥kɔ:ŋ] เอօชนาກ.
- 140 พธีกร : = [ni⁴¹ ก็คือถ้ารอซัก ชั้น [o]wən̥i:wən̥ เอง, [na?⁴⁵ ha?⁴⁵. นີເຄອພ່ານ=
- 141 เมืองคุณ : [o]wən̥i:wən̥. [ha?⁴¹.
- 142 พธีกร : = ไปเห็นนີ້, [kɔ?⁴¹, [tc⁴¹ นີ້ความຮູສຶກ,
- 143 เjenjiра : [smi:t̥hən̥kha?⁴⁵, [t̥i:p̥. ((ຫ້າເຮົາ))
- 144 พธีกร : [kɔ⁴¹ ສັນຍະ [lc?⁴¹, គອນກຈາງວັນ, [kɔ:t̥aŋwān̥, =
- 145 เjenjiра : [?ɔ:?³³ ດອນກຈາງວັນ.

- 146 ធម្មកា : =kɔ?⁴¹ វីតិកវាមួនចេខ, tc²¹ មុនបរទាកាសណាន័យ វីតិកមួនបែន
 147 ឯឈូងនកក, គតាយាយឯឈូង [នកក, វីតិកអីង់ងីងមីកkba?⁴⁵. na?⁴⁵=
 148 ឈុនជុរាត : [មីក, ឱ្យ.
 149 ធម្មកា : =ba?⁴⁵, lɛn⁴⁵ ធម្មតុកការkɔ?⁴¹ នា, ឱ្យា, ?ɛ:⁴¹, ឱ្យាlɛn⁴⁵
 150 lɛn⁴⁵ ឱ្យ.
 151 ឈុនជុរាត : ឱ្យាba?⁴¹, [ឱ្យា. ឯឈូងីមីខោនាកល់ពី, បិដកុនឯឈូងីមីខោនាកល់
 152 ធម្មកា : [ឱ្យិវិឱ្យា. សាមីអីការ,
 153 ឈុនជុរាត : =សិលិបសុងរាន. mɔ?⁴⁵ ba?⁴⁵.
 154 ឯឈូងគុំ : សិលិបសុង! មេដឹង! ឯឈូងីមីខោនាកល់
 155 ឈុនជុរាត : ឯឈូង ឯឈូង. រោនឯឈូងីមីខោនាកល់lɛn⁴⁵ ឯឈូង [ឯឈូង. ឯឈូងទៅទៅkɔ?⁴¹ ឯឈូង
 156 ឯឈូងគុំ : [ឯឈូងីមីខោនាកល់((ពាណារារ))
 157 ធម្មកា : [កុងកុង⁴¹, គិដឹង
 158 ឯឈូងគិតិវិបាហារ.
 159 ឈុនជុរាត : ឱ្យ. ឯឈូង.
 160 ធម្មកា : 2o⁴¹ hɔi³⁵. [lɛw⁴⁵,
 161 ឈុនជុរាត : [ឯឈូងរានអាហារកិចិចិបុគ្គល. ឯឈូងីសិលិបba?⁴¹.
 162 kɔ?⁴¹ វិមិកសំដានឱ្យ, [ឯឈូងីអាហារហេរិក. ឯឈូងីអាហារ, ឯឈូង=
 163 ធម្មកា : rɔ:³⁵. [?ɛ:⁴¹.
 164 ឈុនជុរាត : =មានុក, ឯឈូងីអាហារកិចិចិបុគ្គល. ឯឈូង,
 165 ឯឈូងគុំ : ឯឈូងីអាហារ.—
 166 ឈុនជុរាត : [ឯឈូងីអាហារ, ឯឈូងីអាហារ, ឯឈូង, ?u::j⁴⁵
 167 tei⁴¹ ឯឈូងីអាហារ.
 168 ឯឈូងគុំ : lɛɔnba?⁴¹.
 169 ធម្មកា : 2o⁴¹ hɔi³⁵, ឯឈូងីអាហារ. ឯឈូងីអាហារ. ឯឈូងីអាហារ lɛw⁴⁵ ឯឈូង⁴¹
 170 ឈុនជុរាត : [ឯឈូងីអាហារ=
 171 ធម្មកា : =ឯឈូងីអាហារ.
 172 ឈុនជុរាត : =ឯឈូងីអាហារ.

- 173 ผู้สืบฯ : ((เอานี่อีป่องปาก น้ำขุ่นคืออยู่)) เดี๋ยว, รอให้พนพีไน่อื่ก่อน.
- 174 ((ทุกคนหัวเราะ))
- 175 เจนจิรา : lcw⁴⁵ จะได้ไปเหรอ. ?uj⁴⁵, tc²² เราจะอบรมพึ่กงาน.
- 176 ผู้สืบฯ : ba:³⁵!
- 177 เจนจิรา : ((หัวเราะชอบใจ)) ?a:j⁴⁵ [ta:j³³ lc⁴⁵]
((หัวเราะ)) ไม่ว่ากัน, ?a?⁴¹,
- 178 ผู้สืบฯ :
- 179 ปล่อยเค้า, ปล่อยเค้า.

สถาบันวิทยบริการ
จุฬาลงกรณ์มหาวิทยาลัย

บทสนทนาที่ 5 "พื้นอ่อง" มีความยาว 2 นาที

สถานการณ์ต่อสาร เป็นส่วนหนึ่งของการพูดคุยในรายการโทรทัศน์ประเภท
เกมโชว์

เหตุการณ์ต่อสาร การสนทนายนี้ประกอบด้วยผู้ร่วมสนทนา 4 คน ได้แก่ ผู้ธิการ
ช่อง ผู้ธิการหญิง ช่าง มะลิวนารถ และจากนี้ ซึ่งมีผู้ร่วมสถานการณ์ ได้แก่ ผู้ซึมใน
ห้องสัง และนักคนดูซึ่งมองงานดูเป็นจราจรการ หลังจากกล่าวเปิดรายการแล้ว ผู้ธิการ
ทึ้งสองได้แนะนำผู้เข้าแข่งขันคู่แรก คือช่างมะลิวนารถ ซึ่งเป็นพื้นอ่องกัน จุดช่างเป็นพี่
ทึ้งคู่เป็นนักแสดงดังกัน มีการพูดคุยเพื่อสร้างสัมพันธ์กันแล้วผู้ธิการจึงแนะนำผู้เข้าแข่งขันคู่ต่อ
ไป หัวเรื่องในการสนทนาประกอบด้วยเรื่องผู้เข้าแข่งขันในรายการในวันนี้ เรื่องของ
ช่างมะลิวนารถ และผู้เข้าแข่งขันคู่ที่สอง มีการพูดชื่อกันเป็นรายละเอียด

วัจกรรมการต่อสาร วัจกรรมที่ปรากฏอยู่ประกอบด้วยการเจ้าความ การซักถาม
การแนะนำผู้ตัว การนกหัวก้า และการกล่าวหักก้าง

- 1 ผู้ธิการชาย : ก็อ⁴¹ เรื่องกว่าทุกค่าคืนวันนุด, ก็อ⁴¹ เป็นเงินใช้สุกสาน=
- 2 ผู้ธิกรหญิง : ?⁴¹.
- 3 ผู้ธิการชาย : =สำหรับทุกคนในครอบครัวເຊື່ອ, คุ⁴¹ กັນອ່າງສບາຍາໄປ.=
- 4 ผู้ธิกรหญิง : ຂບ້າ?⁴¹.
- 5 ผู้ธิกรชาย : =?aw³³ la?²¹, การแข่งขันในรอบนี้จะเป็นอย่างไร, พบผู้เข้า
แข่งขันก่อน, ?⁴¹ ho:³⁵, กว่าจะความหาด้วยເຫຼຸ້າກີ⁴¹, มันมาก
ล่าบาก [ຂະເຫດືອເກີນ.]
- 6 ผู้ธิกรหญิง : ?³⁵ งานເຄົາกວ⁴¹ ເພື່ອນ, ເຈິຫິ⁴⁵ กວ⁴¹ ລັດຕ້ວງນ
- 7 ผู้ธิกรชาย : ເຈວກ²⁵, กີ່າເຫດືອນຄໍເນື້ອ. ((ยกมือกำก้าแมลงวันaculaของເຂວາ))
- 8 ผู้ธิกรชาย : ?⁴¹ ho:³⁵, ເດີນກັນຄົມຜົດ [ຈະແພດບາງາາໄປແລ້ວ. ຜູ້ຍົກ, ເປັນຄູ່, ?⁴¹].
- 9 ผู้ธิกรหญิง : ?⁴¹.
- 10 ผู้ธิกรชาย : ?⁴¹ ho:³⁵, ເດີນກັນຄົມຜົດ [ຈະແພດບາງາາໄປແລ້ວ. ຜູ້ຍົກ, ເປັນຄູ່, ?⁴¹].
- 11 ผู้ธิกรหญิง : ?⁴¹.

- 12 ឯីការមោ : = ដាប់ដុំ, -ពីនូង, [(?)
13 ឯីការអុំ : គតានគាមកិនអាមេ ?
14 ឯីការមោ : kɔ:⁴¹, តិនអូកនាមេ, ឃើងឱ្យរួចរាល់គារណីគារីនូង.
15 ឯីការអុំ : ?u j⁴⁵ ta:j³³ ធមាគន័ែនលេខេរោ.
16 ឯីការមោ : ?u:⁴¹. ប្រុងkɔ:⁴¹ ឃើងឱ្យនៅឲ្យបកសម្រាប់គារកិនលេខha?⁴⁵, [គុមេ=
17 ឯីការអុំ : ?o::³³. lɔ:³⁵.
18 ឯីការមោ : = ចំរាប់និងកុចុម្ភនៅក្រោម រក្សាទា.

អតិថិជនទាំងឡាយនៅក្នុងភ្នំពេញ ឯីការកិន

ចំណែក

- 19 ឯីការមោ : ni⁴¹ tha⁴¹ ha:k²¹, ni⁴¹ tha⁴¹ ha:k²¹ wa:⁴¹ ឱ្យឱ្យិគារ=
20 ឯីការអុំ : ធមោតិនិគារីនូងនៅឯុទ្ធដី.
21 ឯីការមោ : = គុណិនិងឱ្យិគារីនូងឱ្យិគារីនូង nia⁴¹ na?⁴⁵, ((ឱ្យិគារីនិយោគនិយោគ))
22 ឯីការអុំ : de:ta⁴¹ គុណិនិយោគិនិយោគ ឱ្យិគារីនិយោគ.
23 ឯីការអុំ : ជាមិត្ត.
24 ចំរាប់ : tha⁴¹, tha⁴¹ ធមាគាតុ ធមាគាតុ ឬ ឱ្យិគារី ឬ ឱ្យិគារី ឬ ឱ្យិគារី
25 ឯីការអុំ : ?a⁴¹. ?a:⁴¹.
26 ((ឯីការិនិយោគ))
27 ឯីការអុំ : ?aw⁴¹ ឱ្យិគារិនិយោគ, ឱ្យិគារិនិយោគ. ?aw⁴¹, ho:³⁵, ឱ្យិគារិនិយោគ
28 ឯីការអុំ : ឱ្យិគារិនិយោគ, tua⁴¹ ឱ្យិគារិនិយោគ, រោចនិវាយិនិយោគក្រោមចំរាប់.
29 ឯីការមោ : ?e:⁴¹.
30 នៅក្នុង : khlap⁴⁵.
31 ឯីការមោ : ឯីការិនិយោគ, ឯីការិនិយោគ, ឯីការិនិយោគ ha?⁴⁵.
32 នៅក្នុង : kɔ?⁴¹ ឯីការិនិយោគ nei⁴¹ le²¹ khap⁴⁵.
33 ((ឯីការិនិយោគ ឯីការិនិយោគ ឯីការិនិយោគ))
34 ឯីការអុំ : uc:³⁵ ឱ្យិគារិនិយោគ, ឱ្យិគារិនិយោគ.
35 ឯីការមោ : ləw⁴⁵ ចំរាប់កុណិនិយោគ ki⁴¹,
36 ឯីការអុំ : ឯីការិនិយោគ.

- 37 ช้ำง : ʔaw⁴¹, นั้นค่างกันตรงที่ว่าเนรนกร์หมายถึงว่า, ไปที่ หาดท่าแห่นั่ง
- 38 อะไวไม่ค่อยได้,
- 39 ผีก้ารชาอย : ʔəw⁴¹, กลองนาtei⁴¹. hɔ:⁴¹ \sum ʔə⁴¹, เนรนกร์, ไปที่.
- 40 ช้ำง : ((นักดนตรีร้องกลอง))
- 41 พร้อม, นเนรนกร์kɔ?⁴¹ คือไปที่.
- 42 ช้ำง : ((นักดนตรีร้องกลอง))
- 43 ผีก้ารชาอย : ʔə:⁴¹.
- 44 ช้ำง : ʔə:⁴¹.
- 45 ผีก้ารชาอย : ʔə:⁴¹.
- 46 ผีก้ารหนิง : nəm ləc?⁸¹, n̩n ləc?⁸¹, n̩n ləc?⁸¹.
- 47 ผีก้ารชาอย : ləw⁴⁵ ช้ำง,
- 48 ช้ำง : suan²¹ ช้ำงนั้นkɔ?⁴¹ คือผู้ที่ความสุขกับประชาชนโดยแท้จริง, ləw⁴⁵
- 49 จะอินหรือห้องซึ่งต่อไป, ทราบเพื่อตนส่วนตัว.
- 50 ((นักดนตรีร้องกลอง ผู้ซึ่นในห้องสังเคราะห์))
- 51 ช้ำง : ʔə:w³³. ห้องห้อง.
- 52 ผีก้ารชาอย : n̩kɔ:cū:n̩rək, cū:n̩rək.
- 53 ผีก้ารหนิง : ((หัวเราะ)) \sum คู่แรกของเราริชเป็นกันที่หนึ่ง. กันที่สอง,
- 54 ผีก้ารชาอย : กันที่สอง,
- 55 ผีก้ารหนิง : \sum เป็นคุณหนิง. รูปร่างใจอื้ [เด่องกันมาก].
- 56 ผีก้ารชาอย : ʔə:³⁵. \sum ɛəθu:i⁴⁵, ก้า.
- 57 เเงินรัก, ləw⁴⁵ บางที่,
- 58 ผีก้ารหนิง : รูปสิ่งที่ไม่ค่อยกินด้วย.
- 59 ผีก้ารชาอย : ห้าว, ชบ.
- 60 ผีก้ารหนิง : ชูบไวป [นิด].
- 61 ผีก้ารชาอย : น่าสังสรร, ชิวจันน่าสังสรรมาก.
- 62 ผีก้ารหนิง : ก็งคู่ɛəθu:p?
- 63 ผีก้ารชาอย : \sum ก็งคู่ɛəθu:p.
- 64 ผีก้ารหนิง : lə:³⁵, rə:³⁵ wə:⁴¹ คนเดียว,

- 65 ពិធីការម្ខាយ : នៅ?⁴¹ នានាគារ, Z
- 66 ពិធីការអុញ្ញុង : kɔ?⁴¹, តើយុទ្ធយុទ្ធកូនឈោង [na?]⁴⁵ ba?]⁴⁵.
- 67 ពិធីការម្ខាយ : [?e?]⁴⁵, គោរា
- 68 เป៊ន, នាប់នឹងតិនសាមគនវិញនៅ.
- 69 ពិធីការអុញ្ញុង : ឯករាជ្យសាមគន.
- 70 ពិធីការម្ខាយ : កិនកិសងgia?⁴¹. Z
- 71 ពិធីការអុញ្ញុង : ដីលួកដលាមីង. ?a:⁴⁵! កិនកិសង, សងគនហោ
- 72 នឹង.
- 73 ពិធីការម្ខាយ : សងគនហោo ba?⁴⁵. Z
- 74 ពិធីការអុញ្ញុង : tc⁴¹ wa:⁴¹ រាមដំឡាម៉ូនសាម. [na]⁴⁵ = [?m:]⁴¹.
- 75 ពិធីការម្ខាយ :
- 76 ពិធីការអុញ្ញុង : =ba?⁴⁵, នៅណួកហោកបសាមគន. គុណិនុទ្ធតែ ឲ្យបានការពិនិត្យ និងគុណិនុទ្ធតែ
- 77 រាស់ ឲ្យបានគេលិខិតba:⁴¹.
- 78 ពិធីការម្ខាយ : ga::⁴¹.

សាលាប័ណ្ណិជ្ជការ
ជុំផាល់ករណីម៉ោងវិទ្យាល័យ

บทสนทนาที่ 6 "นางแบบ" มีหัวข้อ 50 วินาที

สถานการณ์ลื้อส่า เป็นส่วนหนึ่งของการพูดคุยในรายการโทรทัศน์ประเภท
เก็บไว้

เหตุการณ์ลื้อส่า การสนทนาเป็นก่อนด้วยผู้ร่วมสนทนา 4 คน ได้แก่ นิธิกร
ชาย นิธิกรหญิง อินทุอร และกานดาลี นอกเหนือไปนี้ ผู้ร่วมสนทนาการพูดคุย
นั้นเป็นไปอย่างต่อเนื่อง ไม่ต้องรอการตอบกลับ นิธิกรทั้งสองได้พูดคุยกับผู้เข้ามาชั่งน้ำหนักก่อนที่จะส่ง คืออินทุอรและกานดาลี ก็คือเป็นนักแสดง อินทุอรนี้รูปร่างท้วม
ส่วนกานดาลีนี้เป็นนางเอกหน้าตาดี เป็นการพูดคุยเพื่อสร้างความสัมพันธ์กัน หัวเรื่อง
ในการสนทนาปะก่อนด้วยการส่งจุบ รูปร่างของอินทุอร อาชีพของอินทุอร และ
การเป็นนางแบบของกานดาลี นิธิกรซ้อนกันอยู่เสมอ

วัจนะรุ่นการลื้อส่า วัจนะรุ่นที่ปรากฏปะก่อนด้วยการซักถาม การบอกให้ทำ
การเจ้าความ และการหยอกล้อ

เมื่อนิธิกรจราวนะนำผู้เข้ามาชั่งน้ำหนักก่อนที่จะส่องแล้ว ผู้เข้ามาชั่งน้ำหนักก่อนได้ออกมา
สวัสดีก่อนผู้เข้ามาและนิธิกร ผู้เข้ามาชั่งน้ำหนักก่อนอินทุอรทำก้าสวัสดีแล้วส่งจุบด้วย

1 นิธิกรชาย : ตอน, ตอน, ตอนส่งจุบต้องเอกสารลงมache?

2 กานดาลี : ๒๙:๓๖, ๒๙:๓๖, [กอดที่]

3 อินทุอร : ๑๔:๑, ขอ廓องหน่อย kha?^๑ --

4 นิธิกรชาย : ๒๘:๒^๑, ขอ

5 กลองหายใจ. ๒๘:๒^๑ ๒๘:๒^๑, ส่งจุบ.

6 อินทุอร : ((ทำก้าส่งจุบสองครั้ง))

7 ((นักแสดงรีวิวกล่อง ผู้ชั่งน้ำหนักในห้องส่งก้ารด))

8 นิธิกรหญิง : ๒๘:๓๖, สองที่, สองที่, จำจัน.

9 นิธิกรชาย : ๒๙:๓๖.

10 นิธิกรชาย : เป็นอังไง, ทำก้างชูไป. ระยะนี้, ไม่ได้, | | กานอาหาร,

11 อินทุอร : ๒๙:๓๖.

- 12 อินทุรา : ช่วง กω⁴¹, กω⁴¹ เป็นอย่างอาชีพ ka?⁴⁵ ha?⁴⁵. \sum เป็น
- 13 ผู้สืกรหุ่ง :
- 14 [อะไร?⁴¹].
- 15 ผู้สืกรชาติ : ha?⁴⁵ ! เดียวเต็ยว่า, อาชีพเดินเป็นอะไร khrap⁴⁵.
- 16 อินทุรา : ?ɔ:⁴⁵, นักแสดง, [ค่ารา ha?⁴¹]. \sum ตอนนี้, เดินแบบ, นิดหน่อย =
- 17 ผู้สืกรชาติ : [นักแสดง.] ค่ารา.
- 18 อินทุรา : =รับเดินแบบ.
- 19 ผู้สืกรชาติ : คุณไปเป็นนางแบบ! [แล้วเทรอ?]
- 20 ผู้สืกรหุ่ง : ((หัวเราะ))
- 21 อินทุรา : [kɔ? 41,] เช่น, อังกฤษ kω⁴¹ มาติดต่อ กω⁴⁵ =
- 22 อินทุรา : =ha?⁴⁵, อเมริกา [kω⁴¹ มาติดต่อ,] ขอติดตามคุณแม่มากกว่าไม่ อะก,
- 23 ผู้สืกรชาติ : [?ɔ⁴¹ ho: 21]. [?ap⁴¹],
- 24 กลอง, กลองร้านนี้ di?⁴⁵, ร้านนี้ di?⁴⁵.
- 25 ((นักดนตรีร้องเพลงชุดใหญ่ ผู้ชนในห้องส่งการ))
- 26 ผู้สืกรหุ่ง : [?ɔ⁴¹ ho: 25], แขกมา.
- 27 ผู้สืกรชาติ : [?ɔ⁴¹ ho: 21], \sum นุ่มนวล得很.
- 28 ผู้สืกรหุ่ง : ศักกาลฯ ลาก gi?⁴¹ kɔ?⁴¹ นางแบบเหมือนกัน, นางแบบแพ้เสีย.
- 29 tchaj⁴¹ maj⁴⁵ ha?⁴⁵.
- 30 ภานคราสี : kha?⁴¹.
- 31 ผู้สืกรชาติ : ?ɔ: 41, แคทวอร์คส์เดินผ่าน ha?⁴⁵.
- 32 ภานคราสี : ไม่ ha?⁴¹.
- 33 ผู้สืกรชาติ : \sum ไม่ฟัง, ไม่ฟัง,
- 34 ผู้สืกรหุ่ง : \sum ส่วนจะ th, -ส่วนมากจะถ่ายภาพชั้น.
- 35 ผู้สืกรชาติ : ศึกษาจากเพื่อนข้าง [บ้ำง,]
- 36 อินทุรา : [phɔ? 45 wa? 41], [phɔ? 45 wa: 41], อาชีพ nia⁴¹
- 37 na?⁴⁵ ha?⁴⁵, อาเจ้าไม่爽, เจ้าจะเดินแบบอย่างไร [ไม่ได.
- 38 ผู้สืกรหุ่ง : [ไม่ได้.] ไปว่าเจ้าอีก!
- 39 ผู้สืกรชาติ : ((หัวเราะ))

บทสนทนาที่ 7 "ลูกครึ่ง" มีความยาว 2 นาที 40 วินาที
สถานการณ์สื่อสาร เป็นผู้คนหนึ่งของภาระคุณในรายการโทรทัศน์ประเภท
 เกมโชว์

เหตุการณ์สื่อสาร การสนทนานี้ประกอบด้วยผู้ร่วมสนทนา 6 คน ได้แก่ พิธีกร
 ชาย พิธีกรหญิง ก้องเกียรติ กฤตศรี ช่าง และนเรนทร์ นอกจากนี้ ยังมีผู้ร่วมสถานการณ์
 ได้แก่ อินทุอร งานดาวสี ผู้ซึ่นเป็นห้องสี และนักดนตรีของวงดนตรีประจำรายการ พิธีกร
 ทั้งสองได้กล่าวแนะนำผู้เข้าแข่งขันคู่ที่สาม คือก้องเกียรติและกฤตศรี ทั้งคู่เป็นนักแสดง มี
 การพูดคุยเพื่อสร้างความสัมพันธ์กัน หัวเรื่องในการสนทนาไปรอบด้านเรื่องผู้เข้าแข่งขัน
 คู่ที่สาม การที่ก้องเกียรติพนมพิษ กฤตศรีพนเรื่อง เชื้อชาติของกฤตศรี เชื้อชาติ
 ของก้องเกียรติ และลูกครึ่งเจ็น มีการพูดซ้อนกันอยู่เสมอ

วัจນกรรมการสื่อสาร วัจນกรรมที่ปรากฏไปรอบด้วยการเจ้าความ การซักถาม
 การแนะนำตัว การบอกให้ฟัง การอธิบาย การพูดคลอก และการแนะนำตัว

- 1 พิธีกรชาย : นี่เป็นคู่ที่สอง,
- 2 พิธีกรหญิง : คู่ที่สอง,
- 3 พิธีกรชาย : 28:⁴¹, นาคคู่ที่สาม. คุณเป็นคู่ที่, 29:⁴¹ [อายุ,
เพียงชั่งน้ำจากเมืองนอก.]
- 4 พิธีกรหญิง :
- 5 พิธีกรชาย : 29:⁴⁵, เพียงมาเหรอ.
- 6 พิธีกรหญิง : เพียงมาจากการเมืองนอก, ลงเครื่องไปแล้ว⁴⁵ นานี่เลย.
- 7 พิธีกรชาย : 20:³³, [นิ่มๆ, หิมะนิเมื่อกว่าจะแข็งกว่าจะละลาย] ออกร้าวได้, =
- 8 พิธีกรหญิง : [สั่งตรงมาเลย.] 28:³¹³.
- 9 พิธีกรชาย : =?hu:::⁵⁵, tc²² wa:⁴¹. รูปหล่อเหล็กใน [ta⁴⁵ ha?⁴⁵]. ส่อง=
- 10 พิธีกรหญิง : 28:³¹³.
- 11 พิธีกรชาย : =ท่าน, คุณกฤตศรี รองสัน และคุณก้องเกียรติ ชาวอนุฯ.

หลังจากกฤตย์และก้องเกียรติสวัสดิ์ท่านผู้ชุมและพิธีกรแล้ว ก้องเกียรติก็เริ่ม

ชานพิธีกรคือ

12 ก้องเกียรติ : ฝาแฝดเห็นอ่อนกัน khab^{๔๕}.

13 พิธีกรชาย : ฝาแฝด, แฝดกันตรงไหน, ส่วนไหน, - lai^{๓๖},
ก ไก. แฝด ก.

14 ก้องเกียรติ :

15 พิธีกรหญิง :

16 พิธีกรชาย :

17 ก ก้องเกียรติ na^{๔๕} ha?^{๔๕}.

18 พิธีกรหญิง : mc^{๓๖} แฝด ก, ไม่เอว, ไม่ เอว.

19 พิธีกรชาย : laiw^{๔๕} คุณ, -

20 ก้องเกียรติ, ศรีษะมันเป็นอะไรเข้าเนื้อ.

21 ก้องเกียรติ : ?o:^{๓๖}, วันนี้ na?^{๔๕} ha?^{๔๕}, kbw:^{๓๓} ไปเสียบปลักกันบ้านเนื้อ,

22 ไฟมันดับ na?^{๔๕} ha?^{๔๕}, ((เสียงฯ), อุ้ยค่าไฟมันติดขึ้นมา, ไฟมัน=

23 พิธีกรหญิง : ((หัวเราะ))

24 ก้องเกียรติ : = laij^{๓๓} ชื่อ ha?^{๔๕}, หัวหอก,

25 พิธีกรหญิง : ?an^{๔๑}. -

26 พิธีกรชาย : ?an^{๔๑}. -

27 ((นักดนตรีรำวง))

28 ผู้คนในห้องส่องกล้อง ((ห้องส่องกล้อง))

29 พิธีกรชาย : ด้านคุณกุลย์ดีกว่า, ทำโน้มน thep^{๓๖} เรื่องขอน้ำดื่ม ha?^{๔๕}.

30 กฤตย์ : pbc^{๔๕} na?^{๔๑},

31 พิธีกรชาย : ((เร็วๆ ตอนเด็กชอบอยู่, เด็กกำลังรออยู่.

32 กฤตย์ : pbc^{๔๕} na?^{๔๑} หัวหน

33 khab^{๔๕} phon^{๓๖}.

34 พิธีกรชาย : phrc?^{๔๕} หม, หัวหม khrap^{๔๕}.

35 ((นักดนตรีรำวง))

36 พิธีกรหญิง : ?u:::j^{๔๕}. ((หัวเราะซ่อนไว))

- 37 กฤตฯ : ((พันไปปอกนักดูแลรี)) เจ้าใหม่, phlo?* wa:*, หวาน.
- 38 ((นักดูแลรีรักคล่อง))
- 39 พืชกรซาย : ?o:::^{**}.
- 40 พืชกรหญิง : เห็นหน้าเป็นลูกหลัง, แห่งจะไรkha?^{**}.
- 41 กฤตฯ : อังกฤษไทยkrap^{**}.
- 42 พืชกรซาย : ?o:::^{**}.
- 43 พืชกรหญิง : ?o:::^{**}. อังกฤษ [ไทย].
- 44 กฤตฯ : พ่อเป็นชาย, แม่เป็น
- 45 หญิง.
- 46 ((นักดูแลรีรักคล่อง ทุกคนชื่อั้น))
- 47 พืชกรซาย : อันนี้ชื่อบริสุทธิ์, ไม่ต้อง, ((หัวเราะ))
- 48 คินทุรา : ((หัวเราะร่าวน))
- 49 พืชกรหญิง : ย้ำริน, ย้ำริน, ต้องบอกจะเอื้อคุณคนนั้น, tha:* wa:*
- 50 พืชกรซาย : mc:^{***}.
- 51 พืชกรหญิง : เป็นตุ่นคงอยู่; หนีกันกันka?^{**}.
- 52 พืชกรสาว : ((หัวเราะ)) lcn^{**} แม่เป็นตอน.
- 53 คินทุรา : ((หัวเราะ))
- 54 พืชกรหญิง : แม่เป็นตอน, พ่อเป็นตุ่ค.
- 55 พืชกรซาย : lcw^{**} คุณก้องเกียรติla^{**} ha?^{**}, ลูกครึ่งทางไหนkrap^{**}.
- 56 ก้องเกียรติ : ไทยอังกฤษเหมือนกันkhlap^{**}.
- 57 พืชกรหญิง : lch:^{**}.
- 58 พืชกรซาย : ไทยอังกฤษเหมือนกัน! พ่อเป็นอะไรha?.
- 59 ก้องเกียรติ : พ่อเป็นเด็กชั้นนำรี่ha?^{**}.
- 60 ((นักดูแลรีรักคล่อง ผู้ช่วยในห้องส่างการค))
- 61 พืชกรซาย : ?o:j^{**}.
- 62 พืชกรหญิง : ติ๊กชั้นนำรี่! ติ๊กka?^{**}, หัว, หัวไม่เหลื่อมเลี้ยง, ออกนาหัวก่อน
ธรรมชาติ, z:::^{**}, ไม่, ตกลงเป็นไทยอังกฤษรีบekha?^{**}?

- 84 ก้องเกียรติ : ป่าha?⁴⁵, เป็นเจนkhap⁴⁵. ((หัวเราะ))
- 65 ผู้คนหรือกลอง : ((นักดนตรีร้องกลอง))
- 66 ผู้ก้ารชาต : จีนอย่างkhap⁴⁵. ((หัวเราะ))
- 67 สำรอง : เงยหนานเป็น, น้องพนจะเอ่นมุขล้อ,
- 68 [มีจีนอย่างนี้].
- 69 [ผู้ชนในห้องส่งการต]
- 70 ผู้ก้ารชาต : ni:⁴¹ ni:⁴¹ ni?⁴¹, ni:⁴¹ tha⁴¹ คุณไม่khonia⁴¹ na?⁴⁵,
- 71 น่าให้na?⁴⁵ เนื้อ.
- 72 สำรอง : นะ, หอยคริมนิ้ง, ?a?⁴¹, [มีจีนอย่างนี้].
- 73 ผู้ก้ารชาต : [เหลือบดู].
- 74 โนเรนท์ : มีจีนกว้างดึง, จีนผักเคลน้ำ, จีนผักกาดขาว,
- 75 ((นักดนตรีร้องกลอง))
- 76 ทุกคนเข้าลับ))
- 77 ผู้ก้ารเดิง : เดือด เดือด, lew⁴⁵ นันเข้าห้องไหนเหอะ.
- 78 สำรอง : wo:j³¹³!
- 79 ผู้ก้ารชาต : ?o::⁴¹!
- 80 ผู้ก้ารเดิง : จีนผักเคลน้ำ,
- 81 สำรอง : ?o⁴¹ ho:³³, เจี๊ni⁴¹, ความรู้สึกช้า
- 82 จีงๆga?⁴⁵ เนื้อ.
- 83 ((นักดนตรีร้องกลอง ทุกคนหัวเราะ))
- 84 ผู้ก้ารเดิง : ((ยังก้าหน้างๆอยู่)) อย่างไร.
- 85 ผู้ก้ารชาต : khui:³³ พักมันจะมีผักกว้างดึง, ((หัวเราะ)) พักเคลน้ำ, =
- 86 ผู้ก้ารเดิง : ?o:⁴⁵.
- 87 ผู้ก้ารชาต : = ((หัวเราะ))
- 88 ผู้ก้ารเดิง : ใจ ใจ ใจ เช.
- 89 ผู้ก้ารชาต : เอ้าอัง, เข้าใจอัง?
- 90 ผู้ก้ารเดิง : เข้าใจล้อ, เข้าใจเล็ก. ((หัวเราะ))

- 91 ช้ำງ : ho:::³⁵.
- 92 ជីករម្យ : ?o:::⁴⁴⁵, តាម។
- 93 ចារ៉ា : ជីករ [អនុគម្រោងនៃប្រព័ន្ធអាស៊ា, និងដៅវិទ្យាល័យ, និងរោងភេទ]
- 94 ជីករណុង : ((ពារម្បាចូលិច))
- 95 ចារ៉ា : =nhac?:³³ ma?⁴¹.
- 96 ((ដឹកជញ្ជូនរួមមួយនៃក្នុងពួកសារ))
- 97 នរោង : kɔ?⁴¹ ដែងតិក។
- 98 ជីករណុង : ?ɔ?:³³, ឬ, ឬ, [ឯអំពីខ្លួចខ្លាង ko?³⁵].
- 99 ជីករម្យ : ?ap?⁴¹, ឃើងឃើងកេរឡើង. ឃើងឃើងកេរឡើង.

សាលាដែនិទ្ទេ
សាលាដែនិទ្ទេ
សាលាដែនិទ្ទេ

บทสนทนาที่ 8 "นักร้องหน้าใหม่" มีความยาว 6 นาที 25 วินาที

สถานการณ์สื่อสาร เป็นส่วนหนึ่งของการพูดคุยในรายการวิทยุ

เหตุการณ์สื่อสาร การสนทนาเป็นไปกับผู้ร่วมสนทนา 3 คน ได้แก่ ศีเจ สำราญ สองหนิง และฉาน เป็นการสนทนาที่เกิดขึ้นในห้องอัครายการวิทยุ codec ของหนึ่งชิ้ง เป็นนักร้องหน้าใหม่ได้รับเชิญมาพูดคุยในรายการ ฉานซึ่งเป็นผู้จัดการส่วนตัวของสองหนึ่ง ได้ติดตามมาด้วยและถูกตีเจสำราญซักถามหนึ่งครั้ง จึงได้มีโอกาสเป็นผู้พูดคุย ศีเจสำราญ มีเป้าหมายที่จะทำความรู้จักและทราบความเป็นมาของสองหนึ่ง ซึ่งผู้พิสูจน์รายการก็จะได้รู้จัก และทราบไปพร้อมกันด้วย ชีวิตและความเป็นมาของสองหนึ่งจึงเป็นหัวเรื่องหลักในการพูดคุย codec ผู้พิสูจน์ได้แก่ การเป็นครูสอนเปี๊ยโน เด็กที่มาเรียนเปี๊ยโน หวานที่ลูกศิษย์ ให้สองหนึ่ง การเขียนเพลง การนำเพลงที่เขียนไว้ไปเสนอขายบริษัทเกป เนลงของนักร้องอีนๆซึ่งเป็นผลงานการประพันธ์ของสองหนึ่ง และการหันเหลี่ยมมาเป็นนักร้อง มีการพูดข้อนี้กันอยู่เสมอ

วัจกรณการสื่อสาร วัจกรณที่ปรากฏส่วนใหญ่จะเป็นการซักถาม และการเล่าความ วัจกรณอื่นๆที่ปรากฏได้แก่ การอธิบาย และการพูดเจ็บหอบก็อ

เนื้อหาพูดคุยกันไปสักพักหนึ่ง ก็ได้มีการหยุดพักเพื่อถ่ายทอดเสียงโฆษณา หลังจากนั้น จึงพูดคุยกันต่อ

- 1 ศีเจสำราญ : ตอนนี้เรา ເຂົ້າ⁴¹ มาก็กันต่อ la⁴¹ khlap⁴⁵. ในกรณีที่เป็นคุณครูสอนเปี๊ยโน hi:5⁴¹, เป็นยังไง ha?⁴⁵, มีประสบการณ์อะไรซักๆกับการ, พบกับนักเรียนหลากหลายประเทศบ้างมั้ย khlap⁴⁵.
- 2 สองหนิง : สนุก ha?⁴¹, เด็กเดามุขเสมอ.
- 3 ศีเจสำราญ : la:⁴⁵ ha?⁴⁵.
- 4 สองหนิง : นุกເຂົ້າ.
- 5 ศีเจสำราญ : ?aw⁴¹ นักว่ามา, นาเรียน ni⁴¹, เดี๋ยวจะเรียนร้อด,
- 6 สองหนิง :
- 7 ศีเจสำราญ : ?aw⁴¹ นักว่ามา, นาเรียน ni⁴¹, เดี๋ยวจะเรียนร้อด, [เดี๋ยว = ?aw:j⁴⁵, =
- 8 สองหนิง :
- 9 ศีเจสำราญ : = ก้าว, จะ, ไม่มีเงียหรือ khlap⁴⁵.
- 10 สองหนิง : = ((ทำเสียงครางแล้วหัวเราะ)) ไม่มีเงีย khla?⁴¹.

- 39 ဓូងអ៊ីង : =តួយទេរាយ, កែវកុនការសោនគេក, lcw⁴⁵ kɔ:⁴¹, ទានអីនី= lcw⁴⁵ (?)
- 40 គីមស្រារាតុ :
- 41 ឌូងអ៊ីង : =អូកីវាសាទិល់ខែង, នូងវិកាតុវិក, wārəkət̚ həy⁴⁵ វារេដឹកអុមិយ៉ាង.
- 42 គីមស្រារាតុ : ?ɔ:³⁵.
- 43 គីមស្រារាតុ : អីងគុមុងអីងhəy⁴⁵, នីវាតែបីនគុកក្បុកុណីhə?⁴⁵, វេតសោនបីនnia⁴⁵.
- 44 ឌូងអ៊ីង :
- 45 ឌូងអ៊ីង : ខេត, ləkha?⁴¹.
- 46 គីមស្រារាតុ : ?e?⁴⁵, ឯុ ឯ, ləi niem គីមគីមទីវិវាទna?⁴⁵. គុមានha?⁴⁵, គុម= ((ពាក្យរាយ))
- 47 ឌូងអ៊ីង :
- 48 គីមស្រារាតុ : =អីកការha?⁴⁵, គុមចិនិនីhə?⁴⁵, វាគុ, ləi?³⁵ នីវុក khap⁴⁵.
- 49 ឌូងអ៊ីង :
- 50 ឃាន : ឯុ, ləi kɔ?⁴¹ khap⁴⁵.
- 51 ឌូងអ៊ីង : ləi kə?.
- 52 ឌូងអ៊ីង : ləi khə? ((ពាក្យរាយ))
- 53 គីមស្រារាតុ : ləi khə?⁴⁵. ləi kɔ?⁴¹ ləi khə?⁴⁵ khap⁴⁵. ((ពាក្យរាយ))
- 54 ឃាន : ləi khə?⁴⁵. ləi khə? ((ពាក្យរាយ))
- 55 គីមស្រារាតុ : ឬ, ឯុករើយកិបុប, ឯុ,-ləi khə?⁴⁵, ភាសាអាគារឡើបី reonnia⁴¹, ឯុhə?⁴⁵.
- 56 ឌូងអ៊ីង : ləi khə?⁴⁵. ខេត, ləi khə?⁴⁵ nia⁴¹, ləi khə?⁴⁵.
- 57 ឌូងអ៊ីង : ləi khə?⁴⁵. ខេត, ləi khə?⁴⁵ nia⁴¹, ləi khə?⁴⁵.
- 58 គីមស្រារាតុ :
- 59 ឌូងអ៊ីង : =បីន, ləi khə?³⁵, គីមកិចនីការីនាមីលីនីនការ, កំហុកអុលប់,
- 60 ឌូងអ៊ីង : អីងមេនវាគ្រូប, ləi khə?³⁵ ឯុវីរអីងមេន, គោរះឯុវីរីនីនការីនីនការ, កំហុកអុលប់
- 61 គីមស្រារាតុ : ?ɔ:³⁵.
- 62 ឌូងអ៊ីង : =អីងឯុងឯុងត៉ា, ləi khə?³⁵ ឯុវីរអីងមេន, ləi khə?⁴¹ ឯុ, គីម=
- 63 គីមស្រារាតុ : ?ɔ:³⁵.
- 64 ឌូងអ៊ីង : =អូកជិមិគីនីhə?⁴¹ គីមិធមិនីនីនាមីតី, ləi khə?³⁵ ឯុវីរកំហុក.
- 65 គីមស្រារាតុ : ?ɔ:³⁵ ឯុវីរកំហុក.
- 66 ឌូងអ៊ីង : ləi khə?³⁵, ឯុវីរកំហុក.
- 67 ឌូងអ៊ីង : ləi, គោរះឯុវីរកំហុកត៉ា, ləi khə?³⁵ ឯុវីរកំហុក.

- 68 តីខ្សោរាតុ : ឃនវា^៩ កែបកពេនដុង nia^១ na?^{៤៥} khap^{៤៥}, នៅឯ= ((ព្រោះ))
- 69 ធមៗអីនេះ :
- 70 តីខ្សោរាតុ : = lə?^១ khap^{៤៥}, ឃនវាដីជាកតុកតិមិតុក na?^{៤៥} khap^{៤៥}.
- 71 ?o^១ bo^{៣៥} ឥកគិចយំគុណនីគោរម្យបុរី, វាទូនេនីដីនាបើបកពេន
- 72 ឱ្យបើរិះរួម na?^១ នឹងវា. ឯុទ្ធនវាទា, នៅ, បើនជាពីរិយាល័យសូនបើរិះ
- 73 ធមៗអីនេះ :
- 74 តីខ្សោរាតុ : = ឈូន nia^១ na?^{៤៥} khap^{៤៥}, ឬ, បើនដឹង ឱ្យមានឱ្យ, tcmu^{៣៥}=
- 75 ធមៗអីនេះ :
- 76 តីខ្សោរាតុ : = ឱ្យបើរិះរួម khap^{៤៥}. ធមៗអី.
- 77 ធមៗអីនេះ : kɔ::^១, ធមៗអីនេះពេត់លេងកូងដីខ្លាស់ខ្លាស់, [ខ្លាស់ខ្លាស់] ?ɔ::^{៣៥}, ធមៗអី
- 78 តីខ្សោរាតុ :
- 79 ធមៗអីនេះ : = ឱ្យកុន,
- 80 តីខ្សោរាតុ : = ឱ្យកុន, ខ្លាស់ខ្លាស់.
- 81 ធមៗអីនេះ : ឱ្យ kha?^១. ឱ្យកុនខ្លួន. ləw^{៤៥} kɔ::^១, ឱ្យកុនបារីរុញកុនមា,
- 82 ឱ្យកុន kɔ::^១ ឱ្យកុន, bɔj^{៤៥} mənkina?^{៤៥}, ឱ្យកុនបារីរុញបុរី, បើនខ្លាស់ខ្លាស់
- 83 ឱ្យកុន ha?^{៤៥}. ləw^{៤៥} kɔ?:^១, ឱ្យ, = ha?^{៣៥}.
- 84 តីខ្សោរាតុ :
- 85 ធមៗអីនេះ : = ឱ្យកុនទីនាវេងបិចកតិច, ləw^{៤៥} ឱ្យកុនទីទំនួនទីទំនួនបាប្រឈម្មានមុនបាប្រឈម្មាន
- 86 តីខ្សោរាតុ : khlap^{៤៥}.
- 87 ធមៗអីនេះ : = ឱ្យកុន, ru:slipbenunj^{៤៥}, បិចកុនបារកចំឡុង, ខ្លាស់ខ្លាស់
- 88 តីខ្សោរាតុ : ?m:u^{៤៥}.
- 89 ធមៗអីនេះ : = ឱ្យកុនរួមលេង. ha?^១.
- 90 តីខ្សោរាតុ : ((ព្រោះ)) ឱ្យកុនកុងមិនមែន ha?^{៤៥}, ខ្លាស់ខ្លាស់
- 91 តីខ្សោរាតុ : តីខ្សោរាតុមានចំណាយការ, ha?^១ ឱ្យកុនមិនមែនកុងមិនមែន
- 92 ធមៗអីនេះ :
- 93 ធមៗអីនេះ : ha?^១, ឱ្យកុនមិនមែន
- 94 តីខ្សោរាតុ : ləsi^{៣៥} khap^{៤៥}, ឱ្យកុន ha?^១, ឱ្យកុនមិនមែន

- 95 គីឡេសារាតុ : = khap⁴⁵, [នៅក្នុង, តិនតារ. ?a?⁴¹, ha?⁴⁵, kɔ?⁴¹ lɛj³³ មួយ=
- 96 ធមៗអីនឹង : [((ព័វរោច))
- 97 គីឡេសារាតុ : = តិនតារ. →
- 98 ធមៗអីនឹង : → មួយ.
- 99 គីឡេសារាតុ : ?ɛ:⁴¹, lɛw⁴⁵ ការងារពី ha?⁴⁵, ធមៗនីន.
- 100 ធមៗអីនឹង : kɔ:⁴¹ មួយចុណីដីខ្លួន kɔ?⁴¹, ឲ្យប្រតិការ, ធមៗនីន។ ឯករាជកិច្ច =
- 101 គីឡេសារាតុ :
- 102 ធមៗអីនឹង : = សែនសៀល, ការងារទីផ្សេង, ឲ្យសែនសៀល, ឲ្យប្រតិការ, សែនសៀលជាពិស់នៅក្នុង,
- 103 គីឡេសារាតុ :
- 104 គីឡេសារាតុ :
- 105 ធមៗអីនឹង :
- 106 ធមៗអីនឹង :
- 107 ធមៗអីនឹង :
- 108 ធមៗអីនឹង :
- 109 គីឡេសារាតុ :
- 110 ធមៗអីនឹង :
- 111 ធមៗអីនឹង :
- 112 គីឡេសារាតុ :
- 113 គីឡេសារាតុ :
- 114 ធមៗអីនឹង :
- 115 ធមៗអីនឹង :
- 116 ធមៗអីនឹង :
- 117 គីឡេសារាតុ :
- 118 គីឡេសារាតុ :
- 119 ធមៗអីនឹង :
- 120 គីឡេសារាតុ :
- 121 ធមៗអីនឹង :
- 122 ធមៗអីនឹង :

- 123 มองหนึ้ง : เอาก็มองหนึ้งก้าวไปเมืองตัวเองด้วยตัวว่า.
- 124 ดีเจส่าราด : ได้เลือก khap⁴⁵.
- 125 มองหนึ้ง : kɔ::⁴¹, หลังจากนั้นมาต่อจะเป็นอันซึ่งรักเชอ, หนูกระปุก, =
?ะะะ³³.
- 126 ดีเจส่าราด :
- 127 มองหนึ้ง : = ləw⁴⁵ kɔ⁴¹ เป็นตอบทางของหนุคลาฯ รีคง, ที่เป็นท่านองค์ด้วย.
?ะะะ³³.
- 128 ดีเจส่าราด :
- 129 ดีเจส่าราด : 2o⁴¹ bo³⁵, ทุกเพลงยิ่มหมดแลยก khlap⁴⁵. ləw⁴⁵ ก้า
ยังไง, เอ้อ, - ləw⁴⁵ เริ่มต้นที่จะมีความคิดเป็นนักร้องเป็นเจ้าของ
อัลบัมเอง, เมื่อไหร่ khap⁴⁵.
- 130 ดีเจส่าราด :
- 131 ดีเจส่าราด :
- 132 มองหนึ้ง : ตอนนี้ kha?⁴¹.
- 133 ดีเจส่าราด : ใครเอ่ย.
- 134 มองหนึ้ง : พี่ๆ วิษณุ kha?⁴¹.
- 135 ดีเจส่าราด : หลังจากที่ไปส่องเพลง ให้กับพี่เค้า, ləw⁴⁵ เกิดเค้าอยู่ [ยังไง.
ha?⁴¹. khə:³³ มัน
- 136 มองหนึ้ง :
- 137 ดีเจส่าราด : ห้องร้องรักษ์ให้เข้ากับลง, ləw⁴⁵, พอร้องไวก็ พี่ๆ บอ, 2xj⁴¹ =
khap⁴⁵.
- 138 ดีเจส่าราด :
- 139 มองหนึ้ง : = ที่-aisi⁴¹, kɔ?⁴¹, kɔ?⁴¹ พด, kɔ?⁴¹ kɔ?⁴¹ la j³³ นกว่า=
- 140 ดีเจส่าราด :
- 141 มองหนึ้ง : = แกกพูดอีก, 2o⁴¹ นิกว่าแกกพูดเรื่องอื่นเกือบเป็นปี, แก kɔ?⁴¹ พดจริงๆ.
- 142 ดีเจส่าราด :
- 143 ดีเจส่าราด : ləw⁴⁵ kɔ⁴¹ la j³³ เริ่มต้นก้า [จริงๆ,
ha?⁴¹. kɔ⁴¹ เริ่มก้า.]
- 144 มองหนึ้ง :
- 145 ดีเจส่าราด : ความรู้สึกครั้งแรกแลยก khap⁴⁵, ก็คุยกับตัว สุริยะประทีป
- 146 ชวน, ให้นาเป็นนักร้อง khə?⁴¹, ชอบนั้น, เอ้อ, มีความลับสนุนวุ่นวาย
- 147 ดีเจส่าราด :
- 148 มองหนึ้ง :
- 149 ดีเจส่าราด : = ตอนนี้.
- 150 มองหนึ้ง : = ha?⁴¹, ไม่เอาเจย. ((หัวเราะ))

- 151 គីឡូរាតូ : cc: ۳៥, l: ۳៥ ha? ۴៥, ពុនិនា, អ៊ីវិគេគេយា
[មាតក.=
ឱ្យ.]
- 152 ធមៗអីនៅ :
[ឱ្យ.]
- 153 គីឡូរាតូ : =ឧប្បាហកិត្តលិនីវា ឬកំហែ khab? ۴៥. កើតឡាក់
[ឧប្បាហប? ۴៥].
- 154 ធមៗអីនៅ :
[ឱ្យ.]
- 155 ឯម, ឯម្ភីតិកសុខិត្ត ha? ۴៥, [វា, វា ីវិតុជាតួងមាមយោងដឹង, =
? ឃេះ ۳៥].
- 156 គីឡូរាតូ :
[? ឃេះ ۳៥].
- 157 ធមៗអីនៅ : =អីវាណាម្ភីម្ភី, ឯម្ភីតិកទាំងនៅក្រោម, [ឃុះកិងទិន្នន័យផ្ទាញ ឯ? ឃេះ ۳៥] =
? ឃេះ ۳៥].
- 158 គីឡូរាតូ :
[? ឃេះ ۳៥].
- 159 ធមៗអីនៅ : =na? ۴៥ ha? ۴៥.
lcw ۴៥ kɔ? ۴៥, ឯម្ភីក់, =
- 160 គីឡូរាតូ : khlap ۴៥ khlap ۴៥.
- 161 ធមៗអីនៅ : =ssang īng kɔ? ۴៥ ឯម្ភីក់, ឯម្ភីក់. lcw ۴៥ kɔ ۴៥ ឯកដកឯង, khem: ۳៥ ឯណា=
? ឃេះ ۳៥].
- 162 គីឡូរាតូ :
[? ឃេះ ۳៥].
- 163 ធមៗអីនៅ : =រឿនឈាមវា, រឿនឈាមពីរឈាមពង្រីក, lcw ۴៥ ឯកចុណ្យមាតក,
164 [ឯកចុណ្យមាតក īw ۴៥ កើតភាព, ឯកចុណ្យ, កើតភាព, កើតភាព, កើតភាព, =
165 គីឡូរាតូ : khlap ۴៥.
cc: ۳៥.
- 166 ធមៗអីនៅ : =កើតវីវី, lcw ۴៥ kɔ? ۴៥, ឯកចុណ្យឯកធមៗអីនៅក្នុងគុណី, tc ۴៥
- 167 thi ۳៥ ni ۴៥ ឯកកើតវីវីកំហែ īw ۴៥ ឯកវីវីកំហែ, ឯកវីវីកំហែ, ឯកវីវីកំហែ
168 ឯកចុណ្យកើតភាព.
- 169 គីឡូរាតូ : ឯករារីកាសុខិត្ត nia ۴៥ ha ۴៥, ឯកចុណ្យឯកធមៗអីនៅ
170 ឯកវីវីកំហែ khab? ۴៥, ឯកធមៗអីនៅក្នុងគុណី, ឯកធមៗអីនៅក្នុងគុណី,
171 ? ឃេះ ۴៥, ឯកធមៗអីនៅក្នុងគុណី, ឯកធមៗអីនៅក្នុងគុណី, ឯកធមៗអីនៅក្នុងគុណី,
172 ឯកធមៗអីនៅក្នុងគុណី, ឯកធមៗអីនៅក្នុងគុណី.
- 173 ធមៗអីនៅ :
[((ត្រារេប)) ឯម្ភីតិក kha? ۴៥.
- 174 គីឡូរាតូ : cc: ۳៥, ឯម្ភីតិកនាគារ [ឯណានីម្ភីតិក khab? ۴៥, ឯណានី kɔ? ۴៥ ឯកទីវីប៊ី=
175 ធមៗអីនៅ :
[ឱ្យ.]
- 176 គីឡូរាតូ : = na ۴៥ ha ۴៥.
- 177 ធមៗអីនៅ : phɔ? ۴៥ wa: ۴៥ ឯកធមៗអីនៅ īw ۴៥ ឯកធមៗអីនៅ īw ۴៥ ឯកធមៗអីនៅ.
- 178 គីឡូរាតូ : cc: ۳៥.

- 179 ဓូងអីនំ : kɔ?⁴¹, kɔ?⁴¹ ឬតិកវាទោរាប់រាយនាមីតែកើតិតិនី, [តោចខ្លួច=
tc²¹ ី],
- 180 គីឡូរាតុ :
- 181 ဓូងអីនំ : =តិនីកីរីជារាមីរី.
- 182 គីឡូរាតុ : tc²¹ ប្រគារលេងកីហើសសិន្ធី, កែវណាកតាយបៀនឯណី ni²¹ ិដ, [ឡូ. នីតិតិនីដីនីដី=
ni²¹ ិកបា?]²¹.
- 183 ធម៌លេងកីន្តិតិតាកតាយីតិគិនីទៅរាជរាជ. នីតិតិនីដីនីដី=
- 184 ឌូងអីនំ :
- 185 គីឡូរាតុ : =គីឡូរាតុ. តួងគុណធនអីនំកោដី tc²¹ សាមារកតាមកម្មធនអាមីតិ.
- 186 ឌូងអីនំ : ឈីម.
- 187 គីឡូរាតុ : o:p³³ la²¹ khab⁴⁵, វិនិពីការងារអីនីមួយីថាគារ khab⁴⁵,
- 188 ឃីលីខាក់, ឈីម, ឈីមុបុណ្ណោះកុម្ភិ, ឈីមុរីរីរីរីរី.
- 189 ឌូងអីនំ : o:p³³, kɔ?⁴¹, kɔ?⁴¹ វិនិពីការ, ((ពីរាជ)) នាមីនី,
- 190 ឃីលីខាក់. ((ពីរាជ))
- 191 គីឡូរាតុ : ឱ្យិកការកំបានឱ្យិកការ plak⁴⁵ khlap⁴⁵, ឱ្យិកការកំបាន,
- 192 ឱ្យិកការកំបាន pla?⁴⁵ ha?⁴⁵.
- 193 ឌូងអីនំ : វិនិពីការឱ្យិកការកំបានឡើយ. [ឌូងគិតិ. ((ពីរាជ))]
- 194 គីឡូរាតុ :
- 195 ka?⁴¹ ឈីម. ((ពីរាជ)) lcp⁴⁵ គុណធនកីរីបៀនឯកីង khab⁴⁵.
- 196 ឌូងអីនំ : គុណធនកីរី kɔ?⁴¹ ឱ្យិកការកំបានឱ្យិកការ.
- 197 គីឡូរាតុ : ((ពីរាជ)) ឲកិយការ,
- 198 ឌូងអីនំ : ឲកិយការ, ឈីមិនី, ឃីលីខាក់, ឱ្យិកការ, ឈីម, o:p³³ ឈីមុបុណ្ណោះ.
- 199 គីឡូរាតុ : កំបានឱ្យិកការ ha?⁴⁵, ឱ្យិកការ, ឈីមិនី, ឈីម, ឱ្យិកការ
- 200 ni:⁴¹, ឈីម, kɔ?⁴¹ ឱ្យិកការឱ្យិកការ, tba⁴¹ ឱ្យិកការ=
- 201 ឌូងអីនំ :
- 202 គីឡូរាតុ : =ផ្លាត tchaj⁴¹ maj⁴⁵ ha⁴⁵, គុណធនកីរីឱ្យិកកីរីបៀនឯកីងឱ្យិកការ
- 203 na?⁴⁵ ha⁴⁵, ឱ្យិកការ.
- 204 ឌូងអីនំ : ឱ្យិកការ.

- 205 ពំងអ៉ីង : kɔ::^{۱۱}, នាមជាបៀនដែលកីឡូនក្រុត់ការងារ,
- 206 គោគុណាgia^{۱۲}, kɔ?^{۱۳}គឺតិចបានបាន, ហើយមែនលេងខ្សោយនិរាង
- 207 ស្រួល, ដីនីមួយៗត្រូវបានលេងនាមគីឡូនក្រុត់ការងារ,
- 208 គីឡូនក្រុត់ការងារ : ?hɔ::^{۱۴}.
- 209 ពំងអ៉ីង : = law^{۱۵}ការសែនការរៀងចក្ខុវិញ្ញុ, មានគីឡូនក្រុត់ការងារ=
- 210 គីឡូនក្រុត់ការងារ : ?ɔ::^{۱۶}.
- 211 ពំងអ៉ីង : =បែន្តី, នៅ, គីឡូនក្រុត់ការងារ, ទេរីនីត.

សាលាដំបូង
ជុំផាលករណីម៉ោង
សាលាដំបូង

บทสนทนากำก 9 "ເສືອດາຍ" ມີຄວາມຍາວ 2 ນາທີ

ສົດານກາຣຜົດສ່າງ ເປັນກາຣຫຼຸດຄອຍກາງຮກຮັບກິນຮາຍກາຣວິກຫຼຸດ

ເຫັນກາຣຜົດສ່າງ ກາຣສົດານການປະກອບດ້ວຍຜູ້ວ່າມ່ວນສົດານ 2 ດົນ ໄດ້ແກ່ ຕີເຈັ້ອຂອງ ແລະ ຄວິສີ່ງເປັນນັກຮ້ອງ ເປັນກາຣສົດານເພື່ອແລກເປົ່ອຍືນຂ້ອນນູ້ ທີ່ວ່າເຮືອງໃນກາຣສົດານ ປະກອບດ້ວຍເຮືອງເໜັງທີ່ຄວິສີ່ງໄດ້ໄປວ່າມ່ວນງານປະກາສົມລວງວັດສໍາຫັບຜູ້ນີ້ແລງນັດເລັນກາງ ດ້ວຍຄົນທີ່ ເຫັນກາຣຜົດນຽມຮ່າຍກາສກາຍໃນງານດັ່ງກ່າວ ແລະ ກາຣປັບຄວິສີ່ງໃນໄດ້ໄປວ່າມ່ວນ ດັ່ງກ່າວຄ້າຍກາຣໃຫ້ຮ້ອງເຫັນໃຫ້ຝຶ່ງ ມີກາຣຫຼຸດຂ້ອນກັນເປັນຮະຍະ

ວັນກາຣນກາຣຜົດສ່າງ ວັນກາຣນທີ່ປ່າກອງສ່າງໃຫ້ຈະເປັນກາຣສັກຄານ ແລະ ກາຣເຈົ້າຄວາມ ວັນກາຣນອ່ານາກທີ່ປ່າກອງໄດ້ແກ່ ກາຣນອກໃຫ້ກ່າວ

1 ຕີເຈັ້ອຂອມ : ວັນໜີ, ພົມຄວິສີ່ງໄນ້ໄປ a³³ kha?⁴⁵.

2 ຄວິສີ່ງ : hō:³⁵, ເສືອດາຍນາກະລອກkhap⁴⁵.

3 ຕີເຈັ້ອຂອມ : ?m:⁴⁴⁵ ທ່ານ kha?⁴⁵. — Z

4 ຄວິສີ່ງ :

5 ແຄນປັສກ້າວ khap⁴⁵ phom³⁵.

6 ຕີເຈັ້ອຂອມ : ?o:⁴⁵, [ພົມຄວິສີ່ດົມແຄນປັສກ້າວ. ຖໍ່ໃຫນ kha?⁴⁵.] Z

7 ຄວິສີ່ງ : kō⁴¹, Z ທຶນໜ້າລ້ອສືບປາກ

8 khap⁴⁵ phom³⁵.

9 ຕີເຈັ້ອຂອມ : ?o:::³⁵³, [ຖໍ່, kō⁴¹ ເພີ້ງກັບນາໄລເນື້ອ hō?⁴⁵.] Z

10 ຄວິສີ່ງ : kō⁴¹ ເພີ້ງກັບນາໄລເນື້ອ hō?⁴⁵. Z

11 ຕີເຈັ້ອຂອມ : ?o:³⁵, ເພີ້ງກັບ

12 ນາໄຄ, kō⁴¹ lōj³³ ໄນກັນໃໝ່ນັ້ອ kha?⁴⁵. Z

13 ຄວິສີ່ງ : Z ໃກ khap⁴⁵. [ເສືອດາຍ = kha?⁴¹.]

14 ຕີເຈັ້ອຂອມ :

15 ຄວິສີ່ງ : = ໄນກັນວ່າເປັນໄງ້ໜ້າງ hō?⁴⁵, ວັນ m.

16 ຕີເຈັ້ອຂອມ : ?u:::j⁴⁵, ດົນໄກະນາແລ້ວແປປ =

- 17 គីឡូន : = kha?⁴¹ ធម្មគីឡូន kha?³⁵. ប្រាមាមតានមេដី kha?⁴¹, ləw⁴⁵ kɔ:⁴¹; =
- 18 គីឡូន : ?o:⁴¹.
- 19 គីឡូន : = eo:, _ រើលវិកាបុណ្យី kha?⁴¹, ឬអេអីន, េែ, គ្រាប់ដំឡា.
- 20 គីឡូន : ((ព្រៃន)) ឯមិចិត្តគីឡូនទៅទៅ, ឧបនប្រាមបាបីរាយកិច្ចការដី.
- 21 គីឡូន : ((ព្រៃន))
- 22 គីឡូន : = កិត. ((ព្រៃន)) tc⁴¹ ឯងិតគីឡូន, សិលិតាទីចិត្តខីរីនាមីប
- 23 na?⁴⁵ kha?⁴⁵, ?m::⁴¹, សិលិតាទីចិត្តខីរី.
- 24 គីឡូន : khap⁴⁵. khap⁴⁵.
- 25 tha:⁴¹, tha:⁴¹ ឯកហនិង kɔ:⁴¹ ឯកហនិង na?⁴⁵ khap⁴⁵. គ្រាប់
kha:⁴¹.
- 26 គីឡូន :
- 27 គីឡូន : = ne:, សិលិតាទាករ pbo⁴⁵ គ្រឹងកិច្ចការដំឡា ឬមាមតាន.
- 28 គីឡូន :
- 29 ឯកហនិង kha?⁴⁵. ឯកហនិង kha?⁴⁵.
- 30 គីឡូន : ?ɔ:³⁵, ឯកហនិង kha?⁴⁵.
- 31 khap⁴⁵.
- 32 គីឡូន : ?ɔ:³⁵, ឯកហនិង khap⁴⁵ ឯកហនិង kha?⁴⁵.
- 33 គីឡូន : kɔ?⁴¹, ឯកហនិង khap⁴⁵, ឯកហនិង khap⁴⁵.
- 34 គីឡូន : kha:⁴¹,
- 35 kɔ?⁴¹ ប្រាមាមតានមេដី, ləw⁴⁵ គ្រាប់ឯកហនិង kha:⁴¹.
- 36 គីឡូន : no:³⁵, យោបាយការខិត ha?⁴⁵.
- 37 គីឡូន : សិលិតាទាករ. pbo?⁴⁵ wa:⁴¹ [ឯិន, _ បើន, _ =
mc:³⁵ សិលិតាទាករ.
- 38 គីឡូន :
- 39 គីឡូន : = បើនឯកហនិង kha?⁴⁵, ឯិន, បើន, ឯិនកូតុ, _ គ្រាមបាបី, _ បើន, បើន
- 40 គីឡូន : គ្រឹងកិច្ចការដំឡា kha?⁴⁵ ធម្មគីឡូន kha:³⁵, kha?⁴¹, ləw⁴⁵ kɔ:⁴¹ =
?ɔ:³⁵ khap⁴⁵.
- 41 គីឡូន :
- 42 គីឡូន : = រោបីជប្រុទិនប្រាមាមមិក, តីនុងខិត kha?⁴¹. kha?⁴¹, khap⁴⁵.
- 43 គីឡូន :

- 44 គីឡូនេះ : = lcw⁴⁵ kɔ?⁴¹ ដឹងអីគឺកួតុខាងនៅក្នុង, ម៉ោងអូកឱ្យចិត្តតាម kha?⁴¹ ឯករាស.
- 45 : ?a:⁴⁵, ដើមតាមទៀតវិសាន់បាប័ណ្ណេយៈ.
- 46 គីឡូនេះ : ?a:p³³.
- 47 គីឡូនេះ : ?a:³³. អីដឹងខ្លួនឯករាស?, ការាំងខ្លួនឯករាស?.
- 48 គីឡូនេះ : a:ŋ³³.
- 49 គីឡូនេះ : ប្រុង, ប្រុប kha:⁴¹. ប្រុបឯករាស.
- 50 គីឡូនេះ : ((កាំសើងអូន)) ប្រុបចិង la³³ kha:p⁴⁵.
- 51 គីឡូនេះ : ប្រុបចិងឱ្យគីឡូនេះ, វិធីកីឡូនេះរៀងឡេង អីដឹងឡើងតីកវានីមួយក្នុង kha?⁴⁵. ឯករាស=
- 52 គីឡូនេះ :
- 53 គីឡូនេះ : = kha:³³, អីដឹងអីមួយក្នុង kha?⁴⁵, គុណន.
- 54 គីឡូនេះ : ?o³³ អីដឹងអី⁴¹ អីដឹងអីមួយក្នុង khap⁴⁵.
- 55 គីឡូនេះ :
- 56 អីដឹងអី⁴¹ អីដឹងអី³³ អីដឹងអី⁴⁵ បែនិយត្តន៍វិជ្ជាហាត់.
- 57 គីឡូនេះ : ba:³³? ((ធម្មី ឬអំពារាបាត់គីឡូនេះឯធម្មី ឬអំពារាបាត់វារូច្ច្រឹត))
- 58 គីឡូនេះ : អីដឹងអី⁴¹ អីដឹងអី³³ អីដឹងអី⁴⁵.
- 59 គីឡូនេះ : ((ឯកធម្មីថា "បែនិយត្តន៍" បែនិយត្តន៍ឡេង)) ?o:³³, វិធី khap⁴⁵.
- 60 អីដឹងអី⁴¹ អីដឹងអី³³ អីដឹងអី⁴⁵. ((ធម្មី ឬអំពារាបាត់))
- 61 គីឡូនេះ :
- 62 អីដឹងអី⁴¹, ?a?⁴¹.
- 63 គីឡូនេះ : វិធី khap⁴⁵ phom³³.
- 64 គីឡូនេះ : វិធី គីឡូនេះ បាប័ណ្ណេយៈ? kha?⁴⁵.
- 65 គីឡូនេះ :
- 66 គីឡូនេះ : ((បិតិបិនិយត្តន៍ គិតវិនាប់ឡេងបែនិយត្តន៍ឱ្យកិត្តិយាទាចុងឱ្យធម្មី)) ?a::³³,
- 67 អី kha?⁴¹, ?u:j⁴⁵ ta::j³³ lcw⁴⁵ ឯករាស kha?⁴¹, ឯកធម្មី,
- 68 គីឡូនេះ :
- 69 khap⁴⁵. ((កាំពិតិបាប័ណ្ណេយៈ. ((ធម្មី ឬអំពារាបាត់)))
- 70 គីឡូនេះ :
- 71 គីឡូនេះ :
- 72 គីឡូនេះ :

บทสนทนาที่ 10 "เลือกตั้ง" มีความยาว 3 นาที 50 วินาที

สถานการณ์สื่อสาร เป็นการสัมภาษณ์ทางโทรทัศน์ในรายการวิทยุ

เหตุการณ์สื่อสาร ผู้ร่วมสนทนาประกอบด้วยดีเจบุเรศ จำเปา และเรื่องบุญดีเจบุเรศจะเป็นผู้สัมภาษณ์จำเปาและเรื่องบุญจะเป็นผู้พูดรายงานทางบ้านตามล่าด้วยก็จะคน การสนทนานี้เกิดขึ้นในช่วงเวลาของภาระการทางเสียงเลือกตั้งผู้ว่าราชการกรุงเทพมหานครในปี พ.ศ. 2539 เป้าหมายในการสัมภาษณ์ของดีเจบุเรศคือต้องการทราบความคิดเห็นของผู้พูด รายการทางบ้านเกี่ยวกับการไปใช้สิทธิ์เลือกตั้ง การสัมภาษณ์จำเปามีความยาว 1 นาที 40 วินาที ส่วนการสัมภาษณ์เรื่องบุญมีความยาว 2 นาที 10 วินาที เรื่องการเลือกตั้งผู้ว่าราชการกรุงเทพมหานครเป็นหัวเรื่องหลักในการสนทนา และมีหัวเรื่องอื่นๆ ได้แก่ การเลือกตั้งสมาชิกสภาผู้แทนราษฎร เนื่องจากความต้องจำเปา เหตุผลของการไปเลือกตั้ง ความหมายของคำว่า "ประชาธิบัติ" การขอฟังเพลง อาชญากรรมเรื่องบุญ และการพัฒนาของกรุงเทพมหานคร มีการพูดซ้อนกันเป็นระยะๆ

วัจนะกรรณสื่อสาร วัจกรณที่ปรากฏส่วนใหญ่จะเป็นการซักถาม และการเฉลยว่า วัจกรณอนุญาติให้ไปเลือกตั้ง การอกล่าวขอ การบอกให้ก้า การสรุป การอธิบาย การแสดงความคิดเห็น การขอโทษ และการขอขอบคุณ

ตอนที่ 1 ดีเจบุเรศสัมภาษณ์จำเปา

- 1 ดีเจบุเรศ : ตอนนี้, ดีใจมั้ย ba?⁴⁵, ได้มีโอกาสเลือกตั้งศึกครั้งนี้.
[bo:⁴⁵,
- 2 จำเปา : ใช่ค่ะ
- 3 ดีใจมากเลยba?⁴¹.
- 4 ดีเจบุเรศ : เมื่อตนคุยกับเพื่อนๆ, เห็นบอกว่าได้มีโอกาสเลือกส.ส.ไปหนึ่งครั้ง
- 5 แล้ว, เป็นอย่างไรบ้าง, ถูกใจมั้ยส.ส.ที่เลือกไป.
- 6 จำเปา : ko:⁴¹, ถูกใจ ba?⁴¹.
- 7 ดีเจบุเรศ : [ถูกใจ, tchaj⁴¹ maj⁴⁵ ba?⁴⁵, lcp⁴⁵ ครั้งนี้,
- 8 นั่นเอง, ดีมองบอกกลัวba?⁴⁵ khap⁴⁵, ว่า, คราวนี้จะไปเลือกตั้ง
- 9 รีบด้วย.

- 10 តាំង : តើអី⁴¹ ឬ, [តារីខ្លះនេះ.]
- 11 គិតុបុរស : ធម្ម⁴²,] ឬដើមីតឹង ចុងក្រោយ⁴³ maj⁴⁴
- 12 ba?⁴⁵. [អីមីតឹងនេះ.]
- 13 តាំង : kha?⁴¹.] ឬ, បានកូកានូយ៉ា [kha?⁴¹.
- 14 គិតុបុរស :
- 15 ដើមីនា? ⁴⁵ khrap⁴⁵. [ឬ, នីមួយីអីនេះ ba?⁴¹. វិញ្ញាបិតេមេ =
kha?⁴¹.
- 16 តាំង : ?o:³⁸, ko?⁴¹,]
- 17 គិតុបុរស : =តាមឱ្យនាយកាំងតាំងហូកវាត់ ឬដើមីតឹងគីងឱ្យ, នីមួយីអីនេះ។
- 18 តាំង : ?o:³⁸, ko?⁴¹,]
- 19 គិតុបុរស :] ពីងក្រាបលើអីណានូយ៉ា.
- 20 តាំង : ko?⁴¹ គ្របគ្រាស ឬកិនអីកិន ko?⁴¹ ឬ,]
- 21 គិតុបុរស :] គ្របគ្រាស ឬកិនអីកិន.
- 22 តាំង : វិកប្រជាធិបតេយ្យ ឧបាទ់ ឬការការណែនាំ។
- 23 គិតុបុរស : ?o:³⁸, វិកប្រជាធិបតេយ្យ, [na³³ ha?⁴⁵ =
ba?⁴¹.
- 24 តាំង :
- 25 គិតុបុរស : =រឿងរបាយប្រជាធិបតេយ្យគិនូយ៉ា.
- 26 តាំង : ha:⁴⁵,]
- 27 គិតុបុរស :] ?o:⁴¹, ការណែនាំ, នំនៅក្នុងកំពុង, ប្រជាធិបតេយ្យ
គិនូយ៉ា, ?a:⁴⁵, នីមួយីការណែនាំក្នុងកំពុង, te¹ ពីងក្រាបលើ
- 28 na?⁴⁵ ha?⁴⁵. ((ទោរាយ))
- 29 តាំង : ?hu:⁴¹ ឬ.
- 30 គិតុបុរស : ឯម្ភ? ប្រជាធិបតេយ្យ, ឯឱមកិតិំកំពុងរាយក្នុងរាយបន្ថែម
- 31 ប្រជាធិបតេយ្យ, ឧបាទ់អីនូយ៉ា ឬការការណែនាំ។ ឯឱម្ភិតិំកំពុងរាយក្នុងរាយបន្ថែម
- 32 ប្រជាធិបតេយ្យ, ឧបាទ់អីនូយ៉ា ឬការការណែនាំ។ ឯឱម្ភិតិំកំពុងរាយក្នុងរាយបន្ថែម.
- 33 តាំង : ha:⁴⁵,
- 34 គិតុបុរស : ឯឱ, ឯឱម្ភិតិំកំពុងរាយបន្ថែម.
- 35 តាំង : ko⁴¹ ឯឱអីកិន ឬ.
- 36 គិតុបុរស : ?o:³⁸. (?) គោរូការណែនាំរីងប្រជាធិបតេយ្យ, ឯឱម្ភិតិំកំពុងរាយបន្ថែម
ha?⁴⁵, វាប្រជាធិបតេយ្យអាយុតិំនូយ៉ា.
- 37

- 38 ล่าเพา : ʔันເຫຼາໃຈໄດ້ຄນເດືອກ²¹ໜ.
- 39 ດිເຈ්ບුරේສ : ʔະ:⁴¹, ເຫຼາໃຈໄດ້ຄນເດືອກ, ເອ່ມ, ສຽງເປັນຄໍາພຸດໄນ້ໄດ້,
- 40 ล่าเพา : ʔະກ:²², ສຽງເປັນຄໍາພຸດໄນ້ໄດ້, [ນັ້ນຍາກນາກ.]
- 41 ດිເຈ්ບුරේສ :
- 42 ຢືນຍອດ hə?⁴⁵.
- 43 ล่าเพา : kha?⁴¹. ໜ,
- 44 ດිເຈ්ບුරේສ : khap phon⁴⁵.
- 45 ล่าเพา : ພອເໝລົງໄດ້ປະ?
- 46 ດිເຈ්ບුරේສ : ʔະ:⁴¹, ພອເໝລົງ, ເຊິ່ງຮາຍເຊັກຄູ່ນີ້ງກະ?⁴⁵, ນີ້ສາຍຮອຍຕູ່, ເຊິ່ງ
ຂັກປິບນິ້ງກີນລ້າກັນກະ?⁴⁵ klap⁴⁵.
- 47 ล่าเพา : kha?⁴¹.
- 48 ล่าเพา : kha?⁴¹.
- 49 ດිເຈ්ບුරේສ : ໂອເຄ, na?⁴⁵ ha?⁴⁵, ນັ້ນລ່າເຫັນກອງວ່າຈະໄປເລືອກຕັ້ງໃນຄົງ
ນ, phlɔ?⁴⁵ ph:⁴¹ ພົມຄວາມຮັກໃນປະຫວາງໃຫຍ່, tc²¹ =
kha:⁴¹.
- 50 ล่าเพา : ʔiha?⁴¹.
- 51 ດිເຈ්ບුරේສ : =ຢັງ, tc²¹ =ຢັງ,
- 52 ล่าเพา : ປ່ານນີ້ຍັງໄປດ້ວຍhə?⁴¹ໜ.
- 53 ล่าเพา : ha:⁴⁵.
- 54 ດිເຈ්ບුරේສ : ha:⁴⁵.
- 55 ล่าเพา : ປ່ານນີ້ຍັງໄປດ້ວຍ.
- 56 ດිເຈ්ບුරේສ : ʔi:²⁵ ປ່ານນີ້ຍັງໄປດ້ວຍ. ʔɔ:²⁵ ນັ້ນhə?⁴¹ ແລືກົ່າເລືອກຕັ້ງ
- 57 ເໜືອນກັນ na?⁴⁵ khap⁴³.
- 58 ล่าเพາ : kha?⁴¹.
- ຄອນທີ 2 ດිເຈ්ບුරේສສຶກພາຍຕ່າງໆ
- 59 ດිເຈ්ບුරේສ : ວອກຮາບນີ້ອີງkhap⁴⁵.
- 60 ເຮືອນນຸ່ງ : ເຮືອນນຸ່ງkhap⁴⁵.
- 61 ດිເຈ්ບුරේສ : ʔi:²⁵ ຄຸດເຮືອນນຸ່ງ, ອາວຸເຖິງໜ່ວຍkhap⁴⁵.

- 62 เร่องบุญ : สำนสิบเสษๆ ha?⁴⁵. ((หัวเราะ))
- 63 ดีเจบุเรศ : สำนสิบเสษๆ ka?⁴⁵ ha?⁴⁵. ไม่เป็นไร ha?⁴⁵, เอาเท่าที่, ขอก้าด na?⁴⁵ ha?⁴⁵, สำนสิบเสษๆ, phlci?⁴⁵ เรากับบ่ำงเก๊ก็老子 อ่อ, สำนสิบกิงส์สิบปีอะราห์ยังเงี้ย na?⁴⁵ ha?⁴⁵. อ่อ ลูกเรื่องๆ khrap⁴⁵, คราวนี้, เป็นไง khrap⁴⁵, การเลือกตั้งปืน, การเลือกตั้งผู้ว่าราชการ..
- 68 เร่องบุญ : พนว่ามันเป็น, มันเป็นภูมิการเมืองอย่างนึงที่น่าจับตาที่เดียว ha?⁴⁵.
- 69 ดีเจบุเรศ : ?ap:u?⁴¹, เป็นภูมิการเมืองเลือกหารอย ha?⁴⁵ .. ไม่ใช่เรื่องของภาร
70 เลือกตั้งที่จะ, อ่อ, แต่งชิงกัน, ลุ้นก้าวผู้ว่าฯ.
- 71 เร่องบุญ : ((หัวเราะ)) kaw⁴¹, เท่าที่ผ่านมา ka?⁴⁵, ประสบการณ์ที่เจอกัน nia⁴¹, การแก้ปัญหาที่ทั้งร่วง nia⁴¹, ผิดคิดว่า, อ่อ, =
- 73 ดีเจบุเรศ : khrap⁴⁵.
- 74 เร่องบุญ : = อังศิดิลกบาระบນ naknay เหลือเกิน, [มัน มันทำให้มีความรู้สึกว่า =
75 ดีเจบุเรศ : ?ap:u?⁴¹. khrap⁴⁵ ..
- 76 เร่องบุญ : ?e?⁴⁵ ก้าวไป, กรุงเทพฯ เราไปฟื้นฟ้างเจอก, tchaj⁴¹ maj⁴⁵ =
77 ดีเจบุเรศ : ?o::?⁴⁵.
- 78 เร่องบุญ : = ha?⁴⁵, ส่วนมากจะเป็นหนึ่งขั้น.
- 79 ดีเจบุเรศ : khrap⁴⁵.
- 80 ดีเจบุเรศ : ก็งาที่, mc:⁴⁵ อะไรต่อมิอีหไรมัน kaw⁴¹ naknay เหลือเกิน, หุ่งเข้ามา =
81 เร่องบุญ : ha?⁴⁵.
- 82 ดีเจบุเรศ : = สู่กรุงเทพฯ หมุด pa:⁴¹ pan⁴⁵ thc?⁴¹.
- 83 เร่องบุญ : khrap⁴⁵ phom³⁵.
- 84 ดีเจบุเรศ : tc⁴¹ การ นักนา,
- 85 เร่องบุญ : (?) เด้วยไปท้าแหลก, [ไม่กล่าวเราตั้งเรื่อง, =
86 ดีเจบุเรศ : ((หัวเราะ))
- 87 เร่องบุญ : = ก้าวในเรามาติดกับระบบของไร้เหรอ.
- 88 ดีเจบุเรศ : khrap⁴⁵ phom³⁵.

- 89 គីឡូរេស : ?o:⁴¹, អិន្ទាកិតមេនីនកិនna?⁴⁵ ha?⁴⁵. tc²¹ tba²¹ ភាមវា
ជាប្រើបានវិបត្តិកនឹង nia⁴¹ la?⁴¹.
- 90 រើងបុព្វ : ឱ្យ.((ពោរោរ))
- 91 គីឡូរេស : ឱ្យ.((ពោរោរ))
- 92 គីឡូរេស :
- 93 រើងបុព្វ : ចំណុចឯកជាងឱ្យ.
- 94 គីឡូរេស : ឱ្យមេនីនកិន tchaj⁴¹ maj⁴⁵ ha?⁴⁵. ((ពោរោរ)) na?⁴⁵ =
- 95 រើងបុព្វ : ពិងវោតាមដី((ពោរោរ))
- 96 គីឡូរេស : =khrap⁴⁵, ឯធមុជតាមឯធមុជ khop⁴⁵, គុណបុព្វរើង khlap⁴⁵.
- 97 រើងបុព្វ : =រើងបុព្វ ha?⁴⁵.
- 98 គីឡូរេស : ?a:⁴¹, រើងបុព្វ. ?a⁴¹ នានាម.
- 99 ((ពោរោរ)) រើកសិទ្ធិ. គុណរើងបុព្វ na?⁴⁵ ha?⁴⁵. ឯធមុជ =
100 រើងបុព្វ :
- 101 គីឡូរេស : =ឯធមុជតាមឯធមុជ ha?⁴⁵, វាកំរាលិចចាប់ឱ្យកិច្ច kɔ?⁴¹, ឯធមុជ
102 រើងខែងខែបន័យទៅអិកទៅវាកំរាលិចចាប់ឱ្យកិច្ចដែលឈើកិន.
- 103 រើងបុព្វ : ឬណា, គិតវាតួងឱ្យបាន na?⁴⁵ wa:⁴¹, te⁴¹, tba²¹ ha:k²¹ wa:⁴¹ =
?mə⁴¹.
- 104 គីឡូរេស :
- 105 រើងបុព្វ : =រោនឱ្យឱ្យ, ləw⁴⁵ ləw⁴⁵, ចំណុចការពិនិត្យការវិវាទិការ។
- 106 គីឡូរេស :
- 107 រើងបុព្វ : =nia⁴¹, ជាស៊ិនុកិចចាប់ឱ្យ. na⁴⁵ ha⁴⁵, ឯការិយាល័យ =
108 គីឡូរេស : ?mə⁴¹.
- 109 រើងបុព្វ : =kɔ⁴¹ ឯធមុជតាមឯធមុជ na?⁴⁵. na?⁴⁵, ឯធមុជ ha?⁴⁵.
- 110 គីឡូរេស :
- 111 រើងបុព្វ : =ថាយិហិម, គាយិរិតិកទៅរោន, lə⁴⁵ wa:⁴¹ ឯធមុជតាមឯធមុជ,
- 112 រើងបុព្វ : =ឯធមុជតាមឯធមុជទៅរោន, lə⁴⁵ ឯធមុជតាមឯធមុជ ha?⁴⁵, ឯធមុជ =
113 គីឡូរេស : ?mə⁴¹.
- 114 រើងបុព្វ : =ឯធមុជ na⁴⁵ ha?⁴⁵, ឯធមុជតាមឯធមុជ tba:⁴¹ ឯធមុជ =
115 គីឡូរេស : =khrap⁴⁵ phom³⁵. ?mə⁴¹.

- 116 เรืองบุตร : = ผู้ที่ได้เสียงของเรากล่าว^{๔๑}, ก็อว่า,
- 117 ดีเจบุเรศ :
- 118 เรืองบุตร :
- 119 เราชเป็นตัวอย่างด้วย สำหรับคนรุ่นต่อไป^{๔๒}.
- 120 ดีเจบุเรศ :
- 121 ดีเจบุเรศ : จะมีความภูมิใจในตัวเรองด้วย, na^{๔๘} ha?^{๔๙}.
- 122 เรืองบุตร :
- 123 มันอย่างให้ความฝันอันสูงสุด เจอกันชีวี. ((หัวเราะ))
- 124 ดีเจบุเรศ :
- 125 la?^{๓๕} ha?^{๔๘}. kɔ:^{๔๑}, tha:^{๔๑} คุณฝันเห็นอ่อนคนอ่อนɛw^{๔๑} มีอาการ
- 126 เป็นไข้ตัว na^{๔๘} ha?^{๔๙}. ((หัวเราะ))
- 127 เรืองบุตร : ไม่รู้คนอื่นจะฝันเห็นอ่อนหนะป่าว.
- 128 ดีเจบุเรศ : kɔ?^{๔๑} แล้วแต่kɔ?^{๔๘} khab^{๔๘}, คนเราฝันไม่เห็นอันกัน. อันนั้น kɔ?^{๔๑}
- 129 thɛ^{๔๑} มันเห็นอ่อนห่องตามกัน, kɔ?^{๔๑} คงจะได้, เอ่อ เห็นฝันของคุณเป็น
- 130 จริง. ขอบคุณมาก khab^{๔๘}.

สถาบันวิทยบริการ
จุฬาลงกรณ์มหาวิทยาลัย

บทสนทนาที่ 11 "กหารอาກาสชาดวัก" มีความยาว 2 นาที 30 วินาที

สถานการณ์สื่อสาร เป็นการพูดคุยทางโทรศัพท์ในรายการวิทยุ

เหตุการณ์สื่อสาร การสนทนาประกอบด้วยผู้ร่วมสนทนา 2 คน ได้แก่ ดีเจยุส และราชันธิร์เป็นผู้พูดรายการทางบ้าน และมืออาชีพเป็นกหารอากาศ เป็นการพูดคุยโดยไม่มีเป้าหมายที่แน่นอนชัดเจน หัวเรื่องในการสนทนาประกอบด้วยเรื่องการหารสื่อสาร การที่ราชันธิร์พยายามเขียนไปในขณะสนทนา การพูดถึงผู้พูดท่านอ่อนๆ อาชีพของราชันธิร์ อายุของราชันธิร์ และอายุของดีเจยุส มีการพูดซ้อนกันอยู่เสมอ

วัจนะกรณการสื่อสาร วัจนะกรณที่ปรากฏประกอบด้วยการซักถาม การเจ้าความ การบอกให้ฟัง การอธิบาย การบ่น การคาดคะเน การพากย์ การตัดสิน การพูดเล่น หยอกล้อ การสรุป การขอคุยกับ และการน้อมถอด

- 1 ดีเจยุส : คุณ, ชื่ออะไร ka?⁴⁵ khab⁴⁶.
- 2 ราชันธิร์ : ราชันธิร์ khab⁴⁵.
- 3 ดีเจยุส : ราชันธิร์ ha?⁴⁵. คุณราชันธิร์ชอบปิดวิทยุก่อนดีมั้ย khab⁴⁶,
- 4 [ni:⁴⁴].
- 5 ราชันธิร์ : khab⁴⁵.
- 6 ดีเจยุส : (?) ชอบคุยกับย่างสูง เช่น. tba⁴¹ เกิดเสียงวัดขั้นมา lae⁴⁸ เพื่อนๆ จะฟัง
- 7 ไม่ได้เล่น ka?⁴⁵ khab⁴⁵. เมื่อกลางผลงานเนื้อซักครุ่นเล่นใช้มั้ย ha?⁴⁵,
- 8 ออกวิจัย,
- 9 ((ไม่มีเสียงตอบจากคุณราชันธิร์))
- 10 ดีเจยุส : ไปไหนมา ka?⁴¹. — สำนวนสองศอก. ((หัวเราะ))
- 11 ราชันธิร์ : ไป khab⁴⁵.
- 12 ดีเจยุส : ไปไหนมา!
- 13 ราชันธิร์ : หรือวิทยุ.
- 14 ดีเจยุส : ไปหารวิทยุ ka?⁴⁵ ha?⁴⁵. ใจ哉.

- 15 ราชันชื่อ : โภกรามาหาอยกีด้อว, ติดชีชีที่.
- 16 ตีเจียนส์ : ?ɔ:³³, ?ɛ:⁴¹, ติดบลัวกีบ⁴¹
- 17 ba⁴⁵, ติดหน้าไม่นค์ด้วนba?⁴⁵, ออยกจะคุกอยะไรหน้าไม่นค์รีบล่าว.
- 18 ราชันชื่อ : อ่า, - เวื้อง, - อะไวรีด,
- 19 ตีเจียนส์ : ((หัวเราะ)) แม้วแต่, - เอาเป็นว่าคุกอยาก
จะพูดอยะไรถึงใจรับรู้น้ำดื่มดอนน.
- 20 ราชันชื่อ : ออยกจะคุกอยะไรถึงใจรับรู้น้ำดื่ม,
- 22 ตีเจียนส์ : ?ɛ:⁴¹.
- 23 ราชันชื่อ : กด้าเด้าหลับกันหมุดแล้ว.
- 24 ตีเจียนส์ : ?ɔ:³⁵ ถ้าขึ้นเพื่อนๆ la⁴¹ ha?⁴⁵.
- 25 ราชันชื่อ : kɔ?⁴¹, - เพื่อนkɔ?⁴¹, สงสือจะเข้านอนกันหมุด. ((หัวเราะ))
- 26 ตีเจียนส์ : lɛ:³⁵ ha?⁴⁵, ดอนน, ดอนน เวื่อนla⁴¹, ทำงานha⁴⁵ คุณ,
- 27 ราชันชื่อ : lən
- 28 นทำงาน แล้ว,
- 29 ตีเจียนส์ : ทำงานแจ้วเทรอkhep⁴⁵, to⁴¹ bo:⁴¹.
- 30 ราชันชื่อ : kɔ?⁴¹, - อ่า อะไวรุ⁴¹, ประสมการท์เหลือหกอย. - บราษ์บาการ์,
- 31 การทำงานเยอะ. kɔ?⁴¹ ก่า, ก่าน, - ประมาณ, --- สัก.
- 32 ตีเจียนส์ : ?ɛ:⁴¹. lək, กีด
- 33 ก, กีเดือน.
- 34 ราชันชื่อ : ((หัวเราะ)) กีดประมาณ, ล่ายงสามปี.
- 35 ตีเจียนส์ : lən³⁵ ส่องสามปี,
- 36 ?u⁴¹ bu:⁴⁵! lɛ:³⁵! แสงจ่าว((หัวเราะไปด้วย)) ทำงานเยอะมาก
- 37 เดย.
- 38 ราชันชื่อ : prə [สบกการผ์เพื่อบprəj³³. [kɔ?⁴¹ อายุคัน, tbi⁴¹ =
- 39 ตีเจียนส์ : lɛ:³⁵ khap⁴⁵. [บราษ์บาการ์, bu:³⁵! เอยะ
- 40 นา ก.

- 41 ราชันช์ : = บอกไป, th ไฝ, ไม่ออกจะเชื่อ. $\text{Z tchaj}^{41} \text{ māj}^{45} \text{ khap}^{45}$,
- 42 ดีเจชน์ส : $\text{Z tchaj}^{41} \text{ māj}^{45} \text{ khap}^{45}$,
- 43 เก่าไหร ha?^{45} .
- 44 ราชันช์ : ให้ ให้, ให้ก้าว. $\text{Z p̄amāp̄t̄ s̄ibp̄p̄d̄, ?a?}^{41}$.
- 45 ดีเจชน์ส : $\text{Z s̄ibp̄p̄d̄, ?a?}^{41}$.
- 46 ราชันช์ : $\text{Z s̄ibp̄p̄d̄, - อ่อน }$
- 47 ปี. $\text{Z } \text{ปี}$.
- 48 ดีเจชน์ส : $\text{Z } \text{อ่อนไปเหรอ} \text{khab}^{45}$. สามสิบสอง, $?a?^{41}$.
- 49 ราชันช์ : แก่เกิน. $\text{Z } \text{แก่เกิน}$.
- 50 ดีเจชน์ส : $\text{Z } \text{สามสิบ.}$
- 51 ราชันช์ : $\text{Z } ((\text{หัวเราะ})) \text{ah}^{41}$, เลือวให้ก้าว
- 52 อิกกินนิง $?a?^{41}$. $\text{Z } \text{อิกกินนิng}$
- 53 ดีเจชน์ส : $\text{Z } \text{สามสิบเอ็ด. } ?a?^{41}$.
- 54 ราชันช์ : สามสิบ. $\text{Z } \text{สามสิบ}$.
- 55 ดีเจชน์ส : $\text{Z } \text{สามสิบ. } \text{tho:}^{41} \text{ ถูกแล้ว, lew}^{45} \text{ จะมาให้คือกินning.}$
- 56 ถูกแล้ว $?a?^{41}$.
- 57 ราชันช์ : ((หัวเราะ))
- 58 ราชันช์ : $\text{ko}^{45} \text{ ตอนแรกยังสิบแปด, lew}^{45} \text{ ko?}^{41} \text{ มาสามสิบสอง, } \text{Z } ?o:^{41}$,
- 59 ดีเจชน์ส : $\text{Z } \text{สามสิบ, } \text{สามสิบ.}$
- 60 สามสิบ, สามสิบ. ตกลงเป็นสามสิบใช้นั้น ha?^{45} . $\text{Z } \text{สาม} \left[\begin{array}{l} \text{สิบ.} \\ ?o^{41} \text{ ho:}^{41} \end{array} \right]$
- 61 ราชันช์ : $\text{Z } \text{สามสิบ.}$
- 62 ดีเจชน์ส : $\text{Z } \text{เป็น เป็น, เป็นพี่, เป็นพี่ของรายการแล้ว, เป็นพี่ของน้องๆ กันแล้ว}$
- 63 $\text{na}^{45} \text{ ha?}^{45}$. $\left[\begin{array}{l} ((\text{หัวเราะ})) \\ ?a?^{41} \text{ จะริงๆ.} \end{array} \right]$
- 64 ราชันช์ : $\left[\begin{array}{l} ((\text{หัวเราะ})) \\ ?a?^{41} \text{ จะริงๆ.} \end{array} \right]$
- 65 ราชันช์ : $\left[\begin{array}{l} ((\text{หัวเราะ})) \\ ?a?^{41} \text{ จะริงๆ.} \end{array} \right]$
- 66 ราชันช์ : กิง, ภนาคันนี้เชื้อว่า?

- 67 គីឡូនុស : ?a?⁴¹, អ៉ីងអាមិតិងដឹកតិប្បញ្ញតិងេយ.
- 68 រាជីនុស : ?ba:³³. កីរណុ.
- 69 គីឡូនុស : kɔ?⁴¹, ñgaj³³ ba⁴⁵, ទុបរកលោនឱខ, តិប្បជាករបរក.
- 70 រាជីនុស : តិប្បជាករបរក, ññkɔ?⁴¹, តើក, តើកដូរាណី?a?³³?
- 71 គីឡូនុស : ba?⁴⁵, ដីងវ 1, តើកតិប្បជាក [ñgaj³³ khap⁴⁵].
- 72 រាជីនុស : [?ɔ³³ ?ba:³³]. (?) ((ពារេរារ))
- 73 គីឡូនុស :
- 74 ឃុំទរប្បរម្យមុខទី។

- អីងចាកគួកនីកដឹក គីឡូនុសកីតិប្បញ្ញតិងអាមិតិងកុមារាជីនុសទៅខាងខាស់
 75 គីឡូនុស : ស៊ានាថូរបីនិងការកែវាកុបខ្លារ. ធមតានីកវា, ងាយគី.
- 76 រាជីនុស : ឃានហេរ, ឃ., ឃានិមីនី.
- 77 គីឡូនុស : ?a:ñ³³. [khap⁴⁵ phon³³].
- 78 រាជីនុស : បីចុបីនិប់ læ:³³ អិតិ.
- 79 គីឡូនុស : [?a?⁴¹ khap⁴⁵], បីចុបីនិក។
- 80 រាជីនុស : បីចុបីនិរាយការ.
- 81 គីឡូនុស : [rəbərəkərənθəra]⁴⁵, បីន, បីន, បីន
- 82 ?hən:⁴¹, ឃារាយការ, ?e?⁴⁵, តើងតិកកៅនិវិបត្តារ. | ឈុន, | បីន=
- 83 រាជីនុស :
- 84 គីឡូនុស : =កែវាកុន, បីនិរាយការ, ីក, ឈុនិនិការការការ,
- 85 læ:³³ wa:⁴¹ ñgħa?⁴⁵, læ:³³ wa:⁴¹ បីន,
- 86 រាជីនុស : =ឈុនិនិការការការ [hərə], kɔ?⁴¹, kɔ?⁴¹, ឯម្ងាតិឈុនិ=
- 87 គីឡូនុស : [øt̪i:n],
- 88 រាជីនុស : =ka?⁴⁵.
- 89 គីឡូនុស : læ:³³ khap⁴⁵, ទរាយនិកីងនិក?
- 90 រាជីនុស : =ឈុន, ទរាយនិ,
- 91 គីឡូនុស : [be:nññwla:tθərə], បីនិការបិមិ?((ពារេរារ))
- 92 បីនិវិបត្តារ, ឈុនិវិបត្តារ,

- 93 ราชันย์ : เอ่อ, ลักษณะนั้น lc?⁴¹. Z ?ɔ:³⁸. lɔ:³⁸ khap⁴⁵. [l, =
ลักษณะ]
- 94 ดีเจอนุส : lɔ:³⁸. lɔ:³⁸ khap⁴⁵.
- 95 ราชันย์ :
- 96 น้ำ a?⁴¹.
- 97 ดีเจอนุส : = lcw⁴⁵, lcw⁴⁵ tha?⁴¹, tha:⁴¹ พุดถิ่ง, เอ่อ เป็นอาชีพจริงๆ
แล้ว ดีอ อะ tha?⁴⁵.
- 98 ราชันย์ :
- 99 ราชันย์ : อาชีพ, kɔ?⁴¹ รับราชการ [พาก khap⁴⁵].
- 100 ดีเจอนุส : lɔtch, ?ɔ:³⁸ เป็นพาก, อกจะเป็น
- 101 พากใช้นะ ha?⁴⁵? Z tc⁴¹ ก่อนหน้านั้น kɔ⁴¹ ทำงานบริษัทนาเยอ.
- 102 ราชันย์ :
- 103 ดีเจอนุส : ?ɔm⁴¹, ตอนนี้เป็นพาก, lɔ:³⁸ ha?⁴⁵, เป็น, เป็นพาก, เกื้อ,
เกื้อวันอะไ,
- 104 phɔ?⁴⁵ เด็กพากสารสื่อสาร, พากรานอะไวอาวุณ
- 105 tɔhaj⁴¹ ma⁴⁵ ha?⁴⁵, เป็น,
- 106 ราชันย์ : ɔ:⁴¹, phakraba?⁴¹, มัน kɔ⁴¹ ไม่คือ
- 107 อร่อยเก่าไห.
- 108 ดีเจอนุส : ไม่ต้อง. อกคงว่า, กดวัวจ้า, เป็นพาก黎农ไม่ได. [((หัวเราะ))]
- 109 ราชันย์ :
- 110 ไม่ใช่คลา.
- 111 ดีเจอนุส : ไม่ใช่, กดวัว gaj³³, กดวัว. [lcw⁴⁵ พากงต, อกคงคลอนนี้เป็น, =
?ɔ:³⁸].
- 112 ราชันย์ :
- 113 ดีเจอนุส : = เป็นพากธุร, เกื้อวันสังกัดไทย, อะในหน้าชัยไทย, lɔ:³⁸ wa:⁴¹,
- 114 ราชันย์ : ?ɔ:³⁸. เป็นพากยกกาศ, -yaekka-.
- 115 ดีเจอนุส : lɔ:³⁸ wa:⁴¹ !
- 116 ((หัวเราะ)) ใจเคล la³³ ha?⁴⁵. เคลใจไปหาอาลังกัน,
- 117 na⁴⁵ ha?⁴⁵. ขอนคุณมาก na?⁴⁵ khrap⁴⁵. สวัสดีก่อน =
ba?⁴⁵.
- 118 ราชันย์ : ((หัวเราะ))
- 119 ดีเจอนุส : = na⁴⁵ khrap⁴⁵. ((หัวเราะ))

ประวัติผู้เขียน

นายวีระพงษ์ บุพนิมิตฯ เกิดวันที่ 6 มกราคม พ.ศ.2515 ที่กรุงเทพมหานคร ร้านชาบูดี กรุงเทพมหานคร สำเร็จการศึกษาปวช.ภาษาอังกฤษศาสตรบัณฑิต(เกียรตินิยม อันดับหนึ่ง) สาขาวิชาภาษาสเปน ภาควิชาภาษาและวัฒนธรรม คณะอังกฤษศาสตร์ จุฬาลงกรณ์มหาวิทยาลัย ในปีการศึกษา 2536 และได้เข้าศึกษาต่อในหลักสูตร อังกฤษศาสตรมหาบัณฑิต สาขาวิชาภาษาศาสตร์ เมื่อ พ.ศ. 2537



**สถาบันวิทยบริการ
จุฬาลงกรณ์มหาวิทยาลัย**